

**របាយការណ៍របស់ក្រុមប្រឹក្សាភិបាល**

**និង**

**របាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មរួច**

**ក្រុមហ៊ុនផេសប៊ិក (ខេមបូឌា) ប.ក និង**

**ក្រុមហ៊ុនបុត្រសម្ព័ន្ធ**

**ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១**

# មាតិកា

	<b>ទំព័រ</b>
<b>របាយការណ៍របស់ក្រុមប្រឹក្សាភិបាល</b>	<b>១-៤</b>
<b>របាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មចុះ</b>	
របាយការណ៍របស់សវនករឯករាជ្យ	៥-១០
របាយការណ៍ស្ថានភាពហិរញ្ញវត្ថុរបស់សម្ព័ន្ធក្រុមហ៊ុន	១១-១២
របាយការណ៍ស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន	១៣-១៤
របាយការណ៍ចំណេញ ឬខាត និងចំណូលពេញលេញផ្សេងៗរបស់សម្ព័ន្ធក្រុមហ៊ុន	១៥-១៦
របាយការណ៍ចំណេញ ឬខាត និងចំណូលពេញលេញផ្សេងៗរបស់ក្រុមហ៊ុន	១៧-១៨
របាយការណ៍បម្រែបម្រួលមូលធនរបស់សម្ព័ន្ធក្រុមហ៊ុន	១៩
របាយការណ៍បម្រែបម្រួលមូលធនរបស់ក្រុមហ៊ុន	២០
របាយការណ៍លំហូរសាច់ប្រាក់របស់សម្ព័ន្ធក្រុមហ៊ុន	២១-២២
របាយការណ៍លំហូរសាច់ប្រាក់របស់ក្រុមហ៊ុន	២៣
កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ	២៤-៧០

# របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលសូមដាក់ជូននូវរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួន ព្រមទាំងរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មរបស់ក្រុមហ៊ុន ផេសប៊ិក (ខេមបូឌា) ម.ក (“ក្រុមហ៊ុន”) និងរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មហើយរបស់ក្រុមហ៊ុន និងក្រុមហ៊ុនបុត្រសម្ព័ន្ធ (រួមគ្នាហៅថា “សម្ព័ន្ធក្រុមហ៊ុន”) សម្រាប់ការិយបរិច្ឆេទគិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ និងសម្រាប់ចុងការិយបរិច្ឆេទ។

## ព័ត៌មានអំពីក្រុមហ៊ុន

ក្រុមហ៊ុន ផេសប៊ិក (ខេមបូឌា) ម.ក បានប្រតិបត្តិការអាជីវកម្មនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១០ ក្នុងនាមជាក្រុមហ៊ុនឯកជនទទួលខុសត្រូវ បានកម្រិត ហើយវាជាក្រុមហ៊ុនបុត្រសម្ព័ន្ធ ១០០% របស់ក្រុមហ៊ុន PESTECH International Berhad ដែលជាក្រុមហ៊ុនចុះបញ្ជី និងមានអាស័យដ្ឋាននៅប្រទេសម៉ាឡេស៊ី និងបានចុះបញ្ជីនៅក្នុងទីផ្សារគោលនៃ Bursa Malaysia Securities Berhad ជាមួយនឹងដើមទុនដែលបានចុះបញ្ជី និងទូទាត់រូបវាស់ក្នុងចំនួនទឹកប្រាក់សរុប ៧.១០០.០០០ ដុល្លារអាមេរិក ដែលស្មើនឹង ៧១.០០០.០០០ ភាគហ៊ុនដែលមានតម្លៃចារឹក ០.១០ដុល្លារអាមេរិកក្នុងមួយភាគហ៊ុន។ ក្រុមហ៊ុនបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម (“MOC”) ក្រោមលេខចុះបញ្ជីពាណិជ្ជកម្ម ០០០០០៩៥៧។

នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ក្រុមហ៊ុនបានចុះជាមួយផ្សារមូលបត្រកម្ពុជា (“CSX”) ដោយជោគជ័យ។ ភាគហ៊ុនថ្មីដែលបានចេញផ្សាយមានចំនួន ៣.៩៤៥.០០០ ភាគហ៊ុនជាមួយតម្លៃចារឹក ៤០០ រៀល ឬ០.១០ដុល្លារអាមេរិកក្នុងមួយភាគហ៊ុននៅក្នុងតម្លៃបោះផ្សាយ ៣.១២០រៀល ឬ ០.៧៦ ដុល្លារអាមេរិកក្នុងមួយភាគហ៊ុន។ នាកាលបរិច្ឆេទនៃរបាយការណ៍លក្ខខណ្ឌក្រុមហ៊ុនមិនទាន់បានកែប្រែនៅឡើយ និងរំពឹងទុកថានឹងត្រូវកែប្រែបន្ទាប់ពីអនុម័តដោយម្ចាស់ភាគហ៊ុននៅក្នុងមហាសន្និបាតប្រចាំឆ្នាំនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះ។

សកម្មភាពចម្បងរបស់ក្រុមហ៊ុន គឺសាងសង់ស្ថានីយ៍អគ្គិសនី និងបណ្តាញបញ្ជូន។

ក្រុមហ៊ុន PESTECH (Myanmar) Limited (ហៅកាត់ថា “PML”) បានធ្វើប្រតិបត្តិការអាជីវកម្មក្នុងនាមជាក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិតដែលកម្មសិទ្ធិ ១០០% របស់ក្រុមហ៊ុនក្រោមលេខចុះបញ្ជីពាណិជ្ជកម្ម ១១៧១ FC/២០១៦-២០១៧ ចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧ ដែលបានចេញផ្សាយដោយ ក្រសួងផែនការ និងហិរញ្ញវត្ថុ នៃរដ្ឋាភិបាលរបស់សាធារណរដ្ឋសហភាពមីយ៉ាម៉ា។ ដើមទុនចុះបញ្ជីរបស់ក្រុមហ៊ុនមានទឹកប្រាក់ចំនួន ៥០.០០០ ដុល្លារអាមេរិក ដែលស្មើនឹង ៥០.០០០ភាគហ៊ុនធម្មតា។

សកម្មភាពអាជីវកម្មចម្បងរបស់ PML គឺការផ្តល់សេវាកម្មគ្រប់គ្រងគម្រោង ស្ថានីយ៍អគ្គិសនី ការសាងសង់ និងតំឡើងបណ្តាញបញ្ជូនសេវាត្រួតពិនិត្យលើការធ្វើតេស្ត សេវាដាក់ឱ្យដំណើរការ និងការងារស៊ីវិល។

ក្រុមហ៊ុន PESTECH Hinthar Corporation Limited (ហៅកាត់ថា “PHC”) ត្រូវបានចុះបញ្ជីជាក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិតនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ ២០១៩ ដែល ៦០% កាន់កាប់ដោយក្រុមហ៊ុន PML ក្រោមច្បាប់ក្រុមហ៊ុនមីយ៉ាម៉ា២០១៧ ចុះថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩។ ដើមទុនដែលបានចុះបញ្ជីមានចំនួន ៥០.០០០ ដុល្លារអាមេរិកដែលស្មើនឹង ៥០.០០០ សន្លឹកហ៊ុន។

**ព័ត៌មានអំពីក្រុមហ៊ុន (ត)**

សកម្មភាពអាជីវកម្មចម្បងរបស់ PHC គឺការបង្កើតហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងលើកកម្ពស់វិស័យថាមពល ដែលមានដូចជាការបង្កើតថាមពល ការបញ្ជូនថាមពល និងការចែកចាយថាមពលជាដើមនៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។

ក្រុមហ៊ុន PESTECH Microgrid Company Limited (ហៅកាត់ថា “PMG”) ត្រូវបានចុះបញ្ជីជាក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិតដែល ៩០% កាន់កាប់ដោយក្រុមហ៊ុន PHC ក្រោមការគ្រប់គ្រងច្បាប់ក្រុមហ៊ុនមីយ៉ាន់ម៉ា២០១៧ ចុះទី១៤ ខែកុម្ភៈ ឆ្នាំ២០២០។ ដើមទុនដែលបានចុះបញ្ជីមានចំនួន ១០.០០០ ដុល្លារអាមេរិកដែលស្មើនឹង១០.០០០សន្លឹកហ៊ុន។

សកម្មភាពអាជីវកម្មចម្បងរបស់ PMG គឺការផ្តល់នូវប្រព័ន្ធមីក្រូក្រាដ និងហេដ្ឋារចនាសម្ព័ន្ធថាមពលផ្សេងៗជូនតំបន់ជនបទនៅក្នុងសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។

ក្រុមហ៊ុនចាត់ទុកក្រុមហ៊ុន PHC និងក្រុមហ៊ុន PMG ជាក្រុមហ៊ុនបុត្រសម្ព័ន្ធដោយប្រយោល។

ការិយាល័យចុះបញ្ជីរបស់ក្រុមហ៊ុន គឺនៅផ្ទះលេខ៦ ផ្លូវលេខ៥៨៨ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ ការិយាល័យចុះបញ្ជីរបស់ក្រុមហ៊ុន PML និងក្រុមហ៊ុន PMG មានទីតាំងនៅ បន្ទប់លេខ០១-០៥ ជាន់ទី១០ អគារការិយាល័យទីក្រុងJunction កែងផ្លូវ២៧ និងផ្លូវBogyoke Aung San ទីក្រុងយ៉ានហ្គន សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា និងផ្លូវThapyaynyo លេខ៣អ៊ី Shinsawpu Ward Sannchaung ទីក្រុងយ៉ានហ្គន នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។

ក្រុមហ៊ុនពុំមានការផ្លាស់ប្តូរជាសារវន្ត លើសកម្មភាពចម្បងរបស់ក្រុមហ៊ុន និងក្រុមហ៊ុនបុត្រសម្ព័ន្ធនៅក្នុងអំឡុងការិយបរិច្ឆេទនៃរបាយការណ៍នេះទេ។

**លទ្ធផលនៃប្រតិបត្តិការ**

លទ្ធផលនៃប្រតិបត្តិការរបស់សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុននាចុងការិយបរិច្ឆេទថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ និងស្ថានភាពនៅការិយបរិច្ឆេទនេះត្រូវបានកំណត់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនេះ។

ក្រុមប្រឹក្សាភិបាលបានធ្វើសេចក្តីណែនាំឱ្យមានការបែងចែកភាគលាភចុងក្រោយចំនួន ០.០០៦៥ ដុល្លារអាមេរិកក្នុងមួយភាគហ៊ុន ក្នុងកាលបរិច្ឆេទបច្ចុប្បន្នដោយមានការអនុម័តពីម្ចាស់ភាគហ៊ុននៅក្នុងមហាសន្និបាតប្រចាំឆ្នាំនាពេលខាងមុខនេះ។ របាយការណ៍ហិរញ្ញវត្ថុក្នុងកាលបរិច្ឆេទបច្ចុប្បន្នមិនបានបង្ហាញពីគោលបំណងក្នុងការប្រកាសភាគលាភឡើយ។ ភាគលាភទាំងនេះ ប្រសិនបើមានការអនុម័តដោយម្ចាស់ភាគហ៊ុន នឹងត្រូវបានគិតចូលក្នុងគណនីមូលធន ក្នុងគោលបំណងក្នុងការរក្សាទុកប្រាក់ចំណេញសម្រាប់ចុងការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។

**ក្រុមប្រឹក្សាភិបាល**

សមាជិកក្រុមប្រឹក្សាភិបាលរបស់សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនអំឡុងការិយបរិច្ឆេទ និងកាលបរិច្ឆេទនៃរបាយការណ៍មានដូចខាងក្រោម៖

ឈ្មោះ	មុខតំណែង	ថ្ងៃខែតែងតាំង
Mr.Lim Pay Chuan	ប្រធានក្រុមប្រឹក្សាភិបាល	ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១០
Mr.Lim Ah Hock	អភិបាល	ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១០
Mr.Tan Pu Hooi	អភិបាល	ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨
Mr.Han Fatt Juan	អភិបាលប្រតិបត្តិ	ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨
Mr.Dav Ansan	អភិបាលឯករាជ្យ	ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨

**សវនករ**

របាយការណ៍ហិរញ្ញវត្ថុរបស់សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនសម្រាប់ចុងការិយបរិច្ឆេទគិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ត្រូវបានធ្វើសវនកម្មដោយក្រុមហ៊ុន ហ្គេន សនចុន (ខេមបូឌា) លីមីតធីត។

**អត្ថប្រយោជន៍របស់ក្រុមប្រឹក្សាភិបាល**

នៅក្នុងអំឡុង និងចុងការិយបរិច្ឆេទនៃរបាយការណ៍ហិរញ្ញវត្ថុនេះ មិនមានកិច្ចព្រមព្រៀងណាមួយដែលសម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនភាគីម្ខាង ដែលកម្មវត្ថុនៃកិច្ចព្រមព្រៀងនោះអាចផ្តល់លទ្ធភាព ដល់សមាជិកក្រុមប្រឹក្សាភិបាលណាម្នាក់ឱ្យទទួលបាននូវអត្ថប្រយោជន៍ តាមមធ្យោបាយផ្សេងៗ ដូចជាការទិញភាគហ៊ុន ឬបំណុលរបស់សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុននោះទេ។

ចាប់តាំងពីថ្ងៃចុងក្រោយនៃការិយបរិច្ឆេទនៃឆ្នាំកន្លងទៅ ពុំមានក្រុមប្រឹក្សាភិបាលណាម្នាក់បានទទួល ឬមានសិទ្ធិទទួលបាននូវអត្ថប្រយោជន៍ណាមួយ តាមរយៈការចុះកិច្ចសន្យាដែលបានធ្វើឡើងដោយសម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន ឬជាមួយក្រុមហ៊ុនដែលក្រុមប្រឹក្សាភិបាលជាសមាជិក ឬក៏ជាមួយក្រុមហ៊ុនដែលក្រុមប្រឹក្សាភិបាលនោះមានផលប្រយោជន៍ផ្នែកហិរញ្ញវត្ថុជាសារវន្តឡើយ លើកលែងតែអត្ថប្រយោជន៍ដទៃទៀតដែលអាចកើតឡើងពីប្រតិបត្តិការ ដែលបានបង្ហាញនៅក្នុងកំណត់សម្គាល់ទី២៧ នៃរបាយការណ៍ហិរញ្ញវត្ថុ។

**ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ**

ក្រុមប្រឹក្សាភិបាល មានទំនួលខុសត្រូវធានាថារបាយការណ៍ហិរញ្ញវត្ថុបានរៀបចំឡើង បានដើម្បីបង្ហាញទិដ្ឋភាពពិត និងត្រឹមត្រូវនូវស្ថានភាពហិរញ្ញវត្ថុរបស់សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនសម្រាប់កាលបរិច្ឆេទថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ព្រមទាំងលទ្ធផលនៃប្រតិបត្តិការអាជីវកម្ម និងលំហូរសាច់ប្រាក់សម្រាប់ចុងការិយបរិច្ឆេទនេះ។ ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ ក្រុមប្រឹក្សាភិបាលក៏តម្រូវឱ្យ៖

- i. អនុវត្តគោលនយោបាយគណនេយ្យដែលសមស្រប ដោយផ្អែកលើការវិនិច្ឆ័យ និងការប៉ាន់ស្មានសមហេតុផល និងប្រុងប្រយ័ត្ន ហើយបន្ទាប់មកធ្វើការអនុវត្តគោលនយោបាយទាំងនេះឱ្យមានសង្គតិភាព
- ii. អនុលោមតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ហើយប្រសិនបើមានការប្រាសចាកណាមួយពីស្តង់ដារទាំងនេះ ក្នុងការបង្ហាញនូវទិដ្ឋភាពពិត និងត្រឹមត្រូវក្រុមប្រឹក្សាភិបាល ត្រូវប្រាកដថាការប្រាសចាកទាំងនេះត្រូវបានលាតត្រដាង ពន្យល់ និងកំណត់បរិមាណឱ្យបានត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ
- iii. ធានាឱ្យបាននូវភាពគ្រប់គ្រាន់នៃការកត់ត្រាគណនេយ្យ និងប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងឱ្យមានប្រសិទ្ធិភាព
- iv. រៀបចំរបាយការណ៍ហិរញ្ញវត្ថុ ដោយផ្អែកលើមូលដ្ឋាននិរន្តរភាពនៃដំណើរការអាជីវកម្ម លុះត្រាតែករណីសន្មតយ៉ាងសមរម្យថាក្រុមហ៊ុននឹងបន្តធ្វើប្រតិបត្តិការអាជីវកម្ម នាពេលអនាគតដែលអាចរំពឹងទុកបាននិង
- v. គ្រប់គ្រងនិងដឹកនាំ សម័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន ដោយផ្ទាល់អោយមានប្រសិទ្ធិភាពលើរាល់ការសំរេចចិត្តសំខាន់ៗដែលប៉ះពាល់ដល់ប្រតិបត្តិការ ហើយត្រូវប្រាកដថាសេចក្តីសម្រេច/ការណែនាំទាំងនេះត្រូវបានឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ក្រុមប្រឹក្សាភិបាល ក៏មានទំនួលខុសត្រូវក្នុងការចែករំលែកព័ត៌មានសម្បត្តិរបស់សម័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនហើយក៏ត្រូវចាត់វិធានការឱ្យសមស្រប ដើម្បីទប់ស្កាត់ និងរកឱ្យឃើញការកែប្រែបន្ត និងភាពមិនប្រក្រតីផ្សេងៗ។

ក្រុមប្រឹក្សាភិបាលធានាអះអាងថា សម័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនបានអនុវត្តតាមរាល់តម្រូវការខាងលើក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ។

**សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាភិបាល**

តាមមតិយោបល់របស់ក្រុមប្រឹក្សាភិបាល របាយការណ៍ហិរញ្ញវត្ថុ ដែលរួមមានរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ របាយការណ៍ចំណេញ ឬខាត និងចំណូលពេញលេញ របាយការណ៍បម្រែបម្រួលមូលធន របាយការណ៍លំហូរសាច់ប្រាក់ ព្រមទាំងកំណត់សម្គាល់លើ របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានបង្ហាញនូវទិដ្ឋភាពពិត និងត្រឹមត្រូវទៅតាមស្ថានភាពហិរញ្ញវត្ថុរបស់ សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន នាការិយបរិច្ឆេទថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ព្រមទាំងលទ្ធផលប្រតិបត្តិការអាជីវកម្ម និងស្ថានភាពលំហូរសាច់ប្រាក់ សម្រាប់ដំណាច់ឆ្នាំ ត្រូវបានរៀបចំឡើង ដោយអនុលោមតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុ អន្តរជាតិនៃកម្ពុជា។

ជំនួសឱ្យក្រុមប្រឹក្សាភិបាល



Lim Pay Chuan  
ប្រធានក្រុមប្រឹក្សាភិបាល

ទីក្រុងភ្នំពេញ ប្រទេសម៉ាឡេស៊ី  
ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១



# Grant Thornton

## របាយការណ៍របស់សវនករឯករាជ្យ

### ប្រធាន សនចុន (ខេមបូឌា) លីមីតធីត

ជាន់ទី២០ អាគារកាណាឌីយ៉ា  
៣១៥ ផ្លូវព្រះអង្គឌួង  
(កែងមហាវិថីព្រះមុនីវង្ស)  
សង្កាត់វត្តភ្នំ, ខណ្ឌដូនពេញ  
រាជធានីភ្នំពេញ  
ព្រះរាជាណាចក្រកម្ពុជា  
លេខទូរស័ព្ទ +៨៥៥ ២៣ ៩៦៦ ៥២០  
www.grantthornton.com.kh

### ជូនចំពោះភាគទុនិករបស់

ផេសប៊ិក (ខេមបូឌា) ម.ក

### មតិយោបល់

យើងបានធ្វើសវនកម្មទៅលើរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនផេសប៊ិក (ខេមបូឌា) ម.ក (“ក្រុមហ៊ុន”) និងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន (ទាំងអស់រួមបញ្ចូលគ្នាហៅថា “សម្ព័ន្ធក្រុមហ៊ុន”) ដែលមានរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុនាកាលបរិច្ឆេទគិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ព្រមទាំងរបាយការណ៍ចំណូលពេញលេញ របាយការណ៍បម្រែបម្រួលមូលធន និងរបាយការណ៍លំហូរសាច់ប្រាក់សម្រាប់ចុងការិយបរិច្ឆេទ និងកំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ និងសេចក្តីសង្ខេបគោលនយោបាយគណនេយ្យសំខាន់ៗ។

តាមមតិរបស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុបានបង្ហាញនូវទិដ្ឋភាពពិត និងត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុននាកាលបរិច្ឆេទថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ រួមបញ្ចូលលទ្ធផលហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់សម្រាប់ចុងការិយបរិច្ឆេទ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (“CIFRSs”)។

### មូលដ្ឋាននៃការបញ្ជាក់មតិ


យើងខ្ញុំបានធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា (“CISAs”)។ ការទទួលខុសត្រូវរបស់យើងខ្ញុំស្ថិតក្រោមស្តង់ដារទាំងនោះ ត្រូវបានរៀបរាប់បន្ថែមទៀតនៅក្នុងផ្នែកការទទួលខុសត្រូវរបស់សវនករទៅលើការធ្វើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុ។ យើងមានឯករាជ្យភាព លើសម្ព័ន្ធក្រុមហ៊ុននិងក្រុមហ៊ុនហើយអនុលោម តាមស្តង់ដារនៃវិជ្ជាជីវៈគណនេយ្យអន្តរជាតិ ក្រមសីលធម៌ របស់គណនេយ្យករជំនាញ (“IESBA Code”) រួមជាមួយ និងតម្រូវការក្រមសីលធម៌ ដែលពាក់ព័ន្ធនឹងការធ្វើសវនកម្មរបស់យើងខ្ញុំ ទៅលើរបាយការណ៍ហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា ហើយយើងបានបំពេញការទទួលខុសត្រូវទៅតាមតម្រូវការ និង ក្រមសីលធម៌ទាំងនោះ។ យើងខ្ញុំជឿជាក់ថាភស្តុតាងសវនកម្មទាំងឡាយដែលយើងទទួលបានគឺគ្រប់គ្រាន់ និងសមរម្យដើម្បីផ្តល់ជូនជាមូលដ្ឋានសម្រាប់ការបញ្ជាក់មតិរបស់យើង។

### បញ្ហាសវនកម្មសំខាន់ៗ

បញ្ហាសវនកម្មសំខាន់ៗ គឺជាបញ្ហាទាំងឡាយដែល ការវិជ្ជាជីវៈវិនិច្ឆ័យសំខាន់ៗរបស់យើងខ្ញុំ មានសារៈសំខាន់បំផុតនៅក្នុងការធ្វើសវនកម្មទៅលើរបាយការណ៍ហិរញ្ញវត្ថុរបស់សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនក្នុងការិយបរិច្ឆេទបច្ចុប្បន្ន។ បញ្ហាទាំងនេះត្រូវបានកំណត់នៅក្នុងបរិបទនៃការធ្វើសវនកម្មរបស់យើងខ្ញុំទៅលើរបាយការណ៍ហិរញ្ញវត្ថុរបស់សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនជាមួយ ព្រមទាំងការបញ្ជាក់មតិយោបល់របស់យើងខ្ញុំ ហើយយើងខ្ញុំមិនផ្តល់ជូននូវមតិយោបល់ដាច់ដោយឡែកទៅលើបញ្ហាទាំងនេះឡើយ។

### គណនេយ្យករជំនាញ និងសវនករប្រតិស្រុត

សមាជិកភាពប្រធាន សនចុន អន្តរជាតិ។ ប្រធាន សនចុន អន្តរជាតិ និងសមាជិក គឺមិនមែនជាដៃគូរពាណិជ្ជកម្មទូទាំងសកលលោកទេ។ រាល់សេវាកម្មនានាត្រូវបានផ្តល់យ៉ាងឯករាជ្យដោយសមាជិកនីមួយៗ។




បញ្ហាសវនកម្មសំខាន់ៗខាងក្រោម ត្រូវបានកំណត់នៅក្នុងដំណើរការធ្វើសវនកម្មរបស់យើងខ្ញុំទៅលើរបាយការណ៍ហិរញ្ញវត្ថុរបស់សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន៖

<b>បញ្ហាសវនកម្មសំខាន់ៗ</b>	<b>វិធីសាស្ត្រដែលសវនករយើងខ្ញុំកំណត់នូវបញ្ហាសវនកម្មសំខាន់ៗ</b>
<p><b>ការទទួលស្គាល់ចំណូល និងថ្លៃដើមក្នុងកិច្ចសន្យាសាងសង់</b></p> <p>ការទទួលស្គាល់ចំណូល និងថ្លៃដើមទៅលើកិច្ចសន្យាសាងសង់ គឺត្រូវបានទទួលស្គាល់ដោយអនុលោមជាមួយគោលនយោបាយគណនេយ្យ និងការប៉ាន់ស្មានសំខាន់ៗ ការសន្មត និងការវិនិច្ឆ័យ ដូចដែលបានបកស្រាយនៅក្នុងកំណត់សម្គាល់ ៤.៤ និង៥ ទៅលើរបាយការណ៍ហិរញ្ញវត្ថុ។</p> <p>យើងខ្ញុំផ្តោតសំខាន់ៗទៅលើការវិនិច្ឆ័យ និងការប៉ាន់ស្មានសំខាន់ៗរបស់គណៈគ្រប់គ្រងត្រូវបានរួមបញ្ចូលទៅក្នុងការកំណត់ដូចខាងក្រោម៖</p> <ul style="list-style-type: none"> <li>(i) តម្លៃប្រតិបត្តិការលើកិច្ចសន្យាសាងសង់ដោយគិតបញ្ចូលទាំងសមាសធាតុហិរញ្ញវត្ថុសំខាន់ៗ</li> <li>(ii) តម្លៃសមស្របក្នុងការផ្តល់សេវាកម្មដែលពាក់ព័ន្ធ និងបែងចែកលើសាច់ប្រាក់ដែលបានទទួល ឬត្រូវទទួលបាននៃសេវាកម្មនីមួយៗ</li> <li>(iii) ដំណាក់កាលក្នុងការបំពេញកិច្ចការដោយប្រើប្រាស់វិធីសាស្ត្រធាតុចេញ ដោយផ្អែកលើដំណាក់កាលក្នុងការបញ្ចប់គម្រោងអភិវឌ្ឍន៍ ដោយមានការបញ្ជាក់ពីវិស្វករជំនាញ ឬអ្នកប្រឹក្សាជំនាញ</li> <li>(iv) វិសាលភាពនៃថ្លៃដើមនៃកិច្ចសន្យាដែលបានកើតឡើងរហូតដល់កាលបរិច្ឆេទបច្ចុប្បន្ន</li> <li>(v) ថ្លៃដើមកិច្ចសន្យាសាងសង់សរុប និងថ្លៃដើមក្នុងការបញ្ចប់ការសាងសង់ និង</li> <li>(vi) សំវិធានធនទៅលើការខូចខាតដែលបានបញ្ជាក់</li> </ul>	<p>ក្នុងការដោះស្រាយបញ្ហាសំខាន់ៗទាំងនេះ យើងខ្ញុំបានអនុវត្តនូវនីតិវិធីផ្សេងៗដូចខាងក្រោម៖</p> <ul style="list-style-type: none"> <li>- រយៈពេលប្រើប្រាស់ និងលក្ខខណ្ឌដែលបានកំណត់នៅក្នុងកិច្ចសន្យាជាមួយអតិថិជន និងអ្នកម៉ៅការបន្ត/អ្នកផ្គត់ផ្គង់ដើម្បីកំណត់នូវកិច្ចសន្យាសំខាន់ៗដាច់ដោយឡែក និងបានវាយតម្លៃទំនាក់ទំនងរវាងចំណូល និងថ្លៃដើមដែលបានទទួលស្គាល់</li> <li>- បានវាយតម្លៃទៅលើចំណូលពីកិច្ចសន្យាសាងសង់សរុប តាមរយៈការពិនិត្យមើលភស្តុតាង ដូចជាកិច្ចសន្យាសាងសង់ដែលបានអនុម័តក្នុងការបញ្ជាទិញ និងទំនាក់ទំនងជាមួយអតិថិជន និងការផ្ទៀងផ្ទាត់ទៅលើដំណើរការទូទាត់។ ក្នុងករណីដែលគម្រោងត្រូវបានពន្យារពេល បានធ្វើការវាយតម្លៃទៅលើភាពចាំបាច់ និងគ្រប់គ្រាន់លើសំវិធានធនលើការខូចខាតដែលបានបញ្ជាក់ដោយផ្អែកទៅលើប៉ាន់ស្មានរបស់គណៈគ្រប់គ្រង និងត្រូវបានត្រួតពិនិត្យទៅលើឯកសារយោងដែលមានដូចជាឯកសារទាក់ទងជាមួយអតិថិជន ឬអ្នកប្រឹក្សាយោបល់ ការពន្យារពេលទៅលើការអនុម័ត និងដំណើរការបង្កើតរបាយការណ៍ដែលបញ្ជាក់ពីហេតុផលនៃការពន្យារពេល</li> <li>- បានវាយតម្លៃពីភាពសមស្រប និងភាពស្ថិតស្ថេរនៃការសន្មតសំខាន់ៗដែលបានប្រើប្រាស់ដោយគណៈគ្រប់គ្រងដើម្បីកំណត់តម្លៃប្រតិបត្តិការនៃកិច្ចសន្យាសាងសង់ដោយរួមបញ្ចូលទាំងសមាសធាតុហិរញ្ញវត្ថុសំខាន់ៗ តម្លៃសមស្របនៃសេវាកម្មដែលត្រូវទទួលបាន និង/ឬត្រូវទទួលបាននៃសេវាកម្មនីមួយៗ</li> <li>- បានតម្លៃលើលទ្ធភាព សមត្ថភាព និងគោលបំណងអ្នកប្រឹក្សាយោបល់វិស្វករឯករាជ្យ ឬវិស្វកររបស់ក្រុមហ៊ុន</li> <li>- ពិនិត្យមើលដំណាក់កាលក្នុងការបំពេញកិច្ចសន្យាសាងសង់លើមូលដ្ឋានគំរូទៅលើការបំពេញរបាយការណ៍ដោយវិស្វករជំនាញ ឬអ្នកប្រឹក្សាយោបល់</li> <li>- បានវាយតម្លៃលើមូលដ្ឋានដែលបានប្រើប្រាស់ក្នុងការកំណត់ចំណាយកិច្ចសន្យាគម្រោងថវិការ</li> <li>- បានវាយតម្លៃលើចំណាយជាក់ស្តែងដែលបានកើតឡើង និងចំណាយបង្ក ដោយពិនិត្យមើលភស្តុតាងដែលមានដូចជាដំណើរការក្នុងការទាមទារសំណងរបស់អ្នកម៉ៅការ និងការចេញវិក័យបត្ររបស់អ្នកផ្គត់ផ្គង់ក្នុងអំឡុងឆ្នាំហិរញ្ញវត្ថុ និង/ឬឆ្នាំហិរញ្ញវត្ថុបន្ទាប់</li> </ul>

**គណនេយ្យករជំនាញ និងសវនករប្រតិបត្តិ**

សមាជិកភាពហ្គេន សនចុន អន្តរជាតិ។ ហ្គេន សនចុន អន្តរជាតិ និងសមាជិក គឺមិនមែនជាដៃគូរពាណិជ្ជកម្មទូទាំងសកលលោកទេ។ រាល់សេវាកម្មនានាត្រូវបានផ្តល់យ៉ាងឯករាជ្យដោយសមាជិកនីមួយៗ។





	<ul style="list-style-type: none"> <li>- សម្ភាសអ្នកប្រឹក្សាយោបល់វិស្វកម្មរងករាជ្យ ដើម្បីស្វែងយល់ពីមូលដ្ឋានដែលបានប្រើប្រាស់ក្នុងការរៀនរៀនផ្ទាល់ដំណាក់កាលក្នុងការបញ្ចប់ការសាងសង់ និង</li> <li>- សម្ភាសក្រុមគណៈគ្រប់គ្រងគម្រោងលើការសម្រេចបាននូវគម្រោងចំណាយដែលបានព្យាករណ៍ទុកក្នុងការបញ្ចប់ការសាងសង់លើគម្រោងឯកជនដាច់ដោយឡែក។</li> </ul>
<p><b>លទ្ធភាពដែលអាចប្រមូលបានមកវិញនៃគណនីពាណិជ្ជកម្មទទួល និងទ្រព្យសកម្មកិច្ចសន្យា</b></p> <p>CIFRS ៩ ណែនាំពីគំរូឱនភាពនៃការខាតបង់ឥណទានដែលបានរំពឹងទុក (“ECL”) ដែលតម្រូវឱ្យមានការប្រើប្រាស់ការសន្មតសំខាន់ៗអំពីលក្ខខណ្ឌសេដ្ឋកិច្ចនាពេលអនាគត ហើយហានិភ័យឥណទានរបស់អតិថិជនក្នុងការគណនាសំវិធានធនលើការខាតបង់។ សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនត្រូវបានវាយតម្លៃលើរយៈពេលនៃការខាតបង់ឥណទានរបស់ចំនួនទឹកប្រាក់នៃគណនីពាណិជ្ជកម្មទទួល និងទ្រព្យសកម្មកិច្ចសន្យាដែលរំពឹងទុកដោយប្រើប្រាស់វិធីសាស្ត្រសាមញ្ញ។ ដូចដែលបានបង្ហាញក្នុងកំណត់សម្គាល់ ១០ និង ១១ លើរបាយការណ៍ហិរញ្ញវត្ថុ សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនមានទ្រព្យសកម្មកិច្ចសន្យា និងគណនីពាណិជ្ជកម្មទទួលគិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ហើយទាំងនេះជាកត្តាបង្កឱ្យមានហានិភ័យឥណទាន។ យើងខ្ញុំផ្តោតសំខាន់លើបញ្ហានេះ ព្រោះការវាយតម្លៃរបស់គណៈគ្រប់គ្រងលើ ECL តម្រូវឱ្យមានការវិនិច្ឆ័យសំខាន់ៗទៅលើអត្រាការខាតបង់ដែលបានរំពឹងទុក ព័ត៌មានយោងទៅមុខ និងការប៉ាន់ស្មានដែលអាចកើតមាន។ ព័ត៌មានលម្អិតនៃគោលនយោបាយគណនេយ្យបានប៉ាន់ស្មាន និងការសន្មតសំខាន់ៗ ព្រមទាំងការគ្រប់គ្រងហានិភ័យឥណទានដែលបានប្រើប្រាស់ដោយសម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនត្រូវបានបង្ហាញនៅក្នុងកំណត់សម្គាល់៤.៨ ៥(ក) និង ៣១(ក)ទៅលើរបាយការណ៍ហិរញ្ញវត្ថុ។</p>	<p>ក្នុងការដោះស្រាយបញ្ហាសំខាន់ៗទាំងនេះ យើងខ្ញុំបានអនុវត្តនូវនីតិវិធីមួយចំនួនដូចខាងក្រោម៖</p> <ul style="list-style-type: none"> <li>- ស្វែងយល់ពីរបៀបដែលសម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនកំណត់អត្តសញ្ញាណ និងវាយតម្លៃលើECL សម្រាប់គណនីពាណិជ្ជកម្មទទួល និងទ្រព្យសកម្មកិច្ចសន្យា</li> <li>- ត្រួតពិនិត្យឡើងវិញនូវប្រភពទិន្នន័យសំខាន់ៗ និងការសន្មតលើទិន្នន័យដែលបានប្រើប្រាស់ក្នុងកំណត់អត្រាលំដើម និងបច្ចុប្បន្ន និងការកែប្រែកត្តាយោងទៅមុខ</li> <li>- ពិចារណាលើកាលកំណត់នៃបំណុល ក៏ដូចជានិទ្ទាការនៃប្រមូលផ្តុំដើម្បីវាយតម្លៃលើការប្រមូលផ្តុំហានិភ័យ</li> <li>- ទទួលបានការបញ្ជាក់ពីកូនបំណុល និងត្រួតពិនិត្យលើលទ្ធភាពដែលអាចប្រមូលបានមកវិញ តាមរយៈរក្សាទុកនូវភស្តុតាងជាវិក័យបត្រពីកូនបំណុលលើមូលដ្ឋានឆ្នាំចាស់បន្ទាប់ចុងការិយបរិច្ឆេទ</li> </ul>

**គណនេយ្យករជំនាញ និងសវនករប្រតិស្រុត**

សមាជិកភាពហ្គេន សនចុន អន្តរជាតិ។ ហ្គេន សនចុន អន្តរជាតិ និងសមាជិក គឺមិនមែនជាដៃគូពាណិជ្ជកម្មទូទាំងសកលលោកទេ។ រាល់សេវាកម្មនានាត្រូវបានផ្តល់យ៉ាងឯករាជ្យដោយសមាជិកនីមួយៗ។



# Grant Thornton

## ព័ត៌មានផ្សេងៗ

គណៈគ្រប់គ្រង មានការទទួលខុសត្រូវលើព័ត៌មានផ្សេងៗ។ ព័ត៌មានផ្សេងៗ ដែលបានទទួលត្រឹមកាលបរិច្ឆេទនៃរបាយការណ៍សវនកម្មនេះ គឺរបាយការណ៍របស់ក្រុមប្រឹក្សាភិបាល ប៉ុន្តែមិនបានភ្ជាប់ក្នុងរបាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍សវនកម្មរបស់យើងទេ។

មតិរបស់យើងខ្ញុំ ទៅលើរបាយការណ៍ហិរញ្ញវត្ថុ មិនបានគ្របដណ្តប់លើព័ត៌មានផ្សេងៗឡើយ ហើយយើងខ្ញុំមិនធ្វើការផ្តល់នូវអំណះអំណាងធានាណាមួយទៅលើព័ត៌មាននេះទេ។

ពាក់ព័ន្ធនឹងការធ្វើសវនកម្មរបស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុ ការទទួលខុសត្រូវរបស់យើងខ្ញុំគឺត្រូវអានព័ត៌មានផ្សេងៗ ហើយពិចារណាថាតើព័ត៌មានផ្សេងៗនោះ មានភាពមិនស្របគ្នាជាសារវន្តជាមួយរបាយការណ៍ហិរញ្ញវត្ថុ ឬការយល់ដឹងរបស់យើងខ្ញុំនៅក្នុងការធ្វើសវនកម្ម ឬមានបង្ហាញនូវកំហុសឆ្គងជាសារវន្ត។

ប្រសិនបើការអានព័ត៌មានផ្សេងៗនេះអាចឱ្យយើងខ្ញុំសន្និដ្ឋានថា មានកំហុសឆ្គងជាសារវន្តកើតឡើងលើព័ត៌មានផ្សេងៗនេះ យើងខ្ញុំត្រូវរាយការណ៍ទៅតាមស្ថានភាពជាក់ស្តែង។ យើងខ្ញុំពុំមានអ្វីដែលត្រូវរាយការណ៍ពាក់ព័ន្ធនឹងព័ត៌មានផ្សេងៗនេះទេ។

នៅពេលដែលយើងខ្ញុំអានរបាយការណ៍ប្រចាំឆ្នាំ ប្រសិនបើយើងខ្ញុំសន្និដ្ឋានថាមានកំហុសឆ្គងជាសារវន្តណាមួយកើតមានឡើង យើងខ្ញុំត្រូវធ្វើការទាក់ទងជាមួយក្រុមប្រឹក្សាភិបាល និងឆ្លើយតបទៅលើបញ្ហាទាំងនេះដោយអនុលោមតាមការតម្រូវរបស់ CISA ៧២០ (បានធ្វើការកែតម្រូវ)។

## ការទទួលខុសត្រូវរបស់គណៈគ្រប់គ្រងលើរបាយការណ៍ហិរញ្ញវត្ថុ

គណៈគ្រប់គ្រងនៃសម្ព័ន្ធក្រុមហ៊ុនទទួលខុសត្រូវក្នុងការរៀបចំ និងការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុទាំងនេះឱ្យបានត្រឹមត្រូវដោយអនុលោមទៅតាម ស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា និងទទួលខុសត្រូវលើការត្រួតពិនិត្យផ្ទៃក្នុង ដែលក្រុមប្រឹក្សាភិបាលកំណត់ថាវាមានភាពចាំបាច់ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ មិនឱ្យមានការរាយការណ៍ខុសជាសារវន្តដែលបណ្តាលមកពីការក្លែងបន្លំ ឬកំហុសឆ្គងផ្សេងៗ។


ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ គណៈគ្រប់គ្រងរបស់សម្ព័ន្ធក្រុមហ៊ុនមានទំនួលខុសត្រូវចំពោះការវាយតម្លៃសមត្ថភាពរបស់ក្រុមហ៊ុន ក្នុងការបន្តប្រតិបត្តិការដោយផ្អែកលើមូលដ្ឋាននិរន្តរភាព ការលាតត្រដាង ប្រសិនបើមានការបញ្ហាទាក់ទងនឹងនិរន្តរភាព និងការប្រើប្រាស់និរន្តរភាពជាមូលដ្ឋានគណនេយ្យ លុះត្រាតែគណៈគ្រប់គ្រងមានគោលបំណងរំសាយក្រុមហ៊ុន ឬបញ្ឈប់ប្រតិបត្តិការ ឬក៏គ្មានជម្រើសផ្សេង ប៉ុន្តែចាំបាច់ត្រូវធ្វើ។

## ការទទួលខុសត្រូវរបស់សវនករលើការធ្វើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុ

គោលបំណងរបស់យើងខ្ញុំ គឺដើម្បីទទួលបាននូវការធានាអះអាងដ៏សមហេតុផល ទៅលើរបាយការណ៍ហិរញ្ញវត្ថុដោយពុំមានលក្ខណៈខុសឆ្គងជាសារវន្ត បណ្តាលមកពីការក្លែងបន្លំ ឬកំហុសឆ្គង ហើយនិងការបញ្ចេញមតិយោបល់លើរបាយការណ៍សវនកម្មរបស់យើងខ្ញុំ។ ការធានាអះអាងដែលសមហេតុផល គឺជាការធានាមួយដ៏ខ្ពស់ ប៉ុន្តែវាមិនបានធានាថា ការធ្វើសវនកម្មដោយផ្អែកទៅលើស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា នឹងតែងតែរកឃើញនូវការរាយការណ៍ខុសជាសារវន្តដែលមានឡើយ។ ការរាយការណ៍ខុសអាចកើតមានឡើងពីការក្លែងបន្លំ ឬកំហុសឆ្គងដែលអាចចាត់ទុកថាជាសារវន្ត នៅពេលដែលកំហុសមួយ ឬកំហុសរួមគ្នាបានធ្វើឱ្យប៉ះពាល់ដល់សេចក្តីសម្រេចចិត្តផ្នែកសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុនេះ។

## គណនេយ្យករជំនាញ និងសវនករប្រតិស្រុត

សមាជិកភាពប្រៀប សនចុះ អន្តរជាតិ។ ប្រៀប សនចុះ អន្តរជាតិ និងសមាជិក គឺមិនមែនជាដៃគូរពាណិជ្ជកម្មទូទាំងសកលលោកទេ។ រាល់សេវាកម្មនានាត្រូវបានផ្តល់យ៉ាងឯករាជ្យដោយសមាជិកនីមួយៗ។



ជាផ្នែកមួយនៃការធ្វើសវនកម្មដោយយោងទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា យើងអនុវត្តនូវវិធានវិនិច្ឆ័យ និង ការសង្ស័យដែលមានវិធានដើរទៅលើការធ្វើសវនកម្ម។ យើងខ្ញុំក៏បាន៖

- កំណត់អត្តសញ្ញាណ និងវាយតម្លៃនូវហានិភ័យនៃការរាយការណ៍ខុសជាសារវន្តនៃព័ត៌មានហិរញ្ញវត្ថុ ថាតើវាកើត ឡើងដោយការក្លែងបន្លំ ឬកំហុសឆ្គង រៀបចំនិងអនុវត្តនីតិវិធីសវនកម្មដែលឆ្លើយតបទៅនឹងហានិភ័យទាំងនោះ រួមទាំងការប្រមូលយកភស្តុតាងសវនកម្មឱ្យបានគ្រប់គ្រាន់ និងសមស្រប ដើម្បីគាំទ្រជាមូលដ្ឋានសម្រាប់បញ្ជាក់ មតិយោបល់របស់យើង។ ហានិភ័យដែលមិនអាចរកឃើញដោយការរាយការណ៍ខុសជាសារវន្ត ដែលបណ្តាលមក ពីការក្លែងបន្លំ គឺធំជាងកំហុសឆ្គងដោយអចេតនា ដោយសារតែការក្លែងបន្លំរួមបញ្ចូលទាំងការរួមគំនិត ការក្លែងបន្លំ ដោយចេតនា ការលុបចោលដោយចេតនា ការបង្ហាញខុស ឬការលើសលប់ទៅលើការត្រួតពិនិត្យផ្ទៃក្នុង។
- ធ្វើការវិស្វកម្មយល់អំពីការគ្រប់គ្រងផ្ទៃក្នុង ដែលទាក់ទងទៅនឹងការធ្វើសវនកម្ម ដើម្បីបង្កើតនូវនីតិវិធីសវនកម្មដែល សមស្របទៅនឹងកាលៈទេសៈ ប៉ុន្តែមិនមែនជាគោលបំណងក្នុងការបង្ហាញនូវមតិយោបល់លើប្រសិទ្ធិភាព គ្រប់គ្រងផ្ទៃក្នុងរបស់សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន។
- ធ្វើការវាយតម្លៃភាពសមស្របលើគោលនយោបាយគណនេយ្យដែលបានប្រើប្រាស់ និងភាពសមហេតុផលនៃ គណនេយ្យប៉ាន់ស្មាន ក៏ដូចជាការបង្ហាញនានាដែលធ្វើឡើងដោយគណៈគ្រប់គ្រង។
- សន្និដ្ឋានដ៏សមស្របមួយទៅលើការប្រើប្រាស់របស់គណៈគ្រប់គ្រង លើមូលដ្ឋាននិរន្តរភាពគណនេយ្យ ផ្អែកទៅ លើភស្តុតាងសវនកម្មដែលទទួលបាន ថាតើភាពមិនប្រាកដប្រជាជាសារវន្តបានកើតឡើងទាក់ទងនឹងព្រឹត្តិការណ៍ ឬលក្ខខណ្ឌដែលធ្វើឱ្យមានមន្ទិលសង្ស័យខ្លាំងទៅលើលទ្ធភាពក្នុងការបន្តនិរន្តរភាពរបស់សម្ព័ន្ធក្រុមហ៊ុន និង ក្រុមហ៊ុន។ ប្រសិនបើយើងសន្និដ្ឋានថាភាពមិនប្រាកដប្រជា ជាសារវន្តនឹងកើតមានឡើងយើងតម្រូវឱ្យធ្វើការ លាតត្រដាងព័ត៌មានចាំបាច់ដើម្បីទាញយកចិត្តទុកដាក់នៅក្នុងរបាយការណ៍សវនកម្មរបស់យើង ទៅនឹងការ លាតត្រដាងនៅក្នុងព័ត៌មានហិរញ្ញវត្ថុ ឬក៏ប្រសិនបើការលាតត្រដាងនោះមិនគ្រប់គ្រាន់ នោះមតិយោបល់មិន ត្រឹមត្រូវបានផ្តល់។ ការសន្និដ្ឋានរបស់យើង គឺផ្អែកទៅលើភស្តុតាងសវនកម្មដែលទទួលបាន គិតត្រឹម កាលបរិច្ឆេទនៃការចេញរបាយការណ៍សវនកម្មរបស់យើង។ ក៏ប៉ុន្តែស្ថានភាព ឬក៏ព្រឹត្តិការណ៍នាពេលអនាគតអាច បណ្តាលឱ្យសម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនមិនអាចបន្តប្រតិបត្តិការជានិរន្តរភាពបាន។
- វាយតម្លៃការបង្ហាញទូទៅ ទម្រង់ និងអត្ថន័យរបស់ព័ត៌មានហិរញ្ញវត្ថុរួមបញ្ចូលទាំងការលាតត្រដាងនានាថាតើ ព័ត៌មានហិរញ្ញវត្ថុបង្ហាញនូវប្រតិបត្តិការ និងព្រឹត្តិការណ៍នានាដើម្បីបង្ហាញនូវភាពត្រឹមត្រូវសមស្របរបស់វា។
- ទទួលភស្តុតាងសវនកម្មចំពោះព័ត៌មានហិរញ្ញវត្ថុ ឬសកម្មភាពអាជីវកម្មរបស់សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន ត្រឹមត្រូវ និងគ្រប់គ្រាន់ ដើម្បីបញ្ជាក់មតិយោបល់ទៅលើរបាយការណ៍ហិរញ្ញវត្ថុ។ យើងខ្ញុំទទួលខុសត្រូវចំពោះ ការចាត់ចែង ការគ្រប់គ្រង និងការអនុវត្តសវនកម្ម។ យើងខ្ញុំទទួលខុសត្រូវតែទៅលើមតិយោបល់សវនកម្មរបស់ យើងតែប៉ុណ្ណោះ។

យើងខ្ញុំប្រាស្រ័យទាក់ទងជាមួយនឹងគណៈគ្រប់គ្រងទៅលើបញ្ហាផ្សេងៗ ការរៀបចំដែនកំណត់ និងពេលវេលាក្នុងការ ធ្វើសវនកម្ម និងរបបគំហើញសវនកម្មសំខាន់ៗ រួមបញ្ចូលទាំងកង្វះខាតសំខាន់ៗមួយចំនួនទៅលើការគ្រប់គ្រងផ្ទៃក្នុងដែល ពួកយើងខ្ញុំរកឃើញអំឡុងពេលធ្វើសវនកម្ម។

**គណនេយ្យករជំនាញ និងសវនករប្រតិបត្តិ**  
សមាជិកភាពហ្គេន សនចុន អន្តរជាតិ។ ហ្គេន សនចុន អន្តរជាតិ គឺមិនមែនជាដៃគូរពាណិជ្ជកម្មទូទាំងសកលលោកទេ។ រាល់សេវាកម្មនានាត្រូវបានផ្តល់យ៉ាងឯករាជ្យដោយសមាជិកនីមួយៗ។



យើងខ្ញុំក៏ផ្តល់ជូនគណៈគ្រប់គ្រង នូវសេចក្តីថ្លែងការណ៍មួយដែលយើងខ្ញុំបានអនុវត្តទៅតាមតម្រូវការក្រុមសីលធម៌ដែលទាក់ទងនឹងឯករាជ្យភាព ហើយយើងខ្ញុំធ្វើការប្រាស្រ័យទាក់ទងជាមួយនឹងគណៈគ្រប់គ្រងនូវបញ្ហាទាំងអស់ដែលនឹងគិតថាសមហេតុផលទៅលើឯករាជ្យភាពរបស់យើងខ្ញុំ និង ការការពារដែលអាចមាន។

ចំពោះបញ្ហាដែលបានទាក់ទងជាមួយក្រុមប្រឹក្សាភិបាល យើងកំណត់បញ្ហាទាំងនោះដែលមានសារៈសំខាន់បំផុតនៅក្នុងការធ្វើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុរបស់សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនសម្រាប់ការិយបរិច្ឆេទនាពេលបច្ចុប្បន្ន គឺជាបញ្ហាសវនកម្មសំខាន់ៗ។ យើងពិពណ៌នាអំពីបញ្ហាទាំងនេះនៅក្នុងរបាយការណ៍របស់សវនកររបស់យើងលុះត្រាតែច្បាប់ឬបទបញ្ញត្តិមិនរារាំងនូវការបង្ហាញជាសាធារណៈអំពីបញ្ហានេះឬនៅពេលណាដែលនៅក្នុងកាលៈទេសៈណាមួយយើងកំណត់ថាបញ្ហាណាមួយមិនត្រូវបានទាក់ទងនៅក្នុងរបាយការណ៍ពីព្រោះផលវិបាក ឬអវិជ្ជមាននឹងត្រូវបានរំពឹងទុកដោយសមហេតុផល លើសពីទំនាក់ទំនងផលប្រយោជន៍ជាសាធារណៈ។

Grant Thornton  
ហ្គ្រេន សនថុន (ខេមបូឌា) លីមីតធីត  
គណនេយ្យករជំនាញ  
សវនករប្រតិបត្តិចុះបញ្ជី



Ng Yee Zent

នាយកសវនករជំនាញ

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា  
ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១

គណនេយ្យករជំនាញ និងសវនករប្រតិបត្តិ  
សមាជិកភាពហ្គ្រេន សនថុន អន្តរជាតិ។ ហ្គ្រេន សនថុន អន្តរជាតិ និងសមាជិក គឺមិនមែនជាដៃគូពាណិជ្ជកម្មទូទាំងសកលលោកទេ។  
រាល់សេវាកម្មនានាត្រូវបានផ្តល់យ៉ាងឯករាជ្យដោយសមាជិកនីមួយៗ។

## របាយការណ៍ស្ថានភាពហិរញ្ញវត្ថុរបស់សម្ព័ន្ធក្រុមហ៊ុន

		ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ (សម្គាល់ ៤.២)	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ (សម្គាល់ ៤.២)
	សម្គាល់	ពាន់ដុល្លារអាមេរិក	ពាន់ដុល្លារអាមេរិក	លានរៀល	លានរៀល
<b>ទ្រព្យសកម្ម</b>					
<b>ទ្រព្យសកម្មរយៈពេលវែង</b>					
ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ	៧	១៤.១៥០	១៥.៤០៤	៥៧.៦៦១	៦៣.០៤៩
ទ្រព្យសកម្មអរូបិយ		៣	៥	១២	២០
ទ្រព្យសកម្មកិច្ចសន្យា	១០	១២២.១៦៧	១៩៨.២០០	៤៩៧.៨៣១	៨១១.២៣៣
<b>ទ្រព្យសកម្មរយៈពេលវែងសរុប</b>		<b>១៣៦.៣២០</b>	<b>២១៣.៦០៩</b>	<b>៥៥៥.៥០៤</b>	<b>៨៧៤.៣០២</b>
<b>ទ្រព្យសកម្មរយៈពេលខ្លី</b>					
សន្និធិ	១១	៣.៥០៨	៤.៣៣៥	១៤.២៩៥	១៧.៧៤៣
ទ្រព្យសកម្មកិច្ចសន្យា	១០	១២២.៨៥១	១៨.៧៨៩	៥០០.៦១៨	៧៦.៩០៣
គណនីពាណិជ្ជ និងគណនីត្រូវទទួល					
ផ្សេងៗ	១២	៦.៥០៣	៣.៦៦៧	២៦.៥០១	១៥.០០៩
សមតុល្យត្រូវទទួលពីភាគីពាក់ព័ន្ធ	២៦	២	២.៣៣២	៨	៩.៥៤៥
សាច់ប្រាក់ និងសមតុល្យធនាគារ	១៣	១៧.១៦៧	៥.៥២៤	៦៩.៩៥៦	២២.៦១០
<b>ទ្រព្យសកម្មរយៈពេលខ្លីសរុប</b>		<b>១៥០.០៣១</b>	<b>៣៤.៦៤៧</b>	<b>៦១១.៣៧៨</b>	<b>១៤១.៨១០</b>
<b>ទ្រព្យសកម្មសរុប</b>		<b>២៨៦.៣៥១</b>	<b>២៤៨.២៥៦</b>	<b>១.១៦៦.៨៨២</b>	<b>១.០១៦.១១២</b>

# របាយការណ៍ស្ថានភាពហិរញ្ញវត្ថុរបស់សម្ព័ន្ធក្រុមហ៊ុន (ត)

		ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០
	សម្គាល់	ពាន់ដុល្លារអាមេរិក	ពាន់ដុល្លារអាមេរិក	លានរៀល (សម្គាល់ ៤.២)	លានរៀល (សម្គាល់ ៤.២)
<b>មូលធន និងបំណុល</b>					
<b>មូលធន</b>					
ដើមទុន	១៤	៧.៤៩៤	៧.១០០	៣០.៧២៥	២៨.៨៦៩
ដើមទុនបុព្វលាភ	១៥	២.៥៤១	-	១០.៤២២	-
ប្រាក់បម្រុង	១៦	(៤.២៦៩)	(៥.៨១៥)	(១៧.៤៣៥)	(២៣.៧២៩)
ចំណេញរក្សាទុក		១៧.១៩០	១៥.៨០២	៧០.០៤០	៦៩.៣៩០
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	-	(២០៦)	៤០៦
<b>មូលធនសរុបទាក់ទងនឹងម្ចាស់ក្រុមហ៊ុន</b>		<b>២២.៩៥៦</b>	<b>១៧.០៨៧</b>	<b>៩៣.៥៤៦</b>	<b>៦៩.៩៣៦</b>
ផលប្រយោជន៍ភាគតិច		៨៦	៥	៣៥១	២១
<b>មូលធនសរុប</b>		<b>២៣.០៤២</b>	<b>១៧.០៩២</b>	<b>៩៣.៨៩៧</b>	<b>៦៩.៩៥៧</b>
<b>បំណុល</b>					
<b>បំណុលរយៈពេលវែង</b>					
ប្រាក់កម្ចី	១៨	៨៧.០២៥	១០០.០៧៧	៣៥៤.៦២៧	៤០៩.៦១៥
បំណុលភតិសន្យា	៨	១៤៨	២៣	៦០៣	៩៤
បំណុលពន្ធពន្យា	២៤	៧៧៧	៤៥៣	៣.១៦៦	១.៨៥៤
ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ	១៩	៤.៣២១	៥.៨៦៧	១៧.៦០៨	២៤.០១៤
<b>បំណុលរយៈពេលវែងសរុប</b>		<b>៩៦.៨៧១</b>	<b>១០៦.៤២០</b>	<b>៣៩៥.៥០៤</b>	<b>៤៣៥.៥៧៧</b>
<b>បំណុលរយៈពេលខ្លី</b>					
គណនីពាណិជ្ជ និងបំណុលផ្សេងៗ	១៧	៣៣.៣៩៦	១០.៨៥៩	១៣៦.០៨៩	៤៤.៤៤៦
សមតុល្យត្រូវសងទៅក្រុមហ៊ុនមេ	២៦	២៧.០៥៤	៦២.៨៩២	១១០.២៤៥	២៥៧.៤១៧
សមតុល្យត្រូវសងទៅភាគីពាក់ព័ន្ធ	២៦	៩០.៦៦៨	៣៦.៦៦៧	៣៦៩.៤៧២	១៥០.០៧៨
ប្រាក់កម្ចី	១៨	១៣.៥៤៤	១២.៦១៤	៥៥.១៩២	៥១.៦២៩
បំណុលភតិសន្យា	៨	១៤	៧២	៥៨	២៩៥
ពន្ធលើប្រាក់ចំណូលត្រូវបង់		១.៨១២	១.៦៤០	៧.៣៨៤	៦.៧១៣
<b>បំណុលរយៈពេលខ្លីសរុប</b>		<b>១៦៦.៤៨៨</b>	<b>១២៤.៧៤៤</b>	<b>៦៧៨.៤៤០</b>	<b>៥១០.៥៧៨</b>
<b>បំណុលសរុប</b>		<b>២៦៣.៣៥៩</b>	<b>២៣១.១៦៤</b>	<b>១.០៧៣.៩៤៤</b>	<b>៩៤៦.១៥៥</b>
<b>មូលធន និងបំណុលសរុប</b>		<b>២៩៦.៣៥១</b>	<b>២៤៨.២៥៦</b>	<b>១.១៦៦.៨៨២</b>	<b>១.០១៦.១១២</b>

# របាយការណ៍ស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន

		ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០
	សម្គាល់	ពាន់ដុល្លារអាមេរិក	ពាន់ដុល្លារអាមេរិក	លានរៀល (សម្គាល់ ៤.២)	លានរៀល (សម្គាល់ ៤.២)
<b>ទ្រព្យសកម្ម</b>					
<b>ទ្រព្យសកម្មរយៈពេលវែង</b>					
វិនិយោគក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធ	៩	៥០	៣៥	២០៤	១៤៣
ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ	៧	១៤.១៥០	១៥.៤០៤	៥៧.៦៦១	៦៣.០៤៩
ទ្រព្យសកម្មអរូបិយ		៣	៥	១២	២០
ទ្រព្យសកម្មកិច្ចសន្យា	១០	១២២.១៦៧	១៩៨.២០០	៤៩៧.៨៣១	៨១១.២៣៣
<b>ទ្រព្យសកម្មរយៈពេលវែងសរុប</b>		<b>១៣៦.៣៧០</b>	<b>២១៣.៦៤៤</b>	<b>៥៥៥.៧០៨</b>	<b>៨៧៤.៤៤៥</b>
<b>ទ្រព្យសកម្មរយៈពេលខ្លី</b>					
សន្និធិ	១១	៣.៥០៨	៤.៣៣៥	១៤.២៩៥	១៧.៧៤៣
ទ្រព្យសកម្មកិច្ចសន្យា	១០	១២២.៨៥១	១៨.៧៨៩	៥០០.៦១៨	៧៦.៩០៣
គណនីពាណិជ្ជ និងគណនីត្រូវទទួលផ្សេងៗ	១២	៦.៤៩៧	៣.៦៥២	២៦.៤៧៥	១៤.៩៤៨
សមតុល្យត្រូវទទួលពីភាគីពាក់ព័ន្ធ	២៦	២	២.៣៣២	៨	៩.៥៤៥
សមតុល្យត្រូវទទួលពីក្រុមហ៊ុនបុត្រសម្ព័ន្ធ	២៦	៧៩	៣៨	៣២២	១៥៦
សាច់ប្រាក់ និងសមតុល្យធនាគារ	១៣	១៧.១៥៤	៥.៥០០	៦៩.៩០៣	២២.៥១២
<b>ទ្រព្យសកម្មរយៈពេលខ្លីសរុប</b>		<b>១៥០.០៩១</b>	<b>៣៤.៦៤៦</b>	<b>៦១១.៦២១</b>	<b>១៤១.៨០៧</b>
<b>ទ្រព្យសកម្មសរុប</b>		<b>២៨៦.៤៦១</b>	<b>២៤៨.២៩០</b>	<b>១.១៨៧.៣២៩</b>	<b>១.០១៦.២៥២</b>

## របាយការណ៍ស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន (ត)

		ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០
	សម្គាល់	ពាន់ដុល្លារអាមេរិក	ពាន់ដុល្លារអាមេរិក	លានរៀល (សម្គាល់ ៤.២)	លានរៀល (សម្គាល់ ៤.២)
<b>មូលធន និងបំណុល</b>					
<b>មូលធន</b>					
ដើមទុន	១៤	៧.៤៩៤	៧.១០០	៣០.៧២៥	២៨.៨៦៩
ដើមទុនបុព្វលាភ	១៥	២.៥៤១	-	១០.៤២២	-
ប្រាក់បម្រុង	១៦	(៤.២៦៩)	(៥.៨១៥)	(១៧.៤៣៥)	(២៣.៧២៩)
ចំណេញរក្សាទុក		១៧.៤០០	១៥.៨៤១	៧០.៩១២	៦៤.៥៦៦
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	-	(២២៣)	៣៩១
<b>មូលធនសរុប</b>		<b>២៣.១៦៦</b>	<b>១៧.១២៦</b>	<b>៩៤.៤០១</b>	<b>៧០.០៩៧</b>
<b>បំណុល</b>					
<b>បំណុលរយៈពេលវែង</b>					
ប្រាក់កម្ចី	១៨	៨៧.០២៥	១០០.០៧៧	៣៧៣.១៦៨	៤០៩.៦១៥
បំណុលភតិសន្យា	៨	១៤៨	២៣	៦០៣	៩៤
បំណុលពន្ធពន្យា	២៤	៧៧៧	៤៥៣	៣.១៦៦	១.៨៥៤
ឧបករណ៍ហិរញ្ញវត្ថុនិមន្ត	១៩	៤.៣២១	៥.៨៦៧	១៧.៦០៨	២៤.០១៤
<b>បំណុលរយៈពេលវែងសរុប</b>		<b>៩៦.២៧១</b>	<b>១០៦.៤២០</b>	<b>៣៩៤.៥៤៥</b>	<b>៤៣៥.៥៧៧</b>
<b>បំណុលរយៈពេលខ្លី</b>					
គណនីពាណិជ្ជ និងគណនីត្រូវសងផ្សេងៗ	១៧	៣៣.៣៨២	១០.៨៥៩	១៣៦.០៣២	៤៤.៤៤៦
សមតុល្យត្រូវសងទៅក្រុមហ៊ុនមេ	២៦	២៧.០៥៤	៦២.៨៩២	១១០.២៤៥	២៥៧.៤១៧
សមតុល្យត្រូវសងទៅភាគីពាក់ព័ន្ធ	២៦	៩០.៦៦៨	៣៦.៦៦៧	៣៦៩.៤៧២	១៥០.០៧៨
ប្រាក់កម្ចី	១៨	១៣.៥៤៤	១២.៦១៤	៥៥.១៩២	៥១.៦២៩
បំណុលភតិសន្យា	៨	១៤	៧២	៥៨	២៩៥
ពន្ធលើប្រាក់ចំណូលត្រូវបង់		១.៨១២	១.៦៤០	៧.៣៨៤	៦.៧១៣
<b>បំណុលរយៈពេលខ្លី</b>		<b>១៦៦.៤៧៤</b>	<b>១២៤.៧៤៤</b>	<b>៦៧៨.៣៨៣</b>	<b>៥១០.៥៧៨</b>
<b>បំណុលសរុប</b>		<b>២៦២.៧៤៥</b>	<b>២៣១.១៦៤</b>	<b>១.០៧២.៩២៨</b>	<b>៩៤៦.១៥៥</b>
<b>មូលធន និងបំណុលសរុប</b>		<b>២៨៦.៤៦១</b>	<b>២៤៨.២៩០</b>	<b>១.១៦៧.៣២៩</b>	<b>១.០១៦.២៥២</b>



# របាយការណ៍ចំណេញ ឬខាត និងចំណូលពេញលេញ ផ្សេងៗរបស់សម្ព័ន្ធក្រុមហ៊ុន

	សម្គាល់	សម្រាប់ចុងការិយបរិច្ឆេទ		សម្រាប់ចុងការិយបរិច្ឆេទ	
		ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ពាន់ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ពាន់ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ លានរៀល (សម្គាល់ ៤.២)	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ លានរៀល (សម្គាល់ ៤.២)
ចំណូល	២០	៦៧.២១៤	៤៩.៦៧៣	២៧៣.៦២៨	២០៣.០១៤
ចំណាយប្រតិបត្តិការ	២១	(៥៩.៥៩៦)	(៣៣.៨៣៤)	(២៤២.៦១៥)	(១៣៨.២៨១)
ចំណេញ/ខាតផ្សេងៗ		៥	(១៣)	២០	(៥៣)
<b>ចំណេញប្រតិបត្តិការ</b>		<b>៧.៦២៣</b>	<b>១៥.៨២៦</b>	<b>៣១.០៣៣</b>	<b>៦៤.៦៨០</b>
ចំណូលហិរញ្ញប្បទាន		១.០៩៨	២៩	៤.៤៧០	១១៩
ចំណាយហិរញ្ញប្បទាន	២២	(៦.២៤៣)	(៦.៦១២)	(២៥.៤១៥)	(២៧.០២៣)
<b>ចំណេញមុនបង់ពន្ធលើប្រាក់ចំណូល</b>		<b>២.៤៧៨</b>	<b>៩.២៤៣</b>	<b>១០.០៨៨</b>	<b>៣៧.៧៧៦</b>
ចំណាយពន្ធលើប្រាក់ចំណូល	២៣	(១.០០៩)	(២.០៣៩)	(៤.១០៨)	(៨.៣៣៣)
<b>ចំណេញក្នុងការិយបរិច្ឆេទ</b>		<b>១.៤៦៩</b>	<b>៧.២០៤</b>	<b>៥.៩៨០</b>	<b>២៩.៤៤៣</b>
<b>ចំណេញក្នុងការិយបរិច្ឆេទទាក់ទងទៅនឹង៖</b>					
ម្ចាស់ក្រុមហ៊ុន		១.៣៨៨	៧.២០៧	៥.៦៥០	២៩.៤៥៥
ផលប្រយោជន៍ភាគតិច		៨១	(៣)	៣៣០	(១២)
		<b>១.៤៦៩</b>	<b>៧.២០៤</b>	<b>៥.៩៨០</b>	<b>២៩.៤៤៣</b>

## របាយការណ៍ចំណេញ ឬខាត និងចំណូលពេញលេញ ផ្សេងៗរបស់សម្ព័ន្ធក្រុមហ៊ុន (ត)

	សម្រាប់ចុងការិយបរិច្ឆេទ		សម្រាប់ចុងការិយបរិច្ឆេទ		
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០	
	សម្គាល់	ពាន់ដុល្លារអាមេរិក	លានរៀល (សម្គាល់ ៤.២)	លានរៀល (សម្គាល់ ៤.២)	
<b>ចំណេញក្នុងការិយបរិច្ឆេទ</b>		<b>១.៤៦៩</b>	<b>៧.២០៤</b>	<b>៥.៩៨០</b>	<b>២៩.៤៤៣</b>
<b>ចំណូលពេញលេញផ្សេងៗ</b>					
សមាសធាតុដែលត្រូវធ្វើចំណាត់ចែងវិញ					
ក្នុងចំណេញ ឬខាត					
ចំណេញ/(ខាត) នៃតម្លៃសមស្របលើ					
លំហូរសាច់ប្រាក់		១.៥៤៦	(៤.០៤៣)	៦.២៩៤	(១៦.៥២៤)
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	-	(៦១២)	៤០៦
<b>ចំណូលពេញលេញសរុបក្នុងការិយបរិច្ឆេទ</b>		<b>៣.០១៥</b>	<b>៣.១៦១</b>	<b>១១.៦៦២</b>	<b>១៣.៣២៥</b>
<b>ចំណេញក្នុងការិយបរិច្ឆេទទាក់ទងទៅនឹង៖</b>					
ម្ចាស់ក្រុមហ៊ុន		២.៨៥៣	៣.១៦៤	១១.០០២	១៣.៣៣៧
ផលប្រយោជន៍ភាគតិច		១៦២	(៣)	៦៦០	(១២)
		<b>៣.០១៥</b>	<b>៣.១៦១</b>	<b>១១.៦៦២</b>	<b>១៣.៣២៥</b>
ចំណូលក្នុងមួយភាគហ៊ុនដែលជាកម្មសិទ្ធិរបស់ម្ចាស់ភាគហ៊ុនរបស់សម្ព័ន្ធក្រុមហ៊ុនក្នុងអំឡុងកាលបរិច្ឆេទមានដូចខាងក្រោម៖					
ចំណេញសុទ្ធក្នុងមួយភាគហ៊ុនគោល					
(សេន/រៀល)	៣០	១,៨៦	១០,១៥	៧៥,៨៦	៤១៤,៨៦
ចំណេញសុទ្ធក្នុងមួយភាគហ៊ុនថយចុះ					
(សេន/រៀល)	៣០	១,៨៦	១០,១៥	៧៥,៨៦	៤១៤,៨៦

# របាយការណ៍ចំណេញ ឬខាត និងចំណូលពេញលេញ ផ្សេងៗរបស់ក្រុមហ៊ុន

	សម្គាល់	សម្រាប់ចុងការិយបរិច្ឆេទ		សម្រាប់ចុងការិយបរិច្ឆេទ	
		ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០
		ពាន់ដុល្លារអាមេរិក	ពាន់ដុល្លារអាមេរិក	លានរៀល (សម្គាល់ ៤.២)	លានរៀល (សម្គាល់ ៤.២)
ចំណូល	២០	៦៧.២១៤	៤៩.៦៧៣	២៧៣.៦២៨	២០៣.០១៤
ចំណាយប្រតិបត្តិការ	២១	(៥៩.៥១៧)	(៣៣.៧៩៧)	(២៤២.២៩៤)	(១៣៨.១២៧)
ចំណេញ/ខាតផ្សេងៗ		១៦	(២០)	៦៥	(៨២)
<b>ចំណេញប្រតិបត្តិការ</b>		<b>៧.៧១៣</b>	<b>១៥.៨៥៦</b>	<b>៣១.៣៩៩</b>	<b>៦៤.៨០៥</b>
ចំណូលហិរញ្ញប្បទាន		១.០៩៨	២៩	៤.៤៧០	១១៩
ចំណាយហិរញ្ញប្បទាន	២២	(៦.២៤៣)	(៦.៦១២)	(២៥.៤១៥)	(២៧.០២៣)
<b>ចំណេញមុនបង់ពន្ធលើប្រាក់ចំណូល</b>		<b>២.៥៦៨</b>	<b>៩.២៧៣</b>	<b>១០.៤៥៤</b>	<b>៣៧.៩០១</b>
ចំណាយពន្ធលើប្រាក់ចំណូល	២៣	(១.០០៩)	(២.០៣៩)	(៤.១០៨)	(៨.៣៣៣)
<b>ចំណេញក្នុងការិយបរិច្ឆេទ</b>		<b>១.៥៥៩</b>	<b>៧.២៣៤</b>	<b>៦.៣៤៦</b>	<b>២៩.៥៦៨</b>
<b>ចំណូល/(ខាត)ពេញលេញផ្សេងទៀត</b>					
សមាសធាតុដែលត្រូវធ្វើចំណាត់ថ្លៃឡើងវិញក្នុង ចំណេញ ឬខាត					
ចំណេញ/(ខាត) នៃតម្លៃសមស្របលើ លំហូរសាច់ប្រាក់		១.៥៤៦	(៤.០៤៣)	៦.២៩៤	(១៦.៥២៤)
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	-	(៦១៤)	៣៩១
<b>ចំណូលពេញលេញសរុបក្នុងការិយបរិច្ឆេទ</b>		<b>៣.១០៥</b>	<b>៣.១៩១</b>	<b>១២.០២៦</b>	<b>១៣.៤៣៥</b>

## របាយការណ៍បម្រែបម្រួលមូលធនរបស់សម្ព័ន្ធក្រុមហ៊ុន

	សម្គាល់	កម្មសិទ្ធិរបស់ម្ចាស់ភាគហ៊ុន				ផលប្រយោជន៍ភាគ		មូលធនសរុប លានរៀល (សម្គាល់ ៤.២)	
		← មិនអាចបែងចែក ដើមទុន	បុព្វលាភដើមទុន	→ អាចបែងចែក ដើមទុនបម្រុងទុក	ចំណេញរក្សាទុក	សរុប	តិច		
		ពាន់ដុល្លារអាមេរិក	ពាន់ដុល្លារអាមេរិក	ពាន់ដុល្លារអាមេរិក	ពាន់ដុល្លារអាមេរិក	ពាន់ដុល្លារអាមេរិក	ពាន់ដុល្លារអាមេរិក		
<b>សមតុល្យគិតត្រឹមថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០</b>		<b>៧.១០០</b>	<b>-</b>	<b>(៥.៨១៥)</b>	<b>១៥.៨០២</b>	<b>១៧.០៨៧</b>	<b>៥</b>	<b>១៧.០៩២</b>	<b>៦៩.៩៥៧</b>
ភាគហ៊ុនដែលបានចេញផ្សាយ	១៤	៣៩៤	២.៥៤១	-	-	២.៩៣៥	-	២.៩៣៥	១២.២៧៨
ចំណេញក្នុងការិយបរិច្ឆេទ		-	-	-	១.៣៨៨	១.៣៨៨	៨១	១.៤៦៩	៥.៩៨០
ចំណេញពីតម្លៃសមស្របនៃលំហូរសាច់ប្រាក់ លម្អៀងពីការប្តូររូបិយប័ណ្ណ		-	-	១.៥៤៦	-	១.៥៤៦	-	១.៥៤៦	៦.២៩៤
		-	-	-	-	-	-	-	(៦១២)
<b>សមតុល្យគិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១</b>		<b>៧.៤៩៤</b>	<b>២.៥៤១</b>	<b>(៤.២៦៩)</b>	<b>១៧.១៩០</b>	<b>២២.៩៥៦</b>	<b>៨៦</b>	<b>២៣.០៤២</b>	<b>៩៣.៨៩៧</b>
<b>សមតុល្យគិតត្រឹមថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩</b>		<b>៧.១០០</b>	<b>-</b>	<b>(១.៧៧២)</b>	<b>៨.៥៩៥</b>	<b>១៣.៩២៣</b>	<b>-</b>	<b>១៣.៩២៣</b>	<b>៥៦.៦១១</b>
ចំណេញក្នុងការិយបរិច្ឆេទ		-	-	-	៧.២០៧	៧.២០៧	(៣)	៧.២០៤	២៩.៤៤៣
បន្ថែមដើមទុនដោយ ផលប្រយោជន៍ភាគតិច ដោយក្រុមហ៊ុនបុត្រសម្ព័ន្ធ		-	-	-	-	-	៨	៨	៣៣
ការខាតបង់ពីតម្លៃសមស្របនៃលំហូរសាច់ប្រាក់ លម្អៀងពីការប្តូររូបិយប័ណ្ណ		-	-	(៤.០៤៣)	-	(៤.០៤៣)	-	(៤.០៤៣)	(១៦.៥២៤)
		-	-	-	-	-	-	-	៣៩៤
<b>សមតុល្យគិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០</b>		<b>៧.១០០</b>	<b>-</b>	<b>(៥.៨១៥)</b>	<b>១៥.៨០២</b>	<b>១៧.០៨៧</b>	<b>៥</b>	<b>១៧.០៩២</b>	<b>៦៩.៩៥៧</b>

## របាយការណ៍បម្រែបម្រួលមូលធនរបស់ក្រុមហ៊ុន

		← មិនអាចបែងចែកបាន ដើមទុន		→	អាចបែងចែកបាន	មូលធនសរុប	លានរៀល (សម្គាល់ ៤.២)
	សម្គាល់	ពាន់ដុល្លារអាមេរិក	បុព្វលាភដើមទុន ពាន់ដុល្លារអាមេរិក	ដើមទុនបម្រុងទុក ពាន់ដុល្លារអាមេរិក	ចំណេញរក្សាទុក ពាន់ដុល្លារអាមេរិក	ពាន់ដុល្លារអាមេរិក	
សមតុល្យគិតត្រឹមថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០		៧.១០០	-	(៥.៨១៥)	១៥.៨៤១	១៧.១២៦	៧០.០៩៧
ភាគហ៊ុនដែលបានចេញផ្សាយ	១៤	៣៩៤	២.៥៤១	-	-	២.៩៣៥	១២.២៧៨
ចំណេញក្នុងការិយបរិច្ឆេទ		-	-	-	១.៥៥៩	១.៥៥៩	៦.៣៤៦
ចំណេញពីតម្លៃសមស្របនៃលំហូរសាច់ប្រាក់		-	-	១.៥៤៦	-	១.៥៤៦	៦.២៩៤
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	-	-	-	-	(៦១៤)
<b>សមតុល្យគិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១</b>		<b>៧.៤៩៤</b>	<b>២.៥៤១</b>	<b>(៤.២៦៩)</b>	<b>១៧.៤០០</b>	<b>២៣.១៦៦</b>	<b>៩៤.៤០១</b>
សមតុល្យគិតត្រឹមថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩		៧.១០០	-	(១.៧៧២)	៨.៦០៧	១៣.៩៣៥	៥៦.៦៦២
ចំណេញក្នុងការិយបរិច្ឆេទ		-	-	-	៧.២៣៤	៧.២៣៤	២៩.៥៦៨
ខាតពីតម្លៃសមស្របនៃលំហូរសាច់ប្រាក់		-	-	(៤.០៤៣)	-	(៤.០៤៣)	(១៦.៥២៤)
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	-	-	-	-	៣៩១
<b>សមតុល្យគិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០</b>		<b>៧.១០០</b>	<b>-</b>	<b>(៥.៨១៥)</b>	<b>១៥.៨៤១</b>	<b>១៧.១២៦</b>	<b>៧០.០៩៧</b>

## របាយការណ៍លំហូរសាច់ប្រាក់របស់សម្ព័ន្ធក្រុមហ៊ុន

	សម្គាល់	សម្រាប់ចុងការិយបរិច្ឆេទ		សម្រាប់ចុងការិយបរិច្ឆេទ	
		ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ពាន់ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ពាន់ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ លានរៀល (សម្គាល់ ៤.២)	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ លានរៀល (សម្គាល់ ៤.២)
<b>សកម្មភាពប្រតិបត្តិការ</b>					
ចំណេញមុនបង់ពន្ធលើប្រាក់ចំណូល		២.៤៧៨	៩.២៤៣	១០.០៨៨	៣៧.៧៧៦
<b>និយ័តកម្មសម្រាប់៖</b>					
រំលស់លើទ្រព្យសកម្មរូបិយ	២១	១.០៥៩	១.១៧៨	៤.៣១១	៤.៨១៤
រំលស់លើទ្រព្យសកម្មអរូបិយ	២១	៣	២	១២	៨
ចំណេញពីការលក់ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ		-	(៥)	-	(២០)
ចំណូលពីការប្រាក់		(១.០៩៨)	(២៩)	(៤.៤៧០)	(១១៩)
ចំណាយពីការប្រាក់	២២	៦.២៤៣	៦.៦១២	២៥.៤១៥	២៧.០២៣
(ចំណេញ)/ខាតពីការប្តូររូបិយប័ណ្ណបរទេស		(១០)	១០	(៤១)	៤១
<b>ចំណេញប្រតិបត្តិការមុនបម្រែបម្រួលទុនបង្វិល</b>		<b>៨.៦៧៥</b>	<b>១៧.០១១</b>	<b>៣៥.៣១៥</b>	<b>៦៩.៥២៣</b>
<b>បម្រែបម្រួលដើមទុនបង្វិល</b>					
<b>បម្រែបម្រួលលើ៖</b>					
គណនីពាណិជ្ជ និងគណនីត្រូវទទួលផ្សេងៗ		(២.៦២៧)	៧.១៣៧	(១០.៦៩៥)	២៩.១៦៩
ទ្រព្យសកម្មកិច្ចសន្យា		(២៨.០២៩)	(៣៧.៨៨៨)	(១១៤.១០៦)	(១៥៤.៨៤៨)
សន្និធិ		៨២៧	(៤.៣៣៥)	៣.៣៦៧	(១៧.៧១៧)
សមតុល្យត្រូវសងទៅក្រុមហ៊ុនមេ		(៣៥.៨៣៨)	៣.៣៣៤	(១៤៥.៨៩៦)	១៣.៦២៦
សមតុល្យត្រូវទទួល/ត្រូវសងទៅភាគីពាក់ព័ន្ធ		៥៦.៣៤១	១៣.២៥៩	២២៩.៣៦៤	៥៤.១៩០
គណនីពាណិជ្ជ និងគណនីត្រូវសងផ្សេងៗ		២២.៥០៣	១.៦៦៥	៩១.៦១០	៦.៨០៥
<b>សាច់ប្រាក់ទទួលបានពីប្រតិបត្តិការ</b>		<b>២១.៨៥២</b>	<b>១៨៣</b>	<b>៨៨.៩៥៩</b>	<b>៧៤៨</b>
ពន្ធលើប្រាក់ចំណូលដែលបានបង់		(៥១៣)	(៨៧៤)	(២.០៨៨)	(៣.៥៧២)
<b>សាច់ប្រាក់សុទ្ធបានពី/(ប្រើក្នុង)</b>		<b>២១.៣៣៩</b>	<b>(៦៩១)</b>	<b>៨៦.៨៧១</b>	<b>(២.៨២៤)</b>

## របាយការណ៍លំហូរសាច់ប្រាក់របស់សម្ព័ន្ធក្រុមហ៊ុន (ត)

	សម្គាល់	សម្រាប់ចុងការិយបរិច្ឆេទ		សម្រាប់ចុងការិយបរិច្ឆេទ	
		ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ពាន់ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ពាន់ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២១ លានរៀល (សម្គាល់ ៤.២)	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ លានរៀល (សម្គាល់ ៤.២)
<b>សកម្មភាពវិនិយោគ</b>					
ទិញទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ		(២០២)	(១៤.១៨៣)	(៨២២)	(៥៧.៩៦៦)
ទិញទ្រព្យសកម្មអរូបិយ		(១)	(៤)	(៤)	(១៦)
ចំណេញពីការលក់ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ		-	១៥	-	៦១
ការប្រាក់ដែលបានទទួល		៥០	២៩	២០៤	១១៩
<b>សាច់ប្រាក់សុទ្ធប្រើក្នុងសកម្មភាពវិនិយោគ</b>		<b>(១៥៣)</b>	<b>(១៤.១៤៣)</b>	<b>(៦២២)</b>	<b>(៥៧.៨០២)</b>
<b>សកម្មភាពហិរញ្ញប្បទាន</b>					
ចំណូលពីប្រាក់កម្ចី	២៥	៧.៩៩៧	២៥.៥៩៨	៣២.៥៥៦	១០៤.៦១៩
ការទូទាត់ប្រាក់កម្ចី	២៥	(១៥.៦១៣)	(១២.២៩០)	(៦៣.៥៦១)	(៥០.២២៩)
ចេញផ្សាយដើមទុនបន្ថែម	១៤	២.៩៣៥	-	១១.៩៤៨	-
ការប្រាក់ដែលបានទូទាត់		(៦.២០៩)	(៥.៧៣៥)	(២៥.២៧៧)	(២៣.៤៣៩)
ការទូទាត់បំណុលភតិសន្យា		(១២៤)	(៦៧)	(៥០៥)	(២៧៤)
ការដាក់ប្រាក់បញ្ញើមានកាលកំណត់		(២០៤)	(៤៨៧)	(៨៣០)	(១.៩៩០)
ការដាក់សាច់ប្រាក់នៅក្នុងគណនី ធនាគារសន្យាខ្លីប្រាក់		(២.៤៦៣)	(២.៧៥៣)	(១០.០២៧)	(១១.២៥២)
<b>សាច់ប្រាក់សុទ្ធបានពី/(ប្រើ)ក្នុងសកម្មភាព ហិរញ្ញប្បទានសាច់ប្រាក់</b>		<b>(១៣.៦៨១)</b>	<b>៤.២៦៦</b>	<b>(៥៥.៦៩៦)</b>	<b>១៧.៤៣៥</b>
<b>បម្រែបម្រួលសាច់ប្រាក់ និងសាច់ប្រាក់</b>					
សមមូលសុទ្ធ		៧,៥០៥	(១០,៥៦៨)	៣០,៥៥៣	(៤៣,១៩១)
សាច់ប្រាក់ និងសាច់ប្រាក់សមមូលដើមគ្រា		(៩០៦)	៩.៦៦២	(៣.៧០៨)	៣៩.២៨៨
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	-	៤៧	១៩៥
<b>សាច់ប្រាក់ និងសាច់ប្រាក់សមមូលចុងគ្រា</b>	<b>១៣</b>	<b>៦.៥៩៩</b>	<b>(៩០៦)</b>	<b>២៦.៨៩២</b>	<b>(៣.៧០៨)</b>

ជូនភ្ជាប់កំណត់សម្គាល់ជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុ

## របាយការណ៍លំហូរសាច់ប្រាក់របស់ក្រុមហ៊ុន

	សម្គាល់	សម្រាប់ចុងការិយបរិច្ឆេទ		សម្រាប់ចុងការិយបរិច្ឆេទ	
		ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ពាន់ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ពាន់ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ លានរៀល (សម្គាល់ ៤.២)	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ លានរៀល (សម្គាល់ ៤.២)
<b>សកម្មភាពប្រតិបត្តិការ</b>					
ចំណេញមុនបង់ពន្ធលើប្រាក់ចំណូល		២.៥៦៨	៩.២៧៣	១០.៤៥៤	៣៧.៩០១
<b>និយ័តកម្មសម្រាប់៖</b>					
រំលស់លើទ្រព្យសកម្មរូបិយ	២១	១.០៥៩	១.១៧៨	៤.៣១១	៤.៨១៤
រំលស់លើទ្រព្យសកម្មអរូបិយ	២១	៣	២	១២	៨
ចំណេញពីការលក់ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ		-	(៥)	-	(២០)
ចំណូលការប្រាក់		(១.០៩៨)	(២៩)	(៤.៤៧០)	(១១៩)
ចំណាយការប្រាក់	២២	៦.២៤៣	៦.៦១២	២៥.៤១៥	២៧.០២៣
ចំណេញ/(ខាត)ពីការប្តូររូបិយប័ណ្ណបរទេស		(១០)	១០	(៤១)	៤១
<b>ចំណេញប្រតិបត្តិការមុនបម្រែបម្រួលទុនបង្វិល</b>		<b>៨.៧៦៥</b>	<b>១៧.០៤១</b>	<b>៣៥.៦៤១</b>	<b>៦៩.៦៤៨</b>
<b>បម្រែបម្រួលទុនបង្វិល</b>					
<b>បម្រែបម្រួលក្នុង៖</b>					
គណនីពាណិជ្ជ និងគណនីត្រូវទទួលផ្សេងៗ		(២.៦៣៦)	៧.១៥២	(១០.៧៣១)	២៩.២៣០
ទ្រព្យសកម្មកិច្ចសន្យា		(២៨.០២៩)	(៣៧.៨៨៨)	(១១៤.១០៦)	(១៥៤.៨៤៨)
សន្និធិ		៨២៧	(៤.៣៣៥)	៣.៣៦៧	(១៧.៧១៧)
សមតុល្យត្រូវសងទៅក្រុមហ៊ុនមេ		(៣៥.៨៣៨)	៣.៣៣៤	(១៤៥.៨៩៦)	១៣.៦២៦
សមតុល្យត្រូវទទួល/ត្រូវសងទៅភាគីពាក់ព័ន្ធ		៥៦.៣៤១	១៣.២៥១	២២៩.៣៦៤	៥៤.១៥៧
គណនីពាណិជ្ជ និងគណនីត្រូវសងផ្សេងៗ		២២.៤៨៩	១.៦៦៧	៩១.៥៥៣	៦.៨១៣
សមតុល្យត្រូវសងទៅក្រុមហ៊ុនបុត្រសម្ព័ន្ធ		(៤១)	(៣៧)	(១៦៧)	(១៥១)
<b>សាច់ប្រាក់ទទួលបានពីប្រតិបត្តិការ</b>		<b>២១.៨៧៨</b>	<b>១៨៥</b>	<b>៨៩.០៦៥</b>	<b>៧៥៨</b>
ពន្ធលើប្រាក់ចំណូលដែលបានបង់		(៥១៣)	(៨៧៤)	(២.០៨៨)	(៣.៥៧២)
<b>សាច់ប្រាក់សុទ្ធបានពី/(ប្រើក្នុង)សកម្មភាព ប្រតិបត្តិការ</b>		<b>២១.៣៦៥</b>	<b>(៦៨៩)</b>	<b>៨៦.៩៧៧</b>	<b>(២.៨១៤)</b>



## របាយការណ៍លំហូរសាច់ប្រាក់របស់ក្រុមហ៊ុន (ត)

	សម្រាប់ចុងការិយបរិច្ឆេទ		សម្រាប់ចុងការិយបរិច្ឆេទ		
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២១	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០	
	សម្គាល់	ពាន់ដុល្លារអាមេរិក	លានរៀល (សម្គាល់ ៤.២)	លានរៀល (សម្គាល់ ៤.២)	
<b>សកម្មភាពវិនិយោគ</b>					
ទិញទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ		(២០២)	(១៤.១៨៣)	(៨២២)	(៥៧.៩៦៦)
ទិញទ្រព្យសកម្មអរូបិយ		(១)	(៤)	(៤)	(១៦)
ចំណេញពីការលក់ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ		-	១៥	-	៦១
ការវិនិយោគក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធ		(១៥)	(១០)	(៦១)	(៤១)
ការប្រាក់ដែលបានទទួល		៥០	២៩	២០៤	១១៩
<b>សាច់ប្រាក់សុទ្ធប្រើក្នុងសកម្មភាពវិនិយោគ</b>		<b>(១៦៨)</b>	<b>(១៤.១៥៣)</b>	<b>(៦៨៣)</b>	<b>(៥៧.៨៤៣)</b>
<b>សកម្មភាពហិរញ្ញប្បទាន</b>					
ចំណូលពីប្រាក់កម្ចី	២៥	៧.៩៩៧	២៥.៥៩៨	៣២.៥៥៦	១០៤.៦១៩
ការទូទាត់ប្រាក់កម្ចី	២៥	(១៥.៦១៣)	(១២.២៩០)	(៦៣.៥៦១)	(៥០.២២៩)
ចេញផ្សាយដើមទុនបន្ថែម	១៤	២.៩៣៥	-	១១.៩៤៨	-
ការប្រាក់ដែលបានទូទាត់		(៦.២០៩)	(៥.៧៣៥)	(២៥.២៧៧)	(២៣.៤៣៩)
ការទូទាត់បំណុលភតិសន្យា		(១២៤)	(៦៧)	(៥០៥)	(២៧៤)
ការដាក់ប្រាក់បញ្ញើមានកាលកំណត់		(២០៤)	(៤៨៧)	(៨៣០)	(១.៩៩០)
ការដាក់សាច់ប្រាក់នៅក្នុងគណនី ធនាគារសន្យាខ្លីប្រាក់		(២.៤៦៣)	(២.៧៥៣)	(១០.០២៧)	(១១.២៥២)
<b>សាច់ប្រាក់សុទ្ធបានពី/ប្រើក្នុងសកម្មភាព ហិរញ្ញប្បទាន</b>		<b>(១៣.៦៨១)</b>	<b>៤.២៦៦</b>	<b>(៥៥.៦៩៦)</b>	<b>១៧.៤៣៥</b>
<b>បម្រែបម្រួលសាច់ប្រាក់ និងសាច់ប្រាក់</b>					
<b>សមមូលសុទ្ធ</b>		<b>៧.៥១៦</b>	<b>(១០.៥៧៦)</b>	<b>៣០.៥៩៨</b>	<b>(៤៣.២២២)</b>
សាច់ប្រាក់ និងសាច់ប្រាក់សមមូលដើមគ្រា		(៩៣០)	៩.៦៤៦	(៣.៨០៦)	៣៩.២៨៨
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	-	៤៧	១២៨
<b>សាច់ប្រាក់ និងសាច់ប្រាក់សមមូលចុងគ្រា</b>	<b>១៣</b>	<b>៦.៥៨៦</b>	<b>(៩៣០)</b>	<b>២៦.៨៣៩</b>	<b>(៣.៨០៦)</b>

ជូនភ្ជាប់កំណត់សម្គាល់ជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុ

# កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុនានា

## ១ ព័ត៌មានអំពីក្រុមហ៊ុន

ក្រុមហ៊ុន ផេសប៊ិក (ខេមបូឌា) ម.ក បានប្រតិបត្តិការអាជីវកម្មនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១០ ក្នុងនាមជាក្រុមហ៊ុនឯកជនទទួលខុសត្រូវ បានកម្រិត ហើយវាជាក្រុមហ៊ុនបុត្រសម្ព័ន្ធ ១០០% របស់ក្រុមហ៊ុន PESTECH International Berhad ដែលជាក្រុមហ៊ុនចុះបញ្ជី និង មានអាស័យដ្ឋាននៅប្រទេសម៉ាឡេស៊ី និងបានចុះបញ្ជីនៅក្នុងទីផ្សារគោលនៃ Bursa Malaysia Securities Berhad ជាមួយនឹងដើមទុន ដែលបានចុះបញ្ជី និងទូទាត់រូបវាស់ក្នុងចំនួនទឹកប្រាក់សរុប ៧.១០០.០០០ ដុល្លារអាមេរិក ដែលស្មើនឹង ៧១.០០០.០០០ ភាគហ៊ុន ដែលមានតម្លៃចារឹក ០.១០ដុល្លារអាមេរិកក្នុងមួយភាគហ៊ុន។ ក្រុមហ៊ុនបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម (“MOC”) ក្រោមលេខចុះបញ្ជី ពាណិជ្ជកម្ម ០០០០០៩៥៧។

នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ក្រុមហ៊ុនបានចុះជាមួយផ្សារមូលបត្រកម្ពុជា (“CSX”) ដោយជោគជ័យ។ ភាគហ៊ុនថ្មីដែលបាន ចេញផ្សាយមានចំនួន ៣.៩៤៥.០០០ ភាគហ៊ុនជាមួយតម្លៃចារឹក ៤០០ រៀល ឬ០.១០ដុល្លារអាមេរិកក្នុងមួយភាគហ៊ុននៅក្នុងតម្លៃ បោះផ្សាយ ៣.១២០រៀល ឬ០.៧៦ ដុល្លារអាមេរិកក្នុងមួយភាគហ៊ុន។ នាកាលបរិច្ឆេទនៃរបាយការណ៍លក្ខខណ្ឌក្រុមហ៊ុនមិនទាន់បាន កែប្រែនៅឡើយ និងវិធានទុកថាទុកត្រូវកែប្រែបន្ទាប់ពីអនុម័តដោយម្ចាស់ភាគហ៊ុននៅក្នុងមហាសន្និបាតប្រចាំឆ្នាំនៅក្នុង ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះ។

សកម្មភាពចម្បងរបស់ក្រុមហ៊ុន គឺសាងសង់ស្ថានីយអគ្គិសនី និងបណ្តាញបញ្ជូន។

ក្រុមហ៊ុន PESTECH (Myanmar) Limited (ហៅកាត់ថា “PML”) បានធ្វើប្រតិបត្តិការអាជីវកម្មក្នុងនាមជាក្រុមហ៊ុនឯកជនទទួលខុសត្រូវ មានកម្រិតដែលកម្មសិទ្ធិ ១០០% របស់ក្រុមហ៊ុនក្រោមលេខចុះបញ្ជីពាណិជ្ជកម្ម ១១៧១ FC/២០១៦-២០១៧ ចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧ ដែលបានចេញផ្សាយដោយ ក្រសួងផែនការ និងហិរញ្ញវត្ថុ នៃរដ្ឋាភិបាលរបស់សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។ ដើមទុនចុះ បញ្ជីរបស់ក្រុមហ៊ុនមានទឹកប្រាក់ចំនួន ៥០.០០០ ដុល្លារអាមេរិក ដែលស្មើនឹង ៥០.០០០ភាគហ៊ុនធម្មតា។

សកម្មភាពអាជីវកម្មចម្បងរបស់ PML គឺការផ្តល់សេវាកម្មគ្រប់គ្រងគម្រោង ស្ថានីយអគ្គិសនី ការសាងសង់ និងតំឡើងបណ្តាញបញ្ជូន សេវាត្រួតពិនិត្យលើការធ្វើតេស្ត សេវាដាក់ឱ្យដំណើរការ និងការងារស៊ីវិល។

ក្រុមហ៊ុន PESTECH Hinthar Corporation Limited (ហៅកាត់ថា “PHC”) ត្រូវបានចុះបញ្ជីជាក្រុមហ៊ុនឯកជនទទួលខុសត្រូវមាន កម្រិតនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ ២០១៩ ដែល ៦០% កាន់កាប់ដោយក្រុមហ៊ុន PML ក្រោមច្បាប់ក្រុមហ៊ុនមីយ៉ាន់ម៉ា២០១៧ ចុះ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩។ ដើមទុនដែលបានចុះបញ្ជីមានចំនួន ៥០.០០០ ដុល្លារអាមេរិកដែលស្មើនឹង ៥០.០០០ សន្លឹកហ៊ុន។

សកម្មភាពអាជីវកម្មចម្បងរបស់ PHC គឺការបង្កើតហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងលើកកំពស់វិស័យថាមពល ដែលមានដូចជាការបង្កើត ថាមពល ការបញ្ជូនថាមពល និងការចែកចាយថាមពលជាដើមនៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។

ក្រុមហ៊ុន PESTECH Microgrid Company Limited (ហៅកាត់ថា “PMG”) ត្រូវបានចុះបញ្ជីជាក្រុមហ៊ុនឯកជនទទួលខុសត្រូវមាន កម្រិតដែល ៩០% កាន់កាប់ដោយក្រុមហ៊ុន PHC ក្រោមការគ្រប់គ្រងច្បាប់ក្រុមហ៊ុនមីយ៉ាន់ម៉ា២០១៧ ចុះថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០។ ដើមទុនដែលបានចុះបញ្ជីមានចំនួន ១០.០០០ ដុល្លារអាមេរិកដែលស្មើនឹង១០.០០០សន្លឹកហ៊ុន។

**១ ព័ត៌មានអំពីក្រុមហ៊ុន (ត)**

សកម្មភាពអាជីវកម្មចម្បងរបស់ PMG គឺការផ្តល់នូវប្រព័ន្ធមីក្រូក្រាដ និងហេដ្ឋារចនាសម្ព័ន្ធថាមពលផ្សេងៗជូនតំបន់ជនបទនៅក្នុង សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។

ក្រុមហ៊ុនចាត់ទុកក្រុមហ៊ុន PHC និងក្រុមហ៊ុន PMG ជាក្រុមហ៊ុនបុត្រសម្ព័ន្ធដោយប្រយោល។

ការិយាល័យចុះបញ្ជីរបស់ក្រុមហ៊ុន គឺនៅផ្ទះលេខ៦ ផ្លូវលេខ៥៨៨ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ព្រះរាជាណាចក្រ កម្ពុជា។ ការិយាល័យចុះបញ្ជីរបស់ក្រុមហ៊ុន PML និងក្រុមហ៊ុន PMG មានទីតាំងនៅ បន្ទប់លេខ០១-០៥ ជាន់ទី១០ អគារការិយាល័យ ទីក្រុងJunction កែងផ្លូវ២៧ និងផ្លូវBogyoke Aung San ទីក្រុងយ៉ានហ្គន សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា និងផ្លូវThapyaynyo លេខ៣៧ Shinsawpu Ward Sanchaung ទីក្រុងយ៉ានហ្គន នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។

ក្រុមហ៊ុនពុំមានការផ្លាស់ប្តូរជាសារវន្ត លើសកម្មភាពចម្បងរបស់ក្រុមហ៊ុន និងក្រុមហ៊ុនបុត្រសម្ព័ន្ធនៅក្នុងអំឡុងការិយបរិច្ឆេទនៃរបាយ ការណ៍នេះទេ។

**ការរីករាលដាលនៃជម្ងឺកូវីដ-១៩**

វីរុសប្រភេទថ្មី កូវីដ១៩ (កូវីដ-១៩) ត្រូវបានកំណត់ថាជាជម្ងឺរាតត្បាតជាសកល ដែលបានរីករាលដាលនៅក្នុងប្រទេសកម្ពុជាចាប់តាំង ពីខែមករា ឆ្នាំ២០២០។ ចាប់តាំងពីពេលនោះមកប្រទេសកម្ពុជាប្រឈមមុខនឹងហានិភ័យនៃការរីករាលដាលបន្ថែមទៀតដែលបណ្តាល ឱ្យមានការរំខានទៅដល់សកម្មភាពអាជីវកម្ម និងសេដ្ឋកិច្ចជាតិ។

នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ឱ្យមាននូវបម្រាមគោចរនៅក្នុងប្រទេសកម្ពុជាចាប់ផ្តើមពី ថ្ងៃទី១៥ ខែមេសា រហូតដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ដែលត្រូវបានពន្យារពេលបន្ថែមរហូតដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ ដើម្បី ទប់ស្កាត់នូវការរីករាលដាលនៃជម្ងឺកូវីដ-១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ការរីករាលដាលនៃជម្ងឺកូវីដ-១៩ និងការបិទខ្ទប់បានបង្កឱ្យ មានការរំខានដល់អាជីវកម្ម និងកត្តាម៉ាក្រូសេដ្ឋកិច្ចទាំងសកល និងនៅក្នុងតំបន់នៃព្រះរាជាណាចក្រកម្ពុជា។

សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនបានធ្វើការវាយតម្លៃលើផលប៉ះពាល់ជាវិជ្ជមានលើស្ថានភាពបង្ហាញពីប្រតិបត្តិការរបស់សម្ព័ន្ធក្រុមហ៊ុន និង ក្រុមហ៊ុន ប្រតិបត្តិការហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់ ហើយបានសន្និដ្ឋានថាមិនមានផលប៉ះពាល់ជាសារវន្តទៅលើរបាយការណ៍ហិរញ្ញវត្ថុ របស់សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនគិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ និងសម្រាប់ចុងការិយបរិច្ឆេទ។ គណៈគ្រប់គ្រង ជឿជាក់ថា សម្ព័ន្ធក្រុមហ៊ុន និងសម្ព័ន្ធក្រុមហ៊ុន គឺជាស្ថានភាពដ៏ល្អក្នុងការទប់ស្កាត់ការធ្លាក់ចុះនៃសេដ្ឋកិច្ច។

កត្តាដែលចូលរួមចំណែកក្នុងការធ្វើឱ្យសម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនមានជំហររឹងមាំមានដូចខាងក្រោម៖

- មិនមានការលុបចោលនូវកិច្ចសន្យាសំខាន់ៗណាមួយឡើយ។ បន្ថែមពីនេះទៀត សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនក៏មានកិច្ចសន្យា រយៈពេលវែងមួយចំនួនជាមួយអតិថិជនចាស់ និង
- អតិថិជនគោលរបស់សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនមិនមានប្រឈមនឹងការលំបាកផ្នែកហិរញ្ញវត្ថុឡើយ។ គុណភាពឥណទាន របស់គណនីពាណិជ្ជត្រូវទទួលបានគិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ត្រូវបានកំណត់ថាមានភាពល្អប្រសើរ។

គិតត្រឹមកាលបរិច្ឆេទនៃការចេញផ្សាយនៃរបាយការណ៍ហិរញ្ញវត្ថុ ការរីករាលដាលនៅក្នុងប្រទេសកម្ពុជានៅអាចគ្រប់គ្រងបានដោយសារ  
មានការព្រៀងទុកដោយបន្តឱ្យមាននូវកម្មវិធីចាក់វ៉ាក់សាំង ហើយបានធ្វើអន្តរាគមន៍ទាន់ពេលវេលារបស់រដ្ឋាភិបាលតាមរយៈបទបញ្ជា  
បន្ថែម ក្នុងការទប់ស្កាត់នូវការរីករាលដាលវីរុសនេះនៅក្នុងប្រទេសកម្ពុជា។

គណៈគ្រប់គ្រងកំពុងបន្តការតាមដានយ៉ាងដិតដល់អំពីការវិវត្តនៃជំងឺរាតត្បាត រួមទាំងរបៀបវារៈពាក់ព័ន្ធនឹងសេដ្ឋកិច្ចសម្ព័ន្ធក្រុមហ៊ុន និង  
ក្រុមហ៊ុន ព្រមទាំងប្រជាជនទូទៅ។ សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន ធានាថាបុគ្គលិកទាំងអស់ប្រកាន់ខ្ជាប់នូវវិធានការរបស់រាជរដ្ឋាភិបាលក្នុង  
ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលរួមមានដូចជាការពាក់ម៉ាស់ ការរក្សាគម្លាតសង្គម និងការសម្លាប់មេរោគយ៉ាងទៀតទាត់។

**២ របាយការណ៍អនុលោមតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ("CIFRSs")**

របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន និងសម្ព័ន្ធក្រុមហ៊ុនត្រូវបានរៀបចំឡើងដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុ  
អន្តរជាតិនៃកម្ពុជា ("CIFRSs")។ CIFRSs គឺដូចគ្នានឹងស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិពេញលេញ ("IFRSs") ដែលបានអនុម័ត  
ដោយក្រុមប្រឹក្សាស្តង់ដារគណនេយ្យអន្តរជាតិ ពីព្រោះ IFRSs បានអនុម័តដោយក្រុមប្រឹក្សាគណនេយ្យជាតិ ("NAC") ដោយមិនបាន  
ឆ្លងកាត់ការកែប្រែដូចជាស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាឡើយ("CIFRSs")។

**៣. ស្តង់ដារថ្មី ឬនិសេធនកម្ម និងការបកស្រាយ**

**៣.១ ស្តង់ដារ វិសោធនកម្ម និងការបកស្រាយទៅនឹងស្តង់ដារមានស្រាប់ដែលមានប្រសិទ្ធភាព និងត្រូវបានអនុម័តដោយក្រុមហ៊ុន  
នាកាលបរិច្ឆេទថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០**

សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនបានអនុម័តទៅលើស្តង់ដារ និងការបកស្រាយគណនីទាំងអស់គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១។  
ស្តង់ដារគណនេយ្យថ្មី និងស្តង់ដារគណនេយ្យដែលបានកែប្រែ ព្រមទាំងការបកស្រាយគណនេយ្យត្រូវបានវាយតម្លៃថាអាចអនុវត្តបានទៅ  
លើរបាយការណ៍ហិរញ្ញវត្ថុរបស់សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនមានដូចខាងក្រោម៖

- និយមន័យអាជីវកម្ម (បានកែប្រែទៅជា CIFRS ៣)
- និយមន័យភាពជាសារវន្ត (បានកែប្រែទៅជា CIAS ១ និង CIAS ៨)
- ក្របខណ្ឌទស្សនាសម្រាប់របាយការណ៍ហិរញ្ញវត្ថុ
- កំណែទម្រង់លើអត្រាការប្រាក់ (បានកែប្រែទៅជា CIFRS ៩, CAS ៣៩ និង CIFRS ៧)

គណៈគ្រប់គ្រងបានធ្វើការវាយតម្លៃថាការអនុម័តទៅលើស្តង់ដារគណនេយ្យទាំងនេះមិនមានផលប៉ះពាល់ជាសារវន្តទៅលើរបាយការណ៍  
ហិរញ្ញវត្ថុរបស់សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន។

**៣.២ ស្តង់ដារ វិសោធនកម្ម និងការបកស្រាយទៅនឹងស្តង់ដារមានស្រាប់ដែលមិនទាន់មានប្រសិទ្ធភាព និងមិនទាន់ត្រូវបានអនុវត្ត  
ដោយសម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន**

នាកាលបរិច្ឆេទនៃការចេញផ្សាយនៃរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ ស្តង់ដារគណនីថ្មី និងស្តង់ដារគណនីដែលបានកែប្រែដែលបានចេញ  
ផ្សាយរួចរាល់ ប៉ុន្តែមិនទាន់មានប្រសិទ្ធភាព និងមិនទាន់បានអនុវត្តជាមុនដោយសម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនមានដូចខាងក្រោម៖

- កិច្ចសន្យាធានារ៉ាប់រង CIFRS ១៧
- កំណែទម្រង់លើអត្រាការប្រាក់ — ដំណាក់កាល ២ (បានកែប្រែទៅជា CIFRS ៩ CAS ៣៩, CIFRS ៧ និង CIFRS ១៦)
- ឯកសារយោងចំពោះក្របខណ្ឌទស្សនាសម្រាប់របាយការណ៍ហិរញ្ញវត្ថុ (បានកែប្រែទៅជា CIFRS ៣)
- ការធ្វើចំណាត់ថ្នាក់ឡើងវិញនៃបំណុលជាបំណុលរយៈពេលខ្លី ឬបំណុលរយៈពេលវែង — ពន្យារពេលចូលជាធរមាន  
(បានកែប្រែទៅជា CAS ១)
- ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ — ចំណូលដែលទទួលបានមុនពេលការប្រើប្រាស់ដែលបានគ្រោងទុក (បានកែប្រែទៅជា  
CAS ១៦)

**៣. ស្តង់ដារថ្មី ឬវិសោធនកម្ម និងការបកស្រាយ (ត)**

**៣.២ ស្តង់ដារ វិសោធនកម្ម និងការបកស្រាយទៅនឹងស្តង់ដារមានស្រាប់ដែលមិនទាន់មានប្រសិទ្ធភាព និងមិនទាន់ត្រូវបានអនុវត្ត ដោយសម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន (ត)**

- កិច្ចសន្យាស្មុគស្មាញ — ថ្លៃដើម្បីបំពេញកិច្ចសន្យា (បានកែប្រែទៅជា CAS ៣៧)
- ការកែតម្រូវប្រចាំឆ្នាំទៅលើស្តង់ដារ CIFRS ២០១៨-២០២០
- ការបង្ហាញពីគោលនយោបាយគណនេយ្យ (បានកែប្រែទៅជា CAS ១ និង របាយការណ៍អនុវត្តលើ CIFRS ២)
- និយមន័យរបស់គណនេយ្យប៉ាន់ស្មាន (បានកែប្រែទៅជា CAS ៨)
- សម្បទានជួលដែលទាក់ទងនឹងជម្ងឺកូវីដ ១៩ (បានកែប្រែទៅជា CIFRS១៦)

គណៈគ្រប់គ្រងមិនរំពឹងទុកថា ការអនុវត្តស្តង់ដារគណនេយ្យដែលបានកត់ត្រាខាងលើនឹងមានផលប៉ះពាល់ជាសារវន្តទៅលើរបាយការណ៍ហិរញ្ញវត្ថុរបស់សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុននាកាលបរិច្ឆេទពេលអនាគត។

**៤ គោលនយោបាយគណនេយ្យសំខាន់ៗ**

**៤.១ មូលដ្ឋាននៃការរៀបចំ**

របាយការណ៍ហិរញ្ញវត្ថុរបស់សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន ត្រូវបានបង្ហាញជាដុល្លារអាមេរិក (“USD”) ត្រូវបានរៀបចំក្រោមថ្លៃដើមជាប្រវត្តិសាស្ត្រ និងត្រូវបានរៀបចំដោយអនុលោមតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (“CIFRSs”)។

**៤.២ រូបិយប័ណ្ណគោល និងរូបិយប័ណ្ណសម្រាប់បង្ហាញ**

រូបិយប័ណ្ណជាតិនៃព្រះរាជាណាចក្រកម្ពុជា គឺខ្មែររៀល (“KHR”)។ ក៏ប៉ុន្តែដោយសារសម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនមានប្រតិបត្តិការអាជីវកម្ម និងរក្សាកំណត់ត្រាគណនេយ្យបឋមជាដុល្លារអាមេរិក (“USD”) ក្រុមប្រឹក្សាភិបាលបានកំណត់ USD ជារូបិយប័ណ្ណគោលរបស់សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនសម្រាប់គោលបំណងនៃការវាស់វែង និងបង្ហាញព្រោះវាបានឆ្លុះបញ្ចាំងពីខ្លឹមសារសេដ្ឋកិច្ចនៃព្រឹត្តិការណ៍ និងកាលៈទេសៈរបស់សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន។

ប្រតិបត្តិការជារូបិយប័ណ្ណបរទេស ក្រៅពីដុល្លារអាមេរិកត្រូវបានប្តូរទៅជាដុល្លារអាមេរិក ដោយប្រើប្រាស់អត្រាប្តូរប្រាក់ទូទៅនៅកាលបរិច្ឆេទនៃប្រតិបត្តិការនោះ។ ទ្រព្យសកម្ម និងបំណុលដែលជារូបិយប័ណ្ណផ្សេង ក្រៅពីដុល្លារអាមេរិក នៅកាលបរិច្ឆេទរបាយការណ៍ត្រូវបានប្តូរទៅជាដុល្លារអាមេរិក ដោយប្រើប្រាស់អត្រាប្តូរប្រាក់ទូទៅនៃប្រតិបត្តិការ។ ភាពលម្អៀងពីការប្តូររូបិយប័ណ្ណបរទេស ត្រូវបានទទួលស្គាល់ក្នុងរបាយការណ៍ចំណូលពេញលេញ។

ការប្តូរចំនួនទឹកប្រាក់ពីប្រាក់ដុល្លារអាមេរិក USD ទៅជាខ្មែររៀល KHR ដូចដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ត្រូវបានដាក់បញ្ចូលទាំងស្រុងដោយអនុលោមតាមច្បាប់ស្តីពីគណនេយ្យ និងសវនកម្មនៃកម្ពុជា (ខែមេសា ឆ្នាំ២០១៦) និងត្រូវបានធ្វើឡើងដោយប្រើប្រាស់អត្រាប្តូរប្រាក់ជាផ្លូវការ ដែលបានបង្ហាញជាប្រាក់រៀលដោយយោងទៅតាមអត្រាប្តូរប្រាក់ក្នុង ១ដុល្លារអាមេរិកដែលបានប្រកាសដោយធនាគារជាតិនៃកម្ពុជា (អគ្គនាយកដ្ឋានពន្ធដារមុនថ្ងៃទី១ ខែមករា ឆ្នាំ២០២០)៖

	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០
អត្រាប្តូរប្រាក់ជាមធ្យម*	៤.០៧១	៤.០៨៧
អត្រាប្តូរប្រាក់ចុងគ្រា	៤.០៧៥	៤.០៩៣

\*អត្រាប្តូរប្រាក់ជាមធ្យម គឺត្រូវបានគណនាដោយប្រើអត្រាប្តូរប្រាក់ប្រចាំថ្ងៃក្នុងអំឡុងកាលបរិច្ឆេទ

ការប្តូររូបិយប័ណ្ណទាំងនេះ គឺមិនត្រូវបានធ្វើសវនកម្មឡើយ និងមិនត្រូវបានបកស្រាយថាជាតំណាងនៃប្រាក់ដុល្លារអាមេរិក ដែលអាចនឹងត្រូវបាន ឬអាចប្តូរទៅជាប្រាក់រៀលនៅថ្ងៃអនាគតតាមអត្រាដែលបានបង្ហាញនេះ ឬអត្រាប្តូរប្រាក់ផ្សេងទៀតទេ។ ចំនួនទឹកប្រាក់ជា USD និង KHR គឺត្រូវបានបង្ហាញក្នុងចំនួនទឹកប្រាក់ខ្ពង់ខ្ពស់ដុល្លារអាមេរិក និងលានរៀលដែលនៅជិតបំផុត លើកលែងតែមានការបញ្ជាក់ផ្សេងពីនេះ។

**៤ គោលនយោបាយគណនេយ្យសំខាន់ៗ (ត)**

**៤.៣ មូលដ្ឋាននៃការដាក់បញ្ចូលគ្នា**

របាយការណ៍ហិរញ្ញវត្ថុរបស់សម្ព័ន្ធក្រុមហ៊ុន បានរួមបញ្ចូលទាំងរបាយការណ៍របស់ក្រុមហ៊ុនមេ និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់វា។ ក្រុមហ៊ុនទទួលបាន និងធ្វើការត្រួតពិនិត្យតាមរយៈការកាន់កាប់ច្រើនជាងពាក់កណ្តាលនៃសិទ្ធិបោះឆ្នោតក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធ។

ការចំណេញ និងការខាតបង់មិនសមហេតុផលលើប្រតិបត្តិការរវាងសម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនត្រូវបានលុបចោល។ នៅពេលការខាតបង់មិនសមហេតុផល លើការលក់ទ្រព្យសម្បត្តិនៅក្នុងសម្ព័ន្ធក្រុមហ៊ុន ត្រូវបានលុបចោលសម្រាប់ការដាក់បញ្ចូលគ្នា ទ្រព្យសម្បត្តិមូលដ្ឋានក៏ត្រូវបានធ្វើការសាកល្បងសម្រាប់ឱនភាព។ ចំនួនទឹកប្រាក់ដែលបានរាយការណ៍នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធត្រូវបានកែតម្រូវនៅពេលចាំបាច់ ដើម្បីធានាឱ្យមានភាពស៊ីសង្វាក់ជាមួយគោលនយោបាយគណនេយ្យដែលបានអនុវត្តដោយសម្ព័ន្ធក្រុមហ៊ុន។

ប្រាក់ចំណេញ ឬការខាតបង់របស់ក្រុមហ៊ុនបុត្រសម្ព័ន្ធដែលបានទិញ ឬបោះចោលក្នុងអំឡុងពេលនេះត្រូវបានទទួលស្គាល់ពីកាលបរិច្ឆេទដែលមានសុពលភាពនៃការទិញ ឬរហូតដល់កាលបរិច្ឆេទដែលមានសុពលភាពនៃការលុបចោលតាមដែលអាចអនុវត្តបាន។

**៤.៤ ការទទួលស្គាល់ចំណូល**

ប្រាក់ចំណូលត្រូវបានទទួលស្គាល់នៅពេលដែល កាតព្វកិច្ចក្នុងកិច្ចសន្យាជាមួយអតិថិជនមានការពេញចិត្តពេលគឺនៅពេលដែល “សិទ្ធិក្នុងការគ្រប់គ្រង” ទំនិញ ឬសេវាកម្ម ដែលផ្អែកលើកាតព្វកិច្ចជាក់លាក់ដែលត្រូវបានផ្ទេរទៅឱ្យអតិថិជន។

កាតព្វកិច្ច គឺជាការសន្យាក្នុងការផ្ទេរទំនិញឬសេវាកម្មផ្សេងៗ (ទំនិញឬ សេវាកម្មដែលមានលក្ខណៈដូចគ្នានិង មានលំនាំនៃការផ្ទេរ) ទៅអតិថិជនដែលត្រូវបានបញ្ជាក់យ៉ាងច្បាស់នៅក្នុងកិច្ចសន្យា និងបញ្ជាក់នៅក្នុងការអនុវត្តអាជីវកម្មតាមទំលាប់របស់សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន។

ប្រាក់ចំណូលត្រូវបានកំណត់ តាមការពិចារណាដែលសម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនជឿជាក់ថាមានសិទ្ធិក្នុងការផ្ទេរទំនិញ ឬសេវាកម្មដែលបានសន្យាជូនអតិថិជនដោយមិនរាប់បញ្ចូលចំនួនដែលប្រមូលបានពីតតិយជន ដូចជាពន្ធអាករលើធាតុចេញ ឬពន្ធលើទំនិញ និងសេវាកម្ម។

ប្រសិនបើការពិនិត្យពិច័យមានភាពខុសគ្នាដោយសារតែអប្បបរមា ការបង្វិលសងប្រាក់វិញ បំណុល ប្រាក់លើកទឹកចិត្ត ប្រាក់ពិន័យឬភាពស្រដៀងគ្នាផ្សេងទៀតសម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនប៉ាន់ស្មានចំនួនទឹកប្រាក់ត្រូវទទួលបានដែលមានសិទ្ធិទទួលបាន ដោយផ្អែកលើតម្លៃដែលបានរំពឹងទុក ឬលទ្ធផលដែលសមស្របបំផុត។ ប្រសិនបើកិច្ចសន្យាជាមួយអតិថិជនលើសពីមួយអនុវត្តកាតព្វកិច្ច ចំនួនទឹកប្រាក់ត្រូវបានបែងចែកទៅតាមកាតព្វកិច្ចនីមួយៗ ដោយផ្អែកលើតម្លៃលក់ទំនិញ ឬសេវាកម្មដែលបានសន្យានៅក្នុងកិច្ចសន្យា។

ប្រាក់ចំណូលត្រូវបានទទួលស្គាល់ក្នុងកម្រិតមួយដែលវាអាចទៅរួចដែលថាការបញ្ជាក់សន្ទុះបរិមាណប្រាក់ចំណូលដែលបានទទួលនឹងមិនកើតឡើងនៅពេលដែលការដាច់ទាក់ទងមិនច្បាស់លាស់ជាមួយនឹងការគិតពិចារណាត្រូវបានដោះស្រាយជាបន្តបន្ទាប់។

ការត្រួតពិនិត្យទំនិញឬសេវាកម្មដែលបានសន្យាអាចត្រូវបានផ្ទេរតាមពេលវេលាឬនៅពេលវេលា។ ប្រាក់ចំណូលសម្រាប់កាតព្វកិច្ចអនុវត្តដែលមិនតាមពេលវេលាត្រូវបានទទួលស្គាល់នៅពេលវេលាដែលអតិថិជនទទួលបានការត្រួតពិនិត្យទំនិញ ឬសេវាកម្មដែលបានសន្យា។

ការត្រួតពិនិត្យទំនិញ ឬសេវាកម្មត្រូវបានផ្ទេរតាមពេលវេលាហើយប្រាក់ចំណូលត្រូវបានទទួលស្គាល់តាមពេលវេលាប្រសិនបើ៖

- អតិថិជនក្នុងពេល ទទួលនិងប្រើប្រាស់អត្ថប្រយោជន៍ដែលបានផ្តល់ដោយសម្ព័ន្ធក្រុមហ៊ុននិងការអនុវត្តរបស់ក្រុមហ៊ុននៅពេលដែលសម្ព័ន្ធក្រុមហ៊ុននិងក្រុមហ៊ុនអនុវត្ត។

**៤ គោលនយោបាយគណនេយ្យសំខាន់ៗ (ត)**

**៤.៤ ការទទួលស្គាល់ចំណូល (ត)**

- កាតព្វកិច្ចរបស់សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនបុត្រសម្ព័ន្ធទ្រព្យដែលអតិថិជនកាន់កាប់ជាទ្រព្យត្រូវបានបង្កើតឬកែលម្អ ឬ
- ការអនុវត្តរបស់សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនមិនបង្កើតទ្រព្យជាមួយនឹងការប្រើប្រាស់ជំនួសទេហើយសម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនមានសិទ្ធិបង្ខំក្នុងការទូទាត់សម្រាប់ប្រតិបត្តិការដែលបានបញ្ចប់រហូតមកដល់បច្ចុប្បន្ន។

ប្រាក់ចំណូលសម្រាប់កាតព្វកិច្ចអនុវត្តដែលមិនតម្រូវតាមពេលវេលា នឹងត្រូវបានទទួលស្គាល់នៅការិយបរិច្ឆេទណាមួយ។

សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនទទួលស្គាល់ប្រាក់ចំណូលពីការសាងសង់នាការិយបរិច្ឆេទកន្លងមក ប្រសិនបើវាបង្កើតទ្រព្យសម្បត្តិដោយគ្មានការប្រើប្រាស់ជំនួសហើយសម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនមានសិទ្ធិបង្ខំក្នុងការទូទាត់សងរហូតដល់ប្រតិបត្តិការសាងសង់បានបញ្ចប់។ ប្រាក់ចំណូលត្រូវបានទទួលស្គាល់ក្នុងរយៈពេលកិច្ចសន្យាដោយយោងទៅលើវឌ្ឍនភាពឆ្ពោះទៅរកការពេញចិត្តពេញលេញនៃអនុវត្តកាតព្វកិច្ច។

ដំណើរការពេញលេញនៃកាតព្វកិច្ចអនុវត្តត្រូវបានវាស់វែងផ្អែកលើការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុននិងការបញ្ចូលរបស់ក្រុមហ៊ុន និងភាពពេញចិត្តនៃកាតព្វកិច្ចនៃការអនុវត្ត (ឧទាហរណ៍ដោយយោងទៅការស្ទង់មតិនៃការងារដែលបានអនុវត្តឧទាហរណ៍ដំណាក់កាលនៃការបញ្ចប់) ។

ប្រាក់ចំណូលពីកិច្ចសន្យាសាងសង់និងប្រតិបត្តិការត្រូវបានទទួលស្គាល់លើភាគរយនៃវិធីសាស្ត្របញ្ចប់ដែលត្រូវបានវាយតម្លៃតាមរយៈការបូកបញ្ចូលគ្នានៃការវាយតម្លៃអ្នកជំនាញនិងតាមរយៈការពិចារណាលើថ្លៃដើមកិច្ចសន្យាដែលបានកើតឡើងបើប្រៀបធៀបទៅនឹងថ្លៃដើមប៉ាន់ស្មានសរុបដែលមិនមានភាពមិនច្បាស់លាស់ទាក់ទងនឹងការទទួលបានចុងក្រោយ នៃផលទុននិងថ្លៃដើមដែលទាក់ទងអាចត្រូវបានកំណត់សមរម្យ។

នៅពេលដែលលទ្ធផលនៃការអភិវឌ្ឍន៍មិនអាចត្រូវបានប៉ាន់ស្មានសមហេតុផលប្រាក់ចំណូលត្រូវបានទទួលស្គាល់ចំពោះទំហំនៃចំណាយសាងសង់ដែលអាចនឹងទទួលបានមកវិញហើយថ្លៃដើមនៃការសាងសង់ត្រូវបានទទួលស្គាល់ថាជាការចំណាយមួយក្នុងរយៈពេលដែលវាកើតឡើង។

នៅពេលដែលការប៉ាន់ស្មានថាការចំណាយសរុបនឹងលើសពីប្រាក់ចំណូលសរុប ការបាត់បង់ដែលអាចមើលឃើញជាមុនត្រូវបានទទួលស្គាល់ភ្លាមៗចំពោះប្រាក់ចំណេញឬការបាត់បង់ដោយមិនគិតពីថាតើការសាងសង់បានចាប់ផ្តើមឬអត់ ឬដំណាក់កាលនៃការបញ្ចប់សកម្មភាពសំណង់ឬចំនួនប្រាក់ចំណេញដែលរំពឹងទុក។ កើតឡើងលើកិច្ចសន្យាដែលមិនទាក់ទងផ្សេងទៀត។

ប្រាក់ចំណូលលើសដែលត្រូវបានទទួលស្គាល់នៅក្នុងប្រាក់ចំណេញឬខាតលើវិក័យប័ត្រដែលធ្វើជូនអតិថិជនកិច្ចសន្យាត្រូវបានទទួលស្គាល់ជាទ្រព្យសកម្មកិច្ចសន្យា។

វិក័យបត្រ ពីកិច្ចសន្យាដល់អតិថិជនលើប្រាក់ចំណេញដែលត្រូវបានទទួលស្គាល់ក្នុងប្រាក់ចំណេញឬខាតត្រូវបានទទួលស្គាល់ថាជាចំណូលកិច្ចសន្យា។

ប្រាក់ចំណូលផ្សេងទៀតដែលសម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនទទួលបានគឺតំណាងឱ្យប្រាក់ចំណូលការប្រាក់ដែលត្រូវបានទទួលស្គាល់តាមសមាមាត្រពេលវេលា។



**៤ គោលនយោបាយគណនេយ្យសំខាន់ៗ (ត)**

**៤.៤ ការទទួលស្គាល់ចំណូល (ត)**

**កិច្ចសន្យាសាងសង់ និងការផ្តល់សេវាកម្ម**

ចំណូលដែលបានមកពីការផ្តល់សេវាវិស្វកម្ម ត្រូវបានទទួលស្គាល់នៅក្នុងគណនីចំណេញ ឬខាតនៅពេលដែលសេវាកម្មត្រូវបានបំពេញ។ ចំណូលដែលបានមកពីការលក់សម្ភារៈ ត្រូវបានទទួលស្គាល់នៅពេលដែលសម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន បានធ្វើការផ្ទេរទៅឱ្យអ្នកទិញនូវរាល់ហានិភ័យសំខាន់ៗ ដែលជាទូទៅនៅពេលដែលអតិថិជនបានទទួលយក ការដឹកជញ្ជូនសម្ភារៈដោយគ្មានជំលោះ។

ដើម្បីកំណត់ថាតើ ដើម្បីទទួលស្គាល់ប្រាក់ចំណូល សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនអនុវត្តតាមនីតិវិធី ៥ ជំហានដូចខាងក្រោម៖

១. កំណត់អត្តសញ្ញាណកិច្ចសន្យាជាមួយអតិថិជន
២. កំណត់ការអនុវត្តកាតព្វកិច្ច
៣. កំណត់តម្លៃប្រតិបត្តិការ
៤. ការបែងចែកតម្លៃប្រតិបត្តិការទៅនឹងការអនុវត្តកាតព្វកិច្ច
៥. ទទួលស្គាល់ចំណូលនៅពេល /កាតព្វកិច្ចបំពេញការងារត្រូវបានសម្រេច

**ប្រាក់ចំណូលគួរឱ្យកត់សម្គាល់លើការមិនបញ្ចុះតម្លៃ**

ប្រាក់ចំណេញគួរឱ្យកត់សម្គាល់លើការបង្រួបបង្រួមនៃការបញ្ចុះតម្លៃដែលទទួលបានពីសំណង់ត្រូវបានបង្កើតតាមសមាមាត្រពេលវេលាដោយគិតគូរលើចំណូលដែលទទួលបាននិងអត្រាបញ្ចុះតម្លៃដែលមានប្រសិទ្ធិភាព។

ចំនួននេះបានមកពីភាពខុសគ្នានៃតម្លៃបច្ចុប្បន្ននៃប្រាក់ចំណូលនាពេលអនាគត និងប្រាក់ចំណូលដែលបានទទួលស្គាល់ក្នុងរយៈពេលសាងសង់។

**៤.៥ ចំណាយប្រតិបត្តិការ**

ចំណាយប្រតិបត្តិការ ត្រូវបានទទួលស្គាល់ក្នុងរបាយការណ៍ចំណូលពេញលេញ ក្នុងអំឡុងកាលបរិច្ឆេទដែលចំណាយបានកើតឡើង។

**៤.៦ ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ**

គ្រប់សមាសធាតុគណនីទាំងអស់នៃទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារត្រូវបានកំណត់ដំបូងតាមតម្លៃដើមនៃការទិញចូល ឬតម្លៃដើមក្នុងការផលិត រួមបញ្ចូលទាំងតម្លៃដើមទាំងឡាយដែលទាក់ទងដោយផ្ទាល់ក្នុងការនាំយកទ្រព្យសកម្មទៅកាន់ទីតាំង និងលក្ខខណ្ឌដែលសមស្របក្នុងប្រតិបត្តិការដែលបានគ្រោងទុកដោយគណៈគ្រប់គ្រង។ តម្លៃដើមកើតឡើងជាបន្តបន្ទាប់ត្រូវបានបញ្ចូលក្នុងតម្លៃយោងរបស់ទ្រព្យសកម្ម ឬទទួលស្គាល់ជាទ្រព្យសកម្មដាច់ដោយឡែកនៅពេលណាដែលផលប្រយោជន៍សេដ្ឋកិច្ចដែលទាក់ទងនឹងសម្ភារៈនោះនឹងហូរចូលមកសម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន ហើយតម្លៃទាំងនោះអាចត្រូវបានវាស់វែងដោយជឿជាក់បាន។ រាល់ចំណាយលើការជួសជុល និងថែទាំត្រូវបានទទួលស្គាល់ក្នុងរបាយការណ៍ចំណេញ ឬខាតក្នុងអំឡុងការិយបរិច្ឆេទហិរញ្ញវត្ថុដែលវាបានកើតឡើង។

បន្ទាប់ពីការទទួលស្គាល់ដំបូង ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ ត្រូវបានកត់ត្រាតាមតម្លៃដើមដករំលស់បង្គរ និងរាល់ការខាតបង់លើឱនភាពនៃតម្លៃ។

**រំលស់**

រំលស់ត្រូវបានគណនា ដោយការប្រើប្រាស់វិធីរំលស់ថេរទៅតាមអត្រារំលស់ប្រចាំឆ្នាំដូចខាងក្រោម៖

	<b>អត្រារំលស់</b>
បរិក្ខារ	៤% - ១០%
ម៉ូតូ យានយន្ត	២០%
កុំព្យូទ័រ	៣០%
គ្រឿងសង្ហារឹម និងគ្រឿងបរិក្ខារ	២០%



**៤ គោលនយោបាយគណនេយ្យសំខាន់ៗ (ត)**

**៤.៦ ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ (ត)**

តម្លៃសំណល់ អាយុកាលប្រើប្រាស់ និងវិធីការកាត់រំលោះត្រូវបានពិនិត្យឡើងវិញនៅការិយបរិច្ឆេទហិរញ្ញវត្ថុនីមួយៗ ដើម្បីធានាថាចំនួន  
ទឹកប្រាក់វិធីសាស្ត្រ និងរយៈពេលនៃការរំលោះ គឺស្របទៅនឹងការប៉ាន់ស្មានពីមុន និងគំរូនៃការប្រើប្រាស់ផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច  
នាពេលអនាគតដែលបានបញ្ចូលនៅក្នុងទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ។

ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារនឹងត្រូវឈប់កត់ត្រាក្នុងបញ្ជីគណនេយ្យនៅពេលដែលទ្រព្យសកម្មនោះត្រូវបានលក់ចេញ ឬក៏រំពឹងថានឹង  
មិនមានអត្ថប្រយោជន៍សេដ្ឋកិច្ចនាពេលអនាគត គឺត្រូវបានរំពឹងទុកពីការប្រើប្រាស់ ឬការលក់ចេញ។ រាល់ចំណេញ ឬខាតដែលកើតឡើង  
ពីការឈប់កត់ត្រាទ្រព្យសកម្ម គឺត្រូវបានដាក់បញ្ចូលទៅក្នុងគណនីចំណេញ ឬខាតនៅក្នុងកាលបរិច្ឆេទដែលទ្រព្យសកម្មត្រូវបានលក់  
ចេញ។ ចំណេញ និងខាតលើការលក់ចេញ ត្រូវបានកំណត់តាមរយៈការប្រៀបធៀបប្រាក់ចំណេញជាមួយចំនួនទឹកប្រាក់យោងនៃ  
ទ្រព្យសកម្មដែលបានលក់ចេញ។ ចំណេញ និងខាតគឺត្រូវបានដាក់បញ្ចូលទៅក្នុងគណនីចំណេញ ឬខាត។

**៤.៧ ការធ្វើតេស្តខ្លឹមសារនៃទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ**

ដើម្បីធ្វើការវាយតម្លៃខ្លឹមសារ ទ្រព្យសកម្មត្រូវបានចាត់ជាប្រភេទក្រុមក្នុងកម្រិតទាបបំផុត ដែលមានលំហូរសាច់ប្រាក់ឯករាជ្យមួយផ្នែកធំ (ឯកតា  
បង្កើតសាច់ប្រាក់)។ ជាលទ្ធផលទ្រព្យសកម្មមួយចំនួនត្រូវបានវាយតម្លៃខ្លឹមសារដោយផ្ទាល់ និងមួយចំនួនទៀតវាយតម្លៃជាកម្រិត  
ឯកតាបង្កើតសាច់ប្រាក់។ ទ្រព្យសកម្មទាំងអស់ ជាកម្មវត្ថុក្នុងការធ្វើវិលស ឬឯកតាបង្កើតសាច់ប្រាក់ គឺត្រូវបានធ្វើតេស្តលើខ្លឹមសារនៃតម្លៃ  
នៅពេលណាដែលមានព្រឹត្តិការណ៍ ឬការផ្លាស់ប្តូរកាលៈទេសៈដែលបង្ហាញថាចំនួនទឹកប្រាក់យោងប្រហែលជាមិនអាចប្រមូល  
មកវិញបាន។

ការខាតបង់លើខ្លឹមសារនៃទ្រព្យសកម្ម ត្រូវបានទទួលស្គាល់លើចំនួនដែលលើសរវាងទ្រព្យសកម្ម ឬតម្លៃយោងនៃឯកតាបង្កើតសាច់ប្រាក់ និងចំនួន  
ដែលអាចប្រមូលមកវិញបាន ដែលជាតម្លៃខ្ពស់ជាងនៃតម្លៃសមស្របដកថ្លៃដើមក្នុងការលក់ និងតម្លៃក្នុងការប្រើប្រាស់។ ដើម្បីកំណត់តម្លៃ  
ប្រើប្រាស់ គណៈគ្រប់គ្រងប៉ាន់ស្មានលំហូរសាច់ប្រាក់នាពេលអនាគតដែលបានរំពឹងទុកពីឯកតាបង្កើតសាច់ប្រាក់នីមួយៗ ដោយកំណត់  
អត្រាការប្រាក់ដ៏សមរម្យដើម្បីគណនាតម្លៃបច្ចុប្បន្ននៃលំហូរសាច់ប្រាក់ទាំងនោះ។ ទិន្នន័យប្រើប្រាស់ដើម្បីធ្វើការវាយតម្លៃខ្លឹមសារមាន  
ការទាក់ទងដោយផ្ទាល់ទៅនឹងគម្រោងថវិការបស់សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន ដែលបានអនុម័ត និងធ្វើនិយ័តកម្មប្រសិនបើចាំបាច់  
ដើម្បីដកផលចំណេញចំណែក និងធ្វើឱ្យប្រសើរឡើងវិញនៃទ្រព្យសកម្មនោះនាពេលអនាគត។ អត្រាអប្បបរមា ត្រូវបានកំណត់ឡើង  
សម្រាប់ក្រុមទ្រព្យសកម្មនីមួយៗ ដើម្បីឆ្លុះបញ្ចាំងពីប្រវត្តិសង្ខេបនៃហានិភ័យរបស់ទ្រព្យសកម្មនីមួយៗដូចដែលបានវាយតម្លៃដោយ  
គណៈគ្រប់គ្រង។

ការខាតបង់លើខ្លឹមសារនៃទ្រព្យសម្រាប់ឯកតាបង្កើតសាច់ប្រាក់ដំបូង ត្រូវដកចេញពីតម្លៃយោងនៃទ្រព្យសកម្មអរូបិយនានានៅក្នុងឯកតា  
បង្កើតសាច់ប្រាក់នោះ។ ការខាតបង់ខ្លឹមសារដែលនៅសល់ ត្រូវបានបែងចែកតាមសមាមាត្រនៃតម្លៃយោងនៃទ្រព្យសកម្មផ្សេងៗនៅក្នុង  
ឯកតាបង្កើតសាច់ប្រាក់នោះ។ ទ្រព្យសកម្មទាំងអស់ត្រូវបានវាយតម្លៃឡើងវិញជាប្រចាំដើម្បីចង្អុលបង្ហាញថា ការខាតបង់លើខ្លឹមសារនៃ  
ដែលបានទទួលស្គាល់កន្លងមកប្រហែលមិនមានការកើតឡើងបន្តទៀត។ ខ្លឹមសារតម្លៃប្រហែលត្រូវបានលុបចោល ប្រសិនបើតម្លៃឯក  
ភាពបង្កើតសាច់ប្រាក់លើសពីតម្លៃយោងរបស់វា។

**៤.៨ ឧបករណ៍ហិរញ្ញវត្ថុ**

**ការទទួលស្គាល់ និងការឈប់ទទួលស្គាល់**

ទ្រព្យសកម្មហិរញ្ញវត្ថុ និងចំណុលហិរញ្ញវត្ថុ ត្រូវបានទទួលស្គាល់នៅពេលដែលសម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនក្លាយជាភាគីនៃកិច្ចសន្យា  
ឧបករណ៍ហិរញ្ញវត្ថុ។

ទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានឈប់ទទួលស្គាល់ នៅពេលដែលសិទ្ធិទទួលបានសាច់ប្រាក់តាមកិច្ចសន្យានៃទ្រព្យសកម្មនោះផុតកំណត់ ឬនៅ  
ពេលហានិភ័យ និងតម្លៃតបស្នងពីកម្មសិទ្ធិភាពជាសារវន្តនៃទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានផ្ទេរ។ ចំណុលហិរញ្ញវត្ថុនឹងឈប់ទទួលស្គាល់ នៅ  
ពេលដែលកិច្ចសន្យាបានបញ្ចប់ លុបចោល ឬផុតកាលកំណត់។

**៤ គោលនយោបាយគណនេយ្យសំខាន់ៗ (ត)**

**៤.៨ ឧបករណ៍ហិរញ្ញវត្ថុ (ត)**

**ចំណាត់ថ្នាក់ និងការវាស់វែងជាបន្តបន្ទាប់ទ្រព្យសកម្មហិរញ្ញវត្ថុ**

លើកលែងតែអ្នកទទួលបានពាណិជ្ជកម្មដែលមិនមានសមាសភាពហិរញ្ញប្បទានដ៏សំខាន់ និងត្រូវវាស់វែងតម្លៃប្រតិបត្តិការដោយអនុលោមទៅតាម CIFRS១៥ ទ្រព្យសកម្មហិរញ្ញវត្ថុទាំងអស់ត្រូវបានវាស់វែងដំបូងតាមតម្លៃសមស្របដែលត្រូវបានកែតម្រូវសម្រាប់ថ្លៃប្រតិបត្តិការប្រសិនបើមាន។

ទ្រព្យសកម្មហិរញ្ញវត្ថុ ក្រៅពីការកំណត់និងមានប្រសិទ្ធភាពជាឧបករណ៍ការពារហានិភ័យត្រូវបានចាត់ថ្នាក់ជាប្រភេទដូចខាងក្រោម៖

- រំលស់ថ្លៃដើម
- តម្លៃទីផ្សារសមស្របតាមរយៈប្រាក់ចំណេញឬខាតបង់ (FVTPL)
- តម្លៃទីផ្សារសមស្របតាមរយៈចំណូលពេញលេញផ្សេងទៀត (FVOCI)

ការបែងចែកត្រូវបានកំណត់ដូចខាងក្រោម៖

- គំរូអាជីវកម្មរបស់ សម្ព័ន្ធក្រុមហ៊ុននិងក្រុមហ៊ុនសម្រាប់គ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុ និង
- លក្ខណៈលំហូរសាច់ប្រាក់តាមកិច្ចសន្យារបស់ទ្រព្យសកម្មហិរញ្ញវត្ថុ។

ប្រាក់ចំណូល និងចំណាយទាំងអស់ដែលទាក់ទងនឹងទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញឬខាត ត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ចំណេញ ឬខាត និងចំណូលពេញលេញផ្សេងៗ។

នាការលបរិច្ឆេទនៃរបាយការណ៍ សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន យោងតែលើទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានវាស់វែងតាមតម្លៃរំលស់លើរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួន។

**ទ្រព្យសកម្មហិរញ្ញវត្ថុ - ការវាស់វែងជាបន្តបន្ទាប់**

*ទ្រព្យសកម្មហិរញ្ញវត្ថុដោយរំលស់ថ្លៃដើម*

ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានវាស់វែងតាមតម្លៃរំលស់ប្រសិនបើទ្រព្យសកម្មមានលក្ខខណ្ឌដូចខាងក្រោម (និងមិនត្រូវបានកំណត់ជា FVTPL)៖

- វាត្រូវបានធ្វើឡើងតាមគំរូអាជីវកម្មដែលមានគោលបំណងដើម្បីកាន់កាប់ទ្រព្យសម្បត្តិហិរញ្ញវត្ថុនិងប្រមូលលំហូរសាច់ប្រាក់តាមកិច្ចសន្យា និង
- លក្ខខណ្ឌកិច្ចសន្យានៃទ្រព្យសកម្មហិរញ្ញវត្ថុផ្តល់នូវលំហូរសាច់ប្រាក់ជាការទូទាត់ប្រាក់ដើមនិងការប្រាក់ទៅលើចំនួនប្រាក់ដើមដែលនៅសល់

បន្ទាប់ពីការទទួលស្គាល់ដំបូងទ្រព្យសកម្មហិរញ្ញវត្ថុទាំងនេះត្រូវបានវាស់វែងតាមរយៈទ្រព្យសកម្មហិរញ្ញវត្ថុចំណាយរំលស់តាមរយៈវិធីសាស្ត្រអត្រាប្រាក់ប្រសិទ្ធភាព។ ការធ្វើអប្បបរមានិងមិនធ្វើត្រូវធ្វើឡើយប្រសិនបើផលប៉ះពាល់មិនមានលក្ខណៈជាសារវន្ត។ គណនីពាណិជ្ជកម្ម និងគណនីត្រូវទទួលផ្សេងទៀតរបស់សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន និងទឹកប្រាក់ដែលភាគីពាក់ព័ន្ធជំពាក់ និងសាច់ប្រាក់សមមូលត្រូវបានចាត់ថ្នាក់ជាឧបករណ៍ហិរញ្ញវត្ថុ។

**ការលប់ទទួលស្គាល់**

ទ្រព្យសកម្មហិរញ្ញវត្ថុ ឬផ្នែកណាមួយរបស់វាត្រូវបានលប់កត់ត្រានៅពេលដែលសិទ្ធិក្នុងកិច្ចសន្យាក្នុងការទទួលបានលំហូរទឹកប្រាក់ពីទ្រព្យសកម្មហិរញ្ញវត្ថុ ផុតកំណត់ ឬការផ្ទេរសិទ្ធិទទួលបានលំហូរទឹកប្រាក់តាមកិច្ចសន្យាក្នុងប្រតិបត្តិការ ដែលហានិភ័យទាំងអស់ និងភាពជាកម្មសិទ្ធិនៃ ទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានផ្ទេរ ឬក្នុងករណីដែលធនាគារមិនផ្ទេរ ឬមិនរក្សាទុកនូវវាលហានិភ័យ និងភាពជាកម្មសិទ្ធិហើយវាមិនរក្សាការគ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុ។

**៤ គោលនយោបាយគណនេយ្យសំខាន់ៗ (ត)**

**៤.៨ ឧបករណ៍ហិរញ្ញវត្ថុ (ត)**

ក្នុងការលក់កត់ត្រាទ្រព្យសកម្មហិរញ្ញវត្ថុ ភាពខុសគ្នារវាងទឹកប្រាក់យោងនិងផលបូកនៃការទទួលស្គាល់ពីមុនក្នុង របាយការណ៍ចំណេញ ឬខាតដែលត្រូវបានទទួលស្គាល់នៅក្នុងមូលធន និងត្រូវទទួលស្គាល់ក្នុងប្រាក់ចំណេញ ឬខាត។

**ទ្រព្យសកម្មហិរញ្ញវត្ថុ-ឱនភាព**

សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនពិចារណាលើព័ត៌មានទូលំទូលាយ នៅពេលវាយតម្លៃហានិភ័យឥណទាន និងការខាតបង់ឥណទានដែលរំពឹង ទុករួមទាំងព្រឹត្តិការណ៍ពីមុន បច្ចុប្បន្ន និងការព្យាករណ៍ដ៏សមហេតុផល និងអាចជឿជាក់បាន ដែលប៉ះពាល់ដល់លទ្ធភាពនៃការប្រមូលនៃ លំហូរសាច់ប្រាក់នាពេលអនាគតនៃឧបករណ៍ហិរញ្ញវត្ថុទាំងនោះ។

ដើម្បីអនុវត្តវិធីសាស្ត្រនេះ ការវែកញែកត្រូវបានធ្វើឡើងរវាង៖

- ឧបករណ៍ហិរញ្ញវត្ថុ ដែលមិនបានធ្លាក់ចុះយ៉ាងខ្លាំងនូវគុណភាពឥណទានចាប់តាំងពីការទទួលស្គាល់ដំបូង ឬដែលមាន ហានិភ័យ ឥណទានទាប (ដំណាក់កាលទី១) និង
- ឧបករណ៍ហិរញ្ញវត្ថុដែលបានធ្លាក់ចុះយ៉ាងខ្លាំងនូវគុណភាពឥណទានចាប់តាំងពីការទទួលស្គាល់ដំបូង និងពុំមានហានិភ័យ ឥណទានទាប (ដំណាក់កាលទី២)

ដំណាក់កាលទី៣ គ្របដណ្តប់ទ្រព្យសកម្មហិរញ្ញវត្ថុ ដែលមានភស្តុតាងជាក់ស្តែងនៃឱនភាពនាការបរិច្ឆេទនៃរបាយការណ៍។

ឥណទានខាតបង់ដែលរំពឹងទុកសម្រាប់រយៈពេល១២ខែ ត្រូវបានគេទទួលស្គាល់សម្រាប់ប្រភេទទី១ ដែល “ឥណទានខាតបង់ដែល រំពឹងទុកសម្រាប់មួយអាយុកាល” ត្រូវបានទទួលស្គាល់សម្រាប់ប្រភេទទី២។

ការវាស់វែងលើការខាតបង់ឥណទានដែលរំពឹងទុក ត្រូវបានកំណត់ដោយការប៉ាន់ប្រមាណផលចំណេញសមស្រប នៃការខាតបង់ ឥណទានលើវដ្តជីវិតនៃឧបករណ៍ហិរញ្ញវត្ថុដែលរំពឹងទុក។

***គណនីពាណិជ្ជកម្មត្រូវទទួលផ្សេងទៀត និងទ្រព្យសកម្មកិច្ចសន្យា***

សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនបានប្រើប្រាស់វិធីសាស្ត្រឱនភាពនៃទ្រព្យសកម្មហិរញ្ញវត្ថុសាមញ្ញ សម្រាប់គណនីពាណិជ្ជកម្ម និងគណនី ទទួលផ្សេងទៀត ព្រមទាំងទ្រព្យសកម្មកិច្ចសន្យា និងកំណត់ត្រាសំវិធានធនដែលខាតបង់ ជាការខាតបង់ឥណទានពេញលេញ។ ទាំងនេះ គឺជាកង្វះខាតដែលរំពឹងទុកនៅក្នុងលំហូរសាច់ប្រាក់តាមកិច្ចសន្យា ដោយគិតពីសក្តានុពលសម្រាប់ការមិនអនុវត្តកាតព្វកិច្ចនៅវេលាណា មួយ ក្នុងអំឡុងពេលនៃឧបករណ៍ហិរញ្ញវត្ថុ។ ក្នុងការគណនាក្រុមហ៊ុនបានប្រើបទពិសោធន៍ចាស់ៗ សន្ទស្សន៍ខាងក្រៅ និងព័ត៌មាន ពាក់ព័ន្ធខាងមុខដើម្បីគណនាការខាតបង់ឥណទានដែលបានរំពឹងទុកដោយប្រើវិធីសាស្ត្រកំណត់ខាងក្រៅ។

សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនវាយតម្លៃពីឱនភាពតម្លៃគណនីអតិថិជននិងទ្រព្យសម្បត្តិកិច្ចសន្យាជាសមូហភាពដោយសារអតិថិជនបាន ស្ថិតក្នុងប្រភេទឥណទានស្រដៀងគ្នា។ ការវិភាគលម្អិតនៃឱនភាពនៃទ្រព្យសកម្មហិរញ្ញវត្ថុទាក់ទង និងCIFRS៩ ត្រូវបានអនុវត្តនៅក្នុង កំណត់សម្គាល់ទី៣១ លើរបាយការណ៍ហិរញ្ញវត្ថុ។

**បំណុលហិរញ្ញវត្ថុ-ការធ្វើចំណាត់ថ្នាក់ និងការវាស់វែង**

បំណុលហិរញ្ញវត្ថុរបស់សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនរួមមានគណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និងសមតុល្យត្រូវសងទៅក្រុមហ៊ុនមេ និង សមតុល្យត្រូវសងទៅភាគីពាក់ព័ន្ធ ប្រាក់កម្ចី និងឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ។

បំណុលហិរញ្ញវត្ថុត្រូវបានវាស់វែងដំបូងតាមតម្លៃទីផ្សារសមរម្យដែលអាចអនុវត្តបានសម្រាប់តម្លៃប្រតិបត្តិការ លុះត្រាតែសម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនបានកំណត់បំណុលហិរញ្ញវត្ថុក្នុងតម្លៃជាក់ស្តែងតាមការរបាយការណ៍ចំណេញ ឬខាត។

**៤ គោលនយោបាយគណនេយ្យសំខាន់ៗ (ត)**

**៤.៨ ឧបករណ៍ហិរញ្ញវត្ថុ (ត)**

**បំណុលហិរញ្ញវត្ថុ-ការធ្វើចំណាត់ថ្នាក់ និងការវាស់វែង (ត)**

បំណុលហិរញ្ញវត្ថុត្រូវបានវាស់វែងជាបន្តបន្ទាប់ ក្នុងតម្លៃវិលវេញដោយប្រើវិធីសាស្ត្រការប្រាក់ដែលមានប្រសិទ្ធភាពលើកលែងតែនិទស្សន៍ និងបំណុលហិរញ្ញវត្ថុដែលកំណត់តាមរយៈការចំណេញឬបាត់បង់ ដែលត្រូវបានធ្វើឡើងជាបន្តបន្ទាប់ក្នុងតម្លៃទីផ្សារសមរម្យ ជាមួយនឹងការ ចំណេញ ឬការខាតបង់ដែលបានទទួលស្គាល់នៅក្នុង របាយការណ៍ចំណូលពេញលេញ (ក្រៅពីឧបករណ៍ហិរញ្ញវត្ថុនិទស្សន៍ដែលត្រូវបាន កំណត់និងមានប្រសិទ្ធភាពដូចជាឧបករណ៍ការពារហានិភ័យ)។

ចំណាយការប្រាក់ទាំងអស់ និងការផ្លាស់ប្តូរតម្លៃទីផ្សារសមស្របដែលរាយការណ៍នៅក្នុងរបាយការណ៍ចំណូលពេញលេញត្រូវបាន រួមបញ្ចូលនៅក្នុងចំណាយ និងចំណូលហិរញ្ញប្បទាន។

**សកម្មភាពនិទស្សន៍ និងសកម្មភាពការពារហានិភ័យ**

និទស្សន៍ត្រូវបានទទួលស្គាល់ដំបូងដោយតម្លៃសមស្របនៅកាលបរិច្ឆេទដែលកិច្ចសន្យានិទស្សន៍ត្រូវបានចូលនិងត្រូវបានវាយតម្លៃ ឡើងវិញនៅតម្លៃទីផ្សារសមរម្យរបស់ពួកគេនៅចុងបញ្ចប់នៃការិយបរិច្ឆេទនៃរបាយការណ៍នីមួយៗ។

គណនេយ្យសម្រាប់ការផ្លាស់ប្តូរជាបន្តបន្ទាប់នៃតម្លៃទីផ្សារសមរម្យអាស្រ័យលើថាតើនិទស្សន៍ត្រូវបានកំណត់ជាឧបករណ៍ការពារ ហានិភ័យរួមបញ្ចូលលក្ខណៈនៃវត្ថុដែលត្រូវបានគេការពារ។ សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនកំណត់ចំណាំឧបករណ៍ហិរញ្ញវត្ថុជាក់លាក់ មួយចំនួនដូចជា៖

- i. ធ្វើការការពារហានិភ័យទៅលើទ្រព្យប្រចំណុលដែលបានទទួលស្គាល់ឬការសន្យាយ៉ាងច្បាស់លាស់ (ការការពារហានិភ័យតម្លៃ សមស្រប)។
- ii. ធ្វើការការពារហានិភ័យទៅលើ ហានិភ័យជាក់លាក់មួយដែលពាក់ព័ន្ធជាមួយនឹងទ្រព្យសកម្មប្រចំណុលដែលត្រូវបានគេទទួល ស្គាល់ ឬប្រតិបត្តិការព្យាករណ៍ដែលមានសក្តានុពលខ្ពស់ (ការការពារហានិភ័យលំហូរសាច់ប្រាក់) ឬ
- iii. ធ្វើការការពារហានិភ័យទៅលើ ការវិនិយោគសុទ្ធនៅក្នុងប្រតិបត្តិការបរទេស (ការការពារហានិភ័យមូលនិធិវិនិយោគសុទ្ធ)។

នៅពេលចាប់ផ្តើមធ្វើការការពារហានិភ័យសម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនកត់ត្រាទំនាក់ទំនងសេដ្ឋកិច្ចរវាងឧបករណ៍ការពារហានិភ័យ និង ខ្ទង់គណនីដែលមានហានិភ័យទាំងឡាយថាតើការផ្លាស់ប្តូរលំហូរសាច់ប្រាក់នៃឧបករណ៍ការពារហានិភ័យត្រូវបានគេរំពឹងថានឹងទូទាត់ការ ផ្លាស់ប្តូរលំហូរសាច់ប្រាក់នៃខ្ទង់គណនីដែលត្រូវបានការពារ។ សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនកត់ត្រាគោលបំណង និងយុទ្ធសាស្ត្រគ្រប់គ្រង ហានិភ័យរបស់ខ្លួនសម្រាប់អនុវត្តប្រតិបត្តិការការពារហានិភ័យរបស់ខ្លួន។

តម្លៃទីផ្សារសមរម្យនៃឧបករណ៍និទស្សន៍ផ្សេងៗដែលត្រូវបានប្រើសម្រាប់គោលបំណងការពារហានិភ័យត្រូវបានបង្ហាញនៅក្នុងកំណត់ សម្គាល់២៨ ចំពោះរបាយការណ៍ហិរញ្ញវត្ថុ។ បម្រែបម្រួលលើទុនបម្រុងដែលបានធ្វើការការពារក្នុងចំណូលដែលមានលក្ខណៈ ទូលំទូលាយផ្សេងទៀតត្រូវបានបង្ហាញនៅក្នុង របាយការណ៍បម្រែបម្រួលមូលធន។ សមតុល្យនិទស្សន៍ពេញលេញ ត្រូវបានចាត់ថ្នាក់ជា ទ្រព្យសកម្ម ឬបំណុលរយៈពេលវែងនៅពេលដែលអាយុកាលច្រើនជាង ១២ខែ នៅពេលដែលអាយុកាលទាបជាង ១២ខែវាត្រូវបាន ចាត់ថ្នាក់ជាទ្រព្យសកម្មប្រចំណុលរយៈពេលខ្លី។ ការផ្ទេរដូនិទស្សន៍ ត្រូវបានចាត់ថ្នាក់ជាទ្រព្យសកម្មប្រចំណុលរយៈពេលខ្លី។

**i. ការការពារហានិភ័យតម្លៃទីផ្សារសមស្រប**

ការផ្លាស់ប្តូរតម្លៃទីផ្សារនៃនិទស្សន៍ដែលត្រូវបានកំណត់និងមានលក្ខណៈគ្រប់គ្រាន់ដូចជាការការពារហានិភ័យតម្លៃទីផ្សារ សមរម្យត្រូវបានកត់ត្រារបាយការណ៍ចំណេញ ឬខាតរួមជាមួយនឹងការផ្លាស់ប្តូរណាមួយនៃតម្លៃសមស្របនៃទ្រព្យសកម្ម ឬ បំណុលដែលត្រូវបានកំណត់ដោយហានិភ័យ។ ការចំណេញឬខាតទាក់ទងនឹងចំណែកដ៏មានប្រសិទ្ធភាពនៃអត្រាការប្រាក់ប្តូរ អត្រាប្រាក់កម្ចីមានអត្រាថេរត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ ឬខាតក្នុង "ចំណាយហិរញ្ញប្បទាន"។ ចំណេញ ឬខាតទាក់ទងនឹងចំណែកគ្មានប្រសិទ្ធភាពត្រូវបានទទួលស្គាល់នៅក្នុងប្រាក់ចំណេញឬខាតបង់ក្នុង "ចំណេញ/(ខាតបង់ ផ្សេងៗ) សុទ្ធ"។ ការផ្លាស់ប្តូរតម្លៃសមស្របនៃការខ្ចីអត្រាការប្រាក់ថេរអត្រាហានិភ័យដែលត្រូវបានបង្កឡើងដោយហានិភ័យ អត្រាការប្រាក់ត្រូវបានទទួលស្គាល់នៅក្នុងប្រាក់ចំណេញឬខាតបង់ក្នុង "ចំណាយហិរញ្ញប្បទាន"។

**៤ គោលនយោបាយគណនេយ្យសំខាន់ៗ (ត)**

**៤.៨ ឧបករណ៍ហិរញ្ញវត្ថុ (ត)**

**i. ការការពារហានិភ័យតម្លៃទីផ្សារសមស្រប (ត)**

ប្រសិនបើការការពារហានិភ័យលែងមានលក្ខណៈវិនិច្ឆ័យសម្រាប់គណនេយ្យការពារហានិភ័យការកែតម្រូវទៅនឹងតម្លៃយោង  
របស់ធាតុដែលត្រូវបានវាស់វែងតាមវិធីសាស្ត្រការប្រាក់ដែលមានប្រសិទ្ធភាពហើយត្រូវបានគេយកទៅរំលស់ហើយកត់ត្រាក្នុង  
របាយការណ៍ចំណេញ ឬខាតក្នុងរយៈពេលដល់កាលកំណត់ដោយប្រើអត្រាការប្រាក់ដែលមានប្រសិទ្ធភាពគណនាឡើងវិញ។

**ii. ការការពារហានិភ័យលំហូរសាច់ប្រាក់**

ចំណែកដ៏មានប្រសិទ្ធភាពនៃការផ្លាស់ប្តូរតម្លៃត្រីមាសនៃស្បែកដែលត្រូវបានចាត់តាំងនិងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដូច  
ជាមូលនិធិលំហូរសាច់ប្រាក់ត្រូវបានទទួលស្គាល់នៅក្នុងប្រាក់ចំណូលពេញលេញផ្សេងទៀតនិងប្រមូលផ្តុំជាទុនបម្រុងជា  
ភាគលាភ។ ចំណេញឬខាតទាក់ទងនឹងចំណែកដែលគ្មានប្រសិទ្ធភាពត្រូវបានទទួលស្គាល់ភ្លាមៗនៅក្នុងប្រាក់ចំណេញ ឬ  
ខាតបង់ក្នុង "ចំណេញ/(ខាតបង់ផ្សេងៗ) សុទ្ធ"។ សម្ព័ន្ធក្រុមហ៊ុននិងក្រុមហ៊ុនមិនបញ្ចូលមូលដ្ឋានរូបិយប័ណ្ណបរទេស ជា  
ឧបករណ៍ការពារហានិភ័យការផ្លាស់ប្តូរមូលដ្ឋានរូបិយប័ណ្ណបរទេសនៃឧបករណ៍ការពារហានិភ័យ ត្រូវបានទទួលស្គាល់នៅក្នុង  
ប្រាក់ចំណូលពេញលេញផ្សេងទៀត និងបង្កើនថ្លៃដើមនៃការការពារហានិភ័យក្នុងមូលធន។ សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនកំណត់  
ថ្លៃដើមនៃ ការការពារហានិភ័យទាក់ទងនឹងមូលដ្ឋានរូបិយប័ណ្ណបរទេស ក្នុងការការពារហានិភ័យដោយគោលការណ៍ការពារ  
ហានិភ័យ។

ចំនួនទឹកប្រាក់ដែលបង្កនៅក្នុងភាគហ៊ុន (រាប់បញ្ចូលទាំងថ្លៃដើមនៃការការពារហានិភ័យ) ត្រូវបានចាត់ថ្នាក់ឡើងវិញក្នុង  
ចំណេញឬខាតក្នុងរយៈពេលដែលលំហូរសាច់ប្រាក់មានឥទ្ធិពលចំពោះពេលដល់ប្រាក់ចំណេញឬការបាត់បង់។ ចំណេញ ឬខាត  
ដែលទាក់ទងនឹងចំណែកដ៏មានប្រសិទ្ធភាពនៃអត្រាការប្រាក់បានផ្លាស់ប្តូរអត្រាការប្រាក់ខ្លីអត្រាការប្រាក់ត្រូវបានទទួលស្គាល់  
នៅក្នុងប្រាក់ចំណេញឬខាតបង់នៅក្នុង "ចំណាយហិរញ្ញប្បទាន"។ ចំណេញឬខាតទាក់ទងនឹងចំណែកគ្មានប្រសិទ្ធភាពត្រូវបាន  
ទទួលស្គាល់នៅក្នុងប្រាក់ចំណេញឬខាតបង់ក្នុង "ចំណេញ/(ខាតបង់ផ្សេងៗ)សុទ្ធ"។

នៅពេលឧបករណ៍ការពារហានិភ័យហួសកំណត់ ឬលក់ ឬឧបករណ៍ការពារហានិភ័យលែងជួបនឹងលក្ខខណ្ឌការពារ  
គណនេយ្យ ចំណេញ ឬខាតដែលបង្កមាននៅក្នុងមូលធន នៅពេលនោះនឹងរក្សានៅក្នុងមូលធនដដែល និងទទួលស្គាល់នៅ  
ពេលការការពារហានិភ័យលំហូរសាច់ប្រាក់ចំពោះពេលដល់ចំណេញ ឬខាត។

**iii. ការការពារហានិភ័យមូលនិធិវិនិយោគសុទ្ធ**

ការការពារហានិភ័យលើការវិនិយោគសុទ្ធនៅក្នុងប្រតិបត្តិការបរទេសត្រូវបានគេរាប់បញ្ចូលក្នុងការការពារហានិភ័យ  
លំហូរសាច់ប្រាក់។

ចំណេញឬខាតណាមួយនៅលើឧបករណ៍ការពារហានិភ័យដែលទាក់ទងនឹងចំណែកដ៏មានប្រសិទ្ធភាពនៃការការពារហានិភ័យ  
ត្រូវបានទទួលស្គាល់នៅក្នុងប្រាក់ចំណូលពេញលេញផ្សេងទៀតនិង ទុនបម្រុងបង្កក្នុងភាគហ៊ុន។ ចំណេញឬខាតទាក់ទង  
នឹងចំណែកដែលគ្មានប្រសិទ្ធភាពត្រូវបានទទួលស្គាល់ភ្លាមៗនៅក្នុងរបាយការណ៍ចំណេញឬខាតបង់ក្នុង "ចំណេញ/(ខាតបង់  
ផ្សេងៗ)សុទ្ធ"។

ចំណេញ និងការខាតបង់ដែលប្រមូលបាននៅក្នុងភាគហ៊ុនត្រូវបានរាប់បញ្ចូលទាំងប្រាក់ចំណេញ ឬខាតនៅពេលប្រតិបត្តិការ  
បរទេសត្រូវបានគេបោះចោល ឬទុកចោលមួយចំណែក។

ការថយចុះនៃឧបករណ៍ហិរញ្ញវត្ថុមួយចំនួនមិនមានលក្ខណៈគ្រប់គ្រាន់សម្រាប់គណនេយ្យការពារហានិភ័យទេ។ ការផ្លាស់ប្តូរតម្លៃត្រីមាសត្រូវ  
នៃឧបករណ៍និម្មិតរូបិយប័ណ្ណមិនមានលក្ខណៈគ្រប់គ្រាន់សម្រាប់គណនេយ្យការពារហានិភ័យត្រូវបានទទួលស្គាល់ភ្លាមៗ នៅក្នុង  
ប្រាក់ចំណេញ ឬខាតហើយត្រូវបានរាប់បញ្ចូលក្នុង "ចំណេញ/(ខាតបង់ផ្សេងៗ)សុទ្ធ"។

## ៤ គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

### ៤.៩. សន្និធិ

សន្និធិត្រូវបានបង្ហាញនៅតម្លៃទាប និងតម្លៃជាក់ស្តែង។ តម្លៃនៃការទទួលបានសម្ភារៈសំណង់រួមទាំងថ្លៃដើមដែលកើតឡើងក្នុងការនាំ  
របស់របរនីមួយៗទៅទីតាំង និងស្ថានភាពបច្ចុប្បន្នរបស់ពួកគេត្រូវបានរាប់បញ្ចូលដោយប្រើវិធីសាស្ត្រចំណាយជាមធ្យម។ តម្លៃដែលអាច  
សម្រេចបានពិតប្រាកដគឺជាតម្លៃលក់ដែលបានប៉ាន់ស្មាននៅក្នុងដំណើរការអាជីវកម្មធម្មតាដែលចំណាយតិចជាងការប៉ាន់ស្មានក្នុងការ  
លក់ ឬថ្លៃដើមជំនួសនៃទ្រព្យសកម្ម។

### ៤.១០. សាច់ប្រាក់ និងសាច់ប្រាក់សមមូល

សាច់ប្រាក់ និងសាច់ប្រាក់សមមូលរួមមាន សាច់ប្រាក់ក្នុងដៃនិងប្រាក់បញ្ញើតាមតម្រូវការឥណទានវិបារូបណ៍ រួមទាំងការវិនិយោគក្នុង  
រយៈពេលខ្លី ដែលបំណែង ជាសាច់ប្រាក់បានឆាប់ ហើយនិងរួចរាល់ក្នុងការផ្លាស់ប្តូរទៅជាចំនួនទឹកប្រាក់ជាក់លាក់ណាមួយ និងមិន  
ងាយរងហានិភ័យនៃការធ្លាក់ប្តូរតម្លៃ។

### ៤.១១ មូលធន ទុនបម្រុងទុក និងការទូទាត់ភាគលាភ

ដើមទុនតំណាងឱ្យតម្លៃចារឹកនៃតម្លៃដើមភាគហ៊ុនដែលបានបោះផ្សាយ។ ប្រាក់ចំណេញរក្សាទុក រួមមានប្រាក់ចំណេញរក្សាទុកពេល  
បច្ចុប្បន្ន និងប្រាក់ចំណេញរក្សាទុកពីឆ្នាំមុន។

ដើមទុនបម្រុងទុកតំណាងដោយតម្លៃសមស្របនៃភាគហ៊ុនដែលបានផ្តល់ក្រោមគម្រោងជំនួយភាគហ៊ុន។ វាជាភាគហ៊ុនអាស្រ័យលើ  
គម្រោងទូទាត់ដែលបានផ្តល់ដោយក្រុមហ៊ុន Pestech International Berhad ទៅនិយោជិករបស់ក្រុមហ៊ុន។ តម្លៃសមស្របនៃភាគហ៊ុន  
ដែលត្រូវបានផ្តល់ត្រូវបានវាស់វែងតាមតម្លៃសមស្របនៃកាលបរិច្ឆេទនៃការផ្តល់ និងត្រូវបានទទួលស្គាល់ជាការចំណាយលើ  
អត្ថប្រយោជន៍និយោជិកជាមួយនឹងការកើនឡើងមូលធន។

ដើមទុនបម្រុង តំណាងឱ្យការប្រែប្រួលនៃតម្លៃសមស្របនៃអត្រាការប្រាក់នៃកិច្ចសន្យាប្តូរប្រាក់ដែលកំណត់ថាជាការពារហានិភ័យ ដែល  
ត្រូវបានរួមបញ្ចូលក្នុងការពារហានិភ័យលើមូលធនបម្រុង និងបន្តដោះស្រាយចំណូល/ខាតពេញលេញផ្សេងៗរហូតដល់ការទូទាត់  
ប្រាក់កម្ចី ឬកាលកំណត់នៃកិច្ចសន្យាទៅតាមភាពជាក់ស្តែងមួយណាដែលលឿនជាង។ សម្រាប់កិច្ចសន្យាដែលមិនបានកំណត់ថាជាការ  
ការពារហានិភ័យ នោះការផ្លាស់ប្តូរតម្លៃសមស្របត្រូវបានទទួលស្គាល់នៅក្នុងគណនីចំណេញ ឬខាត។

### ៤.១២. សំវិធានធន បំណុលយថាហេតុ និងទ្រព្យសកម្មយថាហេតុ

សំវិធានធនត្រូវបានទទួលស្គាល់នៅពេលដែលសម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនមានកាតព្វកិច្ចស្របច្បាប់ ឬប្រយោល ដែលជាលទ្ធផលនៃ  
ព្រឹត្តិការណ៍កន្លងផុតទៅ ហើយមានលទ្ធភាពដែលតម្រូវឱ្យមានលំហូរចេញនូវអត្ថប្រយោជន៍សេដ្ឋកិច្ច ក្នុងការបំពេញនូវកាតព្វកិច្ចហើយ  
តម្លៃនោះអាចប៉ាន់ស្មានដោយជាក់លាក់បាន។ ការកំណត់ពេលវេលា ឬចំនួនទឹកប្រាក់នៃលំហូរនៅតែអាចមានភាពមិនច្បាស់លាស់។  
កាតព្វកិច្ចបច្ចុប្បន្នកើតឡើងពីកិច្ចសន្យាផ្លូវច្បាប់ ឬការទាមទារផ្សេងទៀតដែលកើតចេញពីព្រឹត្តិការណ៍កន្លងមក ជាឧទាហរណ៍ជម្លោះ  
ផ្លូវច្បាប់ ឬកិច្ចសន្យាជាច្រើន។

សំវិធានធនត្រូវបានវាស់វែងដោយការប៉ាន់ប្រមាណការចំណាយ ដែលចាំបាច់ក្នុងការបំពេញនូវកាតព្វកិច្ចនោះ ដោយយោងទៅតាម  
ភស្តុតាងដែលអាចជឿទុកចិត្តបាន នៅចុងការិយបរិច្ឆេទរបាយការណ៍រួមទាំងហានិភ័យ និងភាពមិនជាក់លាក់ ដែលទាក់ទងទៅនឹង  
កាតព្វកិច្ចបច្ចុប្បន្ន។ ប្រសិនបើមានកាតព្វកិច្ចស្រដៀងគ្នាដែលអាចនឹងតម្រូវអោយមានលំហូរចេញសាច់ប្រាក់ ដើម្បីបំពេញនូវកាតព្វកិច្ច  
ត្រូវបានកំណត់ដោយពិចារណាទៅលើថ្នាក់នីមួយៗ នៃកាតព្វកិច្ចនោះជាក្រុម។ សំវិធានធនត្រូវធ្វើអប្បបរមាមកជាតម្លៃបច្ចុប្បន្ន ប្រសិនបើ  
តម្លៃនោះមានភាពជាសារវន្ត។



**៤ គោលនយោបាយគណនេយ្យសំខាន់ៗ (ត)**

**៤.១២. សំវិធានធន បំណុលយថាហេតុ និងទ្រព្យសកម្មយថាហេតុ (ត)**

សំណងណាមួយដែលសម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនជឿជាក់ថានឹងអាចមានសិទ្ធិប្រមូលបានពីតតិយជននឹងត្រូវបានទទួលស្គាល់ជា ទ្រព្យសកម្មដាច់ដោយឡែកមួយ។ ទោះជាយ៉ាងណាក៏ដោយ ទ្រព្យសកម្មនេះមិនអាចលើសពីចំនួនទឹកប្រាក់ដែលពាក់ព័ន្ធនឹងសំវិធានធន នោះទេ។ សំវិធានធនទាំងអស់ត្រូវបានត្រួតពិនិត្យរៀងរាល់កាលបរិច្ឆេទរបាយការណ៍នីមួយៗ និងធ្វើនិយ័តកម្ម ដើម្បីឆ្លុះបញ្ចាំងពី ការប៉ាន់ស្មានបច្ចុប្បន្ន។

នៅក្នុងករណីទាំងអស់នោះ នៅពេលដែលលទ្ធភាពនៃលំហូរចេញនូវធនធានសេដ្ឋកិច្ចអាចកើតមានបានមកពី លទ្ធផលនៃកាតព្វកិច្ច បច្ចុប្បន្នដែលត្រូវបានចាត់ទុកថាមិនសមរម្យ ឬនៅឆ្ងាយនោះ ពុំមានបំណុលត្រូវបានទទួលស្គាល់ឡើយ។

ភាពអាចទៅរួចនៃលំហូរចូលនៃអត្ថប្រយោជន៍សេដ្ឋកិច្ចនៅក្នុងសម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនដែលមិនគ្រប់លក្ខខណ្ឌ ក្នុងការទទួលស្គាល់ ទ្រព្យសកម្មត្រូវបានចាត់ទុកជាទ្រព្យសកម្មយថាហេតុ។

**៤.១៣. ពន្ធលើប្រាក់ចំណូល**

ការចំណាយលើពន្ធដែលបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណូលលម្អិត រួមមានពន្ធពន្យារសរុប និងពន្ធបច្ចុប្បន្ន ដែលមិនបាន ទទួលស្គាល់ក្នុងរបាយការណ៍ចំណូលលម្អិត ឬរបាយការណ៍មូលធន។

ពន្ធប្រាក់ចំណូលលើទ្រព្យសកម្ម និង/ឬបំណុល រួមមានកាតព្វកិច្ច ឬការទាមទារពីអាជ្ញាធរសារពើពន្ធដែលទាក់ទងនឹងចុងការិយបរិច្ឆេទ នៃរបាយការណ៍បច្ចុប្បន្ន ឬពេលកន្លងមក ដែលមិនបានទូទាត់នាការិយបរិច្ឆេទនៃរបាយការណ៍នោះ។ ពន្ធបច្ចុប្បន្ន គឺជាបំណុលលើ ប្រាក់ចំណេញជាប់ពន្ធ ដែលខុសពីប្រាក់ចំណេញ ឬខាតក្នុងរបាយការណ៍ហិរញ្ញវត្ថុ។ ការគណនាពន្ធបច្ចុប្បន្ន គឺផ្អែកលើអត្រាពន្ធ និង ច្បាប់ពន្ធដែលត្រូវបានអនុម័ត ឬត្រូវបានអនុម័ត នាចុងការិយបរិច្ឆេទនៃរបាយការណ៍។

ពន្ធពន្យារលើប្រាក់ចំណូល ត្រូវបានគណនាដោយប្រើប្រាស់វិធីសាស្ត្របំណុលលើភាពខុសគ្នាបណ្តោះអាសន្ន រវាងទឹកប្រាក់យោងនៃ ទ្រព្យសកម្ម និងបំណុល និងមូលដ្ឋានពន្ធរបស់ពួកគេ។ ទោះជាយ៉ាងណាក៏ដោយ ពន្ធពន្យារមិនត្រូវទទួលស្គាល់បឋមលើកេរ្តិ៍ឈ្មោះ ឬលើ ការទទួលស្គាល់ដំបូងលើទ្រព្យសកម្ម ឬបំណុល លុះត្រាតែប្រតិបត្តិការដែលពាក់ព័ន្ធ ប៉ះពាល់ដល់ពន្ធលើប្រាក់ចំណេញ ឬប្រាក់ចំណេញ តាមគណនេយ្យ។

ពន្ធពន្យារលើទ្រព្យសកម្ម និងបំណុលត្រូវបានគណនាដោយមិនគិតអប្បបរមា នៅអត្រាពន្ធដែលរំពឹងថានឹងអនុវត្តទៅតាម រយៈពេលនៃការ ទទួលស្គាល់របស់ពួកគេ ដោយសារអត្រាពន្ធទាំងនោះត្រូវបានអនុម័ត ឬអនុម័តនៅពេលបន្ទាប់នៅចុងការិយបរិច្ឆេទនៃរបាយការណ៍។

ពន្ធពន្យារលើទ្រព្យសកម្ម ត្រូវបានទទួលស្គាល់ដើម្បីពង្រីកវិសាលភាពដែលប្រហែលជា មានការខាតបង់ ឬភាពខុសគ្នាបណ្តោះអាសន្ន ដែលកាត់កងបាន នឹងអាចប្រើប្រាស់បានដើម្បីកាត់កងនឹងប្រាក់ចំណូលជាប់ពន្ធនាពេលអនាគត។ ការវាយតម្លៃនេះ គឺផ្អែកលើការ ព្យាករណ៍របស់សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនទៅលើលទ្ធផលប្រតិបត្តិការនាពេលអនាគត ដែលត្រូវបានកែតម្រូវសម្រាប់ប្រាក់ចំណូល និង ការចំណាយដែលមិនជាប់ពន្ធ និងការកំណត់ជាក់លាក់លើការប្រើប្រាស់ពន្ធខាតែដែលមិនបានប្រើណាមួយ និងពន្ធត្រូវបង់។ ពន្ធពន្យារលើ បំណុល តែងតែត្រូវបានទទួលស្គាល់ទាំងអស់។

ពន្ធពន្យារលើទ្រព្យសកម្ម និងបំណុលអាចកាត់កងបានតែនៅពេលសម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនមានសិទ្ធិ និងគោលបំណងក្នុងការទូទាត់ ពន្ធបច្ចុប្បន្នលើទ្រព្យសកម្ម និងបំណុលពីអាជ្ញាធរពន្ធដារដូចគ្នា។

ការផ្លាស់ប្តូរពន្ធពន្យារលើទ្រព្យសកម្ម និងបំណុលត្រូវបានទទួលស្គាល់ជាផ្នែកនៃពន្ធលើប្រាក់ចំណេញ ឬចំណាយនៅក្នុងរបាយការណ៍ ចំណូលពេញលេញ លើកលែងតែនៅពេលដែលពន្ធទាំងនោះ មានការទាក់ទងនឹងផ្នែកទាំងអស់ដែលត្រូវបាន ទទួលស្គាល់នៅក្នុង របាយការណ៍ប្រាក់ចំណូលពេញលេញផ្សេងទៀត (ដូចជាការវាយតម្លៃដីឡើងវិញ) ឬមូលធនក្នុងករណីណាមួយ ពេលពន្ធពន្យារដែល ទាក់ទង ក៏ត្រូវទទួលស្គាល់នៅក្នុងរបាយការណ៍ប្រាក់ចំណូលពេញលេញផ្សេងទៀត ឬរបាយការណ៍មូលធន។

**៤. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)**

**៤.១៤. ភតិសន្យាជួល**

***សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនក្នុងនាមជាអ្នកជួល***

សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន ប្រើប្រាស់ការរៀបចំភតិសន្យាជួលជាគោលក្នុងការជួលការិយាល័យ។ ភតិសន្យាជួលការិយាល័យ ជាធម្មតា សម្រាប់រយៈពេលពី ៣ឆ្នាំទៅ ៥ឆ្នាំ។ ក្រុមហ៊ុនមិនមានសិទ្ធិក្នុងកិច្ចព្រមព្រៀងលក់ចេញ និងការជួលត្រឡប់មកវិញឡើយ។ ភតិសន្យា ជួលទាំងអស់ ត្រូវបានចាត់ជាបញ្ចុះបញ្ចូល និងមានលក្ខខណ្ឌផ្សេងៗគ្នាជាច្រើន ព្រមទាំងលក្ខខណ្ឌរឹតត្បិតលើចាត់ចែង និងជួលបន្ត នៃទ្រព្យសកម្មដែលបានជួល ហើយត្រូវតែទូទាត់ភតិសន្យាជួលជាទៀងទាត់ដោយអនុលោមតាមភតិសន្យា និងផ្តល់ការថែទាំយ៉ាងល្អទៅ លើបរិក្ខារដែលមានស្រាប់។

សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនវាយតម្លៃថាតើភតិសន្យាជួល ឬមានភតិសន្យាជួលនាការិយាល័យបរិច្ឆេទនៃការចាប់ផ្តើមនៃភតិសន្យា។ ភតិសន្យាជួលបង្ហាញពីសិទ្ធិគ្រប់គ្រងក្នុងការប្រើប្រាស់ និងទទួលបានអត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ចយ៉ាងច្រើនពីទ្រព្យសកម្មដែលបាន កំណត់សម្រាប់កាលបរិច្ឆេទក្នុងអំឡុងពេលជាច្រើននឹងការទូទាត់។

***ការវាស់វែង និងការទទួលស្គាល់ភតិសន្យាជួលក្នុងនាមជាអ្នកជួល***

នាការបរិច្ឆេទនៃការចាប់ផ្តើមនៃភតិសន្យាជួល សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនទទួលស្គាល់សិទ្ធិប្រើប្រាស់លើទ្រព្យសកម្ម និងបំណុល ភតិសន្យានៅលើរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។ សិទ្ធិប្រើប្រាស់លើទ្រព្យសកម្ម ត្រូវបានវាស់វែងតាមថ្លៃដើម ដែលត្រូវបានធ្វើឡើង ដោយផ្អែកលើការវាស់វែងដំបូងនៃបំណុលភតិសន្យា ថ្លៃដើមផ្ទាល់ដំបូងដែលកើតឡើងដោយសារសម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន ការប៉ាន់ស្មានរាល់ថ្ងៃដើមក្នុងការរុះរើ និងយកទ្រព្យសម្បត្តិចេញនៅពេលដែលភតិសន្យាភតិសន្យាដល់កាលកំណត់ ហើយរាល់ការទូទាត់ លើភតិសន្យាជួលត្រូវបានធ្វើឡើងជាមុននាការបរិច្ឆេទចាប់ផ្តើមនៃភតិសន្យាជួល (រាល់ប្រាក់លើកទឹកចិត្តដែលបានទទួលសុទ្ធ)។

សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនធ្វើវិលវល់លើសិទ្ធិប្រើប្រាស់លើទ្រព្យសកម្មតាមមូលដ្ឋានវិលវល់ចេរចាប់ពីកាលបរិច្ឆេទចាប់ផ្តើមនៃភតិសន្យា ជួលរហូតដល់ចុងបញ្ចប់នៃអាយុកាលនៃការប្រើប្រាស់សិទ្ធិប្រើប្រាស់លើទ្រព្យសកម្មដំបូងបង្អស់ ឬចុងកាលបរិច្ឆេទនៃរយៈពេលជួល។ សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនក៏បានធ្វើការវាយតម្លៃលើសិទ្ធិប្រើប្រាស់លើទ្រព្យសកម្មទៅលើឱនភាពនៃតម្លៃនៅពេលដែលមានការចង្អុល បង្ហាញណាមួយបានកើតឡើង។

នាការបរិច្ឆេទចាប់ផ្តើមនៃភតិសន្យាជួល សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនវាស់វែងបំណុលភតិសន្យាតាមតម្លៃបច្ចុប្បន្ននៃបំណុលភតិសន្យា ដែលមិនបានទូទាត់នាការបរិច្ឆេទនោះ ត្រូវបានធ្វើអប្បបរមានដោយប្រើប្រាស់អត្រាការប្រាក់ដែលមានស្រាប់នៅក្នុងភតិសន្យាជួល ប្រសិនបើអត្រាទាំងនោះកើតមានរួចរាល់ ឬការកើនឡើងនៃអត្រាប្រាក់កម្ចីរបស់សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន។

បន្ទាប់ពីការវាស់វែងដំបូង បំណុលនឹងត្រូវបានកាត់បន្ថយតាមរយៈការទូទាត់ភតិសន្យាជួលដែលបានបែងចែករវាងការទូទាត់ទៅលើ ប្រាក់ដើម និងថ្លៃដើមហិរញ្ញវត្ថុ។ ថ្លៃដើមហិរញ្ញវត្ថុ គឺជាចំនួនទឹកប្រាក់ដែលបង្កើតនូវអត្រាការប្រាក់តាមកាលកំណត់ទៅលើសមតុល្យ ដែលនៅសល់នៃបំណុលភតិសន្យា។

ការវាស់វែងបំណុលភតិសន្យា ត្រូវបានទូទាត់តាមរយៈការកាត់បន្ថយសមតុល្យយោងនៃសិទ្ធិប្រើប្រាស់លើទ្រព្យសកម្ម ដើម្បីឆ្លុះបញ្ចាំង បញ្ចប់ភតិសន្យាជួលទាំងស្រុង ឬមួយផ្នែកសម្រាប់ការកែប្រែទៅលើភតិសន្យាជួលដែលកាត់បន្ថយវិសាលភាពនៃភតិសន្យាជួល។ រាល់ ចំណេញ ឬខាតដែលពាក់ព័ន្ធនឹងការបញ្ចប់ភតិសន្យាជួលមួយផ្នែក ឬទាំងស្រុង គឺត្រូវបានទទួលស្គាល់នៅក្នុងគណនីចំណេញ ឬខាត។ សិទ្ធិប្រើប្រាស់លើទ្រព្យសកម្ម គឺត្រូវធ្វើនិយ័តកម្មសម្រាប់រាល់ការកែប្រែទៅលើភតិសន្យាជួលផ្សេងៗទាំងអស់។

សិទ្ធិប្រើប្រាស់លើទ្រព្យសកម្ម និងបំណុលភតិសន្យាត្រូវបានបង្ហាញដាច់ដោយឡែកបានបង្ហាញនៅលើរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។

សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនបានជ្រើសរើសគណនីភតិសន្យាជួលរយៈពេលខ្លី និងភតិសន្យាជួលនៃទ្រព្យសកម្មដែលមានតម្លៃទាបដោយ ប្រើប្រាស់នូវអត្ថប្រយោជន៍ជាក់ស្តែង។ ជំនួសឱ្យការទទួលស្គាល់សិទ្ធិប្រើប្រាស់លើទ្រព្យសកម្ម និងបំណុលភតិសន្យា ការទូទាត់ដែល ទាក់ទងនឹងស្ថានភាពទាំងនេះ គឺត្រូវបានទទួលស្គាល់ជាចំណាយនៅក្នុងរបាយការណ៍ចំណូលលម្អិតតាមមូលដ្ឋានវិលវល់ចេរលើ រយៈពេលនៃភតិសន្យាជួល។



**៤. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)**

**៤.១៥. ភាគីពាក់ព័ន្ធ**

ភាគីពាក់ព័ន្ធ គឺជាបុគ្គល ឬអង្គការដែលមានទំនាក់ទំនងជាមួយសម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនក្រុមហ៊ុន។ ប្រតិបត្តិការភាគីពាក់ព័ន្ធ គឺជា ការផ្ទេរធនធាន សេវាកម្ម ឬភាពព្រួយបារម្ភសម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន និងភាគីពាក់ព័ន្ធរបស់ខ្លួនទោះបីជាបានគិតថ្លៃ ឬមិនបានគិតថ្លៃ។

ក). បុគ្គល ឬមនុស្សដែលជិតស្និទ្ធជាមួយបុគ្គលនៃគ្រួសារនោះ គឺមានការពាក់ព័ន្ធប្រសិនបើបុគ្គលនោះ:

- i. មានការគ្រប់គ្រង ឬចូលរួមក្នុងការគ្រប់គ្រងលើសម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន
- ii. មានឥទ្ធិពលខ្លាំងលើសម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន ឬ
- iii. គឺជាសមាជិកនៃគណៈគ្រប់គ្រងជាន់ខ្ពស់របស់សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន។

ខ). អង្គការដែលចាត់ចូលជាភាគីពាក់ព័ន្ធនៃសម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន ប្រសិនបើស្ថិតក្នុងលក្ខខណ្ឌដូចខាងក្រោម៖

- i. សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន គឺជាសមាជិកនៃសម្ព័ន្ធក្រុមហ៊ុនតែមួយ
- ii. អង្គការមួយដែលជាការចូលរួម ឬការបណ្តាក់ទុនរួមគ្នានៃអង្គការផ្សេងទៀត
- iii. អង្គការទាំងពីរធ្វើការបណ្តាក់ទុនរួមលើភាគីទីបីដូចគ្នា
- iv. អង្គការមួយ គឺជាភាគីហ៊ុនរួមនៃអង្គការភាគីទីបី និងអង្គការផ្សេងទៀតគឺជាអង្គការរួមបញ្ចូលគ្នានៃភាគីទីបី
- v. អង្គការ គឺជាគម្រោងអត្ថប្រយោជន៍ក្រោយការងារសម្រាប់អត្ថប្រយោជន៍របស់និយោជិកនៃសម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន
- vi. អង្គការត្រូវបានគ្រប់គ្រង ឬគ្រប់គ្រងរួមគ្នាដោយបុគ្គលដែលបានបញ្ជាក់នៅក្នុង (ក) ខាងលើ
- vii. បុគ្គលដែលបានកំណត់អត្តសញ្ញាណនៅក្នុង (ក.១.) ខាងលើមានឥទ្ធិពលគួរឱ្យកត់សម្គាល់លើអង្គការ ឬជា សមាជិកនៃគណៈគ្រប់គ្រងសំខាន់ដែលកំពុងកាន់កាប់ក្រុមហ៊ុន ឬអង្គការ
- viii. អង្គការ ឬសមាជិកនៃសម្ព័ន្ធ ដែលជាផ្នែកមួយផ្តល់នូវសេវាកម្មគ្រប់គ្រងសំខាន់ៗ ដល់សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន។

**៥. គណនេយ្យប៉ាន់ស្មាន ការសន្មត និងការវិនិច្ឆ័យសំខាន់ៗ**

សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនបានធ្វើការប៉ាន់ស្មាន ការសន្មត និងការវិនិច្ឆ័យទាក់ទងនឹងប្រតិបត្តិការនាពេលអនាគតដែលមានភាពមិនស្មើ នឹងលទ្ធផលជាក់ស្តែង។ ការប៉ាន់ស្មានគណនេយ្យ ការសន្មត និងការវិនិច្ឆ័យដែលអាចបណ្តាលឱ្យមានផលចំពោះយ៉ាងខ្លាំងទៅលើការ ទទួលស្គាល់បច្ចុប្បន្ន និងការវាស់វែងលើទ្រព្យសម្បត្តិ បំណុល ចំណូល និងចំណាយត្រូវបានសង្ខេបដូចខាងក្រោម៖

**ក. ការប៉ាន់ស្មាន និងការសន្មតគណនេយ្យសំខាន់ៗ**

**ឱនភាព**

នៅក្នុងការវាយតម្លៃអំពីឱនភាព ក្រុមហ៊ុនធ្វើការប៉ាន់ស្មានចំពោះទឹកប្រាក់ ដែលអាចទទួលបានត្រលប់មកវិញនៃទ្រព្យសកម្មនីមួយៗ ឬឯកតាបង្កើតសាច់ប្រាក់ គឺអាស្រ័យទៅលើការប៉ាន់ស្មានលំហូរសាច់ប្រាក់នាពេលអនាគត និងប្រើអត្រាការប្រាក់អប្បបរមានៃដើម្បី ប៉ាន់ស្មាន។ ការប៉ាន់ស្មានមិនច្បាស់លាស់ដែលទាក់ទងនឹងការវិនិច្ឆ័យអំពីលទ្ធផលប្រតិបត្តិការនៅពេលអនាគត នឹងធ្វើការកំណត់នូវ អត្រាការប្រាក់អប្បបរមាដែលសមស្របណាមួយ។

**អាយុកាលប្រើប្រាស់នៃការវិលវិលទ្រព្យសកម្ម**

សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនត្រួតពិនិត្យឡើងវិញលើអាយុកាលប្រើប្រាស់នៃទ្រព្យសកម្មនីមួយៗនៅរៀងរាល់កាលបរិច្ឆេទនៃរបាយការណ៍ ហិរញ្ញវត្ថុដោយផ្អែកលើរយៈពេលពេលនៃការប្រើប្រាស់ដែលបានរំពឹងទុក។

**កិច្ចសន្យាសាងសង់-ចំណូលកិច្ចសន្យា**

ចំនួនទឹកប្រាក់នៃចំណូលកិច្ចសន្យាសាងសង់ និងគណនីត្រូវទទួលបានដែលពាក់ព័ន្ធដែលបានទទួលស្គាល់ ឆ្លុះបញ្ចាំងពីការប៉ាន់ស្មានដែល ត្រឹមត្រូវបំផុតរបស់គណៈគ្រប់គ្រងនៃលទ្ធផលនៃកិច្ចសន្យានីមួយៗ និងដំណាក់កាលនៃការបញ្ចប់ការសាងសង់។ នេះរួមបញ្ចូលទាំងការ វាយតម្លៃលទ្ធភាពទទួលបានផលចំណេញពីកិច្ចសន្យាសាងសង់ដែលកំពុងដំណើរការ និងកិច្ចការដែលរាំងស្ទះចាស់ៗ។ សម្រាប់កិច្ច សន្យាស្មុគស្មាញជាក់លាក់មួយចំនួន ថ្លៃដើមក្នុងការបញ្ចប់ការសាងសង់ និងលទ្ធភាពដែលអាចទទួលបានផលចំណេញពីកិច្ចសន្យា គឺជាកម្មវត្ថុនៃការប៉ាន់ស្មានមិនច្បាស់លាស់មួយចំនួន។

**៥. គណនេយ្យប៉ាន់ស្មាន ការសន្មត និងការវិនិច្ឆ័យសំខាន់ៗ (ត)**

**ក. ការប៉ាន់ស្មាន និងការសន្មតគណនេយ្យសំខាន់ៗ (ត)**

**ភតិសន្យាជួល-ការប៉ាន់ស្មានលើការកើនឡើងនៃអត្រាប្រាក់កម្ចី**

សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនមិនទាន់អាចកំណត់បាននូវអត្រាការប្រាក់ដែលមានស្រាប់នៅក្នុងភតិសន្យាជួល ដូចនេះហើយវាប្រើប្រាស់ការកើនឡើងនូវអត្រាប្រាក់កម្ចី ("IBR") ដើម្បីវាស់វែងបំណុលភតិសន្យា។ IBR គឺជាអត្រាការប្រាក់ដែលសម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនត្រូវទូទាត់ទៅលើប្រាក់កម្ចីលើរយៈពេលប្រហាក់ប្រហែលគ្នា និងទ្រព្យធានាប្រហាក់ប្រហែលគ្នា មូលនិធិដែលចាំបាច់ដើម្បីទទួលបានទ្រព្យសកម្មនៃសិទ្ធិប្រើប្រាស់លើទ្រព្យសកម្មដែលមានតម្លៃប្រហែលគ្នានៅក្នុងបរិយាកាសសេដ្ឋកិច្ចស្រដៀងគ្នា។ សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនប៉ាន់ស្មាន IBR ដោយប្រើប្រាស់អត្រាប្រាក់កម្ចីជាមធ្យមនៅក្នុងប្រទេសកម្ពុជា។

**ចំណាយពន្ធលើប្រាក់ចំណូល**

សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន ទទួលស្គាល់បំណុល សម្រាប់ការចំណាយពន្ធដែលរំពឹងទុកដោយផ្អែកលើការប៉ាន់ស្មានថា ពន្ធនោះត្រូវបានកំណត់តាមរយៈការបកស្រាយបច្ចុប្បន្នរបស់ គណៈគ្រប់គ្រងតាមច្បាប់ពន្ធផ្សេងៗ ដែលជាកម្មវត្ថុនៃការប្រែប្រួលតាមកាលវេលាកំណត់។ ការកំណត់ចុងក្រោយនៃចំណាយពន្ធ នឹងត្រូវធ្វើឡើងបន្ទាប់ពីមានការត្រួតពិនិត្យដោយអគ្គនាយកដ្ឋានពន្ធដារ។

នៅពេលលទ្ធផលពន្ធចុងក្រោយខុសគ្នាពីចំនួនទឹកប្រាក់ដែលត្រូវបានទទួលស្គាល់ដំបូង ភាពខុសគ្នានេះនឹងជះឥទ្ធិពលដល់សំវិធានធនពន្ធ នៅក្នុងឆ្នាំហិរញ្ញវត្ថុដែលបានកំណត់។

**ខ. ការវិនិច្ឆ័យគណនេយ្យសំខាន់ៗ**

**ការទទួលស្គាល់ចំណូលកិច្ចសន្យាសាងសង់**

ការទទួលស្គាល់កិច្ចសន្យាសាងសង់តម្រូវឱ្យមានការវិនិច្ឆ័យសំខាន់ៗ ដើម្បីកំណត់នូវព្រឹត្តិការណ៍សំខាន់ៗ ការងារជាក់ស្តែងដែលបានអនុវត្ត និងថ្លៃដើមក្នុងការបញ្ចប់ការសាងសង់ដែលបានប៉ាន់ស្មានទុក។

**៦. ការបន្តនិរន្តរភាព**

របាយការណ៍ហិរញ្ញវត្ថុរបស់សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនត្រូវបានរៀបចំឡើងលើមូលដ្ឋានបន្តនិរន្តរភាព លទ្ធភាពគឺអាស្រ័យទៅលើការបន្តការគាំទ្រពីក្រុមហ៊ុនមេ PESTECH International Berhad ជាក្រុមហ៊ុនដែលមានមូលដ្ឋានអាជីវកម្ម និងមានទីតាំងស្ថិតនៅប្រទេសម៉ាឡេស៊ី។ ក្រុមហ៊ុនបានធានាការបន្តការគាំទ្រផ្នែកហិរញ្ញវត្ថុដែលចាំបាច់ទៅដល់សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនក្នុងការទូទាត់បំណុលនៅពេលដែលដល់កាលកំណត់។

គណៈគ្រប់គ្រងជឿជាក់យ៉ាងមុតមាំថា វាសមស្របក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនលើមូលដ្ឋានបន្តនិរន្តរភាពដែលបានទទួលការគាំទ្រផ្នែកហិរញ្ញវត្ថុពីក្រុមហ៊ុនមេ។ របាយការណ៍ហិរញ្ញវត្ថុ មិនរួមបញ្ចូលនូវរាល់និយ័តកម្មដែលពាក់ព័ន្ធនឹងលទ្ធភាពដែលអាចប្រមូលមកវិញបាន និងការធ្វើចំណាត់ថ្នាក់នៃតម្លៃនៃទ្រព្យសកម្មដែលបានកត់ត្រា ឬទៅលើចំនួនទឹកប្រាក់ និងការធ្វើចំណាត់ថ្នាក់លើបំណុលដែលចាំបាច់ ប្រសិនបើមូលដ្ឋាននៃការបន្តនិរន្តរភាពក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនគឺមិនសមស្រប។

**៧. ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ**

សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន	បរិក្ខារ	ម៉ូតូ យានយន្ត	កុំព្យូទ័រ	គ្រឿងសង្ហារឹម និង គ្រឿងបរិក្ខារ	សិទ្ធិប្រើប្រាស់លើ ទ្រព្យសកម្ម	ឆ្លាកសញ្ញា	ការជួសជុល ឡើងវិញ	សរុប	
	ពាន់ដុល្លារអាមេរិក	ពាន់ដុល្លារអាមេរិក	ពាន់ដុល្លារអាមេរិក	ពាន់ដុល្លារអាមេរិក	ពាន់ដុល្លារអាមេរិក	ពាន់ដុល្លារអាមេរិក	ពាន់ដុល្លារអាមេរិក	ពាន់ដុល្លារអាមេរិក	លានរៀល (កំណត់សម្គាល់ ៤.២)
<b>ថ្លៃដើម</b>									
គិតត្រឹមថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០	១៧.២៩២	៥៥៩	២៦	៣១	១៦២	-	-	១៨.០៧០	៧៣.៩៦១
ទិញបន្ថែម	៧១	-	៦	៤៧	២០៥	១៩	៥៩	៤០៧	១.៦៥៧
ផ្ទេរ	(៥៨៨)	-	-	-	-	-	-	(៥៨៨)	(២.៣៩៤)
កត់ត្រាបញ្ជាស់	-	-	-	-	(៦១)	-	-	(៦១)	(២៤៨)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	-	(៣២៧)
<b>សមតុល្យថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១</b>	<b>១៦.៧៧៥</b>	<b>៥៥៩</b>	<b>៣២</b>	<b>៧៨</b>	<b>៣០៦</b>	<b>១៩</b>	<b>៥៩</b>	<b>១៧.៨២៨</b>	<b>៧២.៦៤៩</b>
<b>រំលស់បង្ក</b>									
គិតត្រឹមថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០	(២.១៩៩)	(៣៤៨)	(២១)	(២៨)	(៧០)	-	-	(២.៦៦៦)	(១០.៩១២)
រំលស់	(៨៦៥)	(៨៨)	(៤)	(៣)	(៩៨)	(១)	-	(១.០៥៩)	(៤.៣១១)
កត់ត្រាបញ្ជាស់	-	-	-	-	៤៧	-	-	៤៧	១៩១
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	-	៤៤
<b>សមតុល្យថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១</b>	<b>(៣.០៦៤)</b>	<b>(៤៣៦)</b>	<b>(២៥)</b>	<b>(៣១)</b>	<b>(១២១)</b>	<b>(១)</b>	<b>-</b>	<b>(៣.៦៧៨)</b>	<b>(១៤.៩៨៨)</b>
<b>សមតុល្យយោងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១</b>	<b>១៣.៧១១</b>	<b>១២៣</b>	<b>៧</b>	<b>៤៧</b>	<b>១៨៥</b>	<b>១៨</b>	<b>៥៩</b>	<b>១៤.១៥០</b>	<b>៥៧.៦៦១</b>

**៧. ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ (ត)**

សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន	បរិក្ខារ	ម៉ូតូ យានយន្ត	កុំព្យូទ័រ	គ្រឿងសង្ហារឹម និងគ្រឿងបរិក្ខារ	សិទ្ធិប្រើប្រាស់លើ ទ្រព្យសកម្ម	ផ្លាកសញ្ញា	ការជួសជុល ឡើងវិញ	សរុប	លានរៀល (កំណត់សម្គាល់ ៤.២)
	ពាន់ដុល្លារអាមេរិក	ពាន់ដុល្លារអាមេរិក	ពាន់ដុល្លារអាមេរិក	ពាន់ដុល្លារអាមេរិក	ពាន់ដុល្លារអាមេរិក	ពាន់ដុល្លារអាមេរិក	ពាន់ដុល្លារអាមេរិក	ពាន់ដុល្លារអាមេរិក	
<b>ថ្លៃដើម</b>									
គិតត្រឹមថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩ បាន									
កំណត់ឡើងវិញ	៣.១៨៧	៥២៥	២៤	៣១	១៦២	-	-	៣.៩២៩	១៥.៩៧៧
ទិញបន្ថែម	១៤.១០៥	៧៦	២	-	-	-	-	១៤.១៨៣	៥៧.៩៦៦
ការលក់ចេញ	-	(៤២)	-	-	-	-	-	(៤២)	(១៧២)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	-	១៩០
<b>សមតុល្យថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០</b>	<b>១៧.២៩២</b>	<b>៥៥៩</b>	<b>២៦</b>	<b>៣១</b>	<b>១៦២</b>	<b>-</b>	<b>-</b>	<b>១៨.០៧០</b>	<b>៧៣.៩៦១</b>
<b>រំលស់បង្គរ</b>									
គិតត្រឹមថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩	(១.២១១)	(២៦៨)	(១៦)	(២៥)	-	-	-	(១.៥២០)	(៦.១៧៩)
រំលស់	(៩៨៨)	(១១២)	(៥)	(៣)	(៧០)	-	-	(១.១៧៨)	(៤.៨១៤)
ការលក់ចេញ	-	៣២	-	-	-	-	-	៣២	១៣១
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	-	(៥០)
<b>សមតុល្យថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០</b>	<b>(២.១៩៩)</b>	<b>(៣៤៨)</b>	<b>(២១)</b>	<b>(២៨)</b>	<b>(៧០)</b>	<b>-</b>	<b>-</b>	<b>(២.៦៦៦)</b>	<b>(១០.៩១២)</b>
<b>សមតុល្យយោងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០</b>	<b>១៥.០៩៣</b>	<b>២១១</b>	<b>៥</b>	<b>៣</b>	<b>៩២</b>	<b>-</b>	<b>-</b>	<b>១៥.៤០៤</b>	<b>៦៣.០៤៩</b>

**៨. បំណុលភតិសន្យា**

**សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនក្នុងនាមជាអ្នកជួល**

សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនមានកិច្ចសន្យាភតិសន្យាទៅលើទ្រព្យសម្បត្តិដែលបានប្រើប្រាស់ជាការិយាល័យ និងកន្លែងស្នាក់នៅរបស់ បុគ្គលិកសម្រាប់រយៈពេលពី ៣ឆ្នាំទៅ ៥ឆ្នាំ។

បំណុលភតិសន្យា ត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុមានដូចខាងក្រោម៖

	សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន			
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ពាន់ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ពាន់ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ លានរៀល (សម្គាល់ ៤.២)	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ លានរៀល (សម្គាល់ ៤.២)
បំណុលរយៈពេលខ្លី	១៤	៧២	៥៨	២៩៥
បំណុលរយៈពេលវែង	១៤៨	២៣	៦០៣	៩៤
	<b>១៦២</b>	<b>៩៥</b>	<b>៦៦១</b>	<b>៣៨៩</b>

ការបង្ហាញខាងក្រោម គឺជាតម្លៃយោងនៃបំណុលភតិសន្យា និងបម្រែបម្រួលក្នុងការិយបរិច្ឆេទ៖

	សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន			
	ឆ្នាំ២០២១ ពាន់ដុល្លារអាមេរិក	ឆ្នាំ២០២០ ពាន់ដុល្លារអាមេរិក	ឆ្នាំ២០២១ លានរៀល (សម្គាល់ ៤.២)	ឆ្នាំ២០២០ លានរៀល (សម្គាល់ ៤.២)
សមតុល្យនៅថ្ងៃទី១ ខែកក្កដា	៩៥	១៦២	៣៨៩	៦៦០
ការទិញបន្ថែម	២០៥	-	៨៣៥	-
ការកើនឡើងនៃការប្រាក់	១៥	៩	៦១	៣៧
កត់ត្រាបញ្ជាស់	(១៤)	-	(៥៧)	-
ការទូទាត់សង	(១៣៩)	(៧៦)	(៥៦៦)	(៣១១)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	(១)	៣
<b>សមតុល្យនៅថ្ងៃទី៣០ ខែមិថុនា</b>	<b>១៦២</b>	<b>៩៥</b>	<b>៦៦១</b>	<b>៣៨៩</b>

មធ្យមភាគនៃការកើនឡើងនៃអត្រាប្រាក់កម្ចីដែលបានយកមកអនុវត្តទៅលើបំណុលភតិសន្យាដែលបានទទួលស្គាល់ក្រោម CIFRS ១៦ គឺស្មើនឹង ៧.២%ក្នុងមួយឆ្នាំ។

តារាងខាងក្រោមបកស្រាយពីលក្ខណៈនៃសកម្មភាពភតិសន្យាជួលរបស់សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន តាមប្រភេទនៃសិទ្ធិប្រើប្រាស់លើ ទ្រព្យសកម្មដែលបានទទួលស្គាល់នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ៖

សិទ្ធិប្រើប្រាស់លើ ទ្រព្យសកម្ម	ចំនួនសិទ្ធិប្រើប្រាស់ លើទ្រព្យសកម្ម	ចំណាត់ថ្នាក់នៃរយៈ ពេលដែលនៅសល់	រយៈពេលជួលដែលនៅ សល់ជាមធ្យម	ចំនួននៃការជួល ជាមួយជម្រើសបន្ថែម	ចំនួននៃការជួលដែល មានជម្រើសបញ្ចប់
ផ្ទះ	៥	១ ឆ្នាំ ទៅ ២ឆ្នាំ	១.៥ ឆ្នាំ	១	៥
អគារការិយាល័យ	១	៤.២ ឆ្នាំ	៤.២ ឆ្នាំ	១	១

**៨. បំណុលភតិសន្យា (ត)**

ព័ត៌មានលម្អិតរបស់ការទូទាត់បំណុលភតិសន្យាអប្បបរមានាពេលអនាគត ត្រូវបានសង្ខេបដូចខាងក្រោម៖

	<b>ការទូទាត់បំណុលភតិសន្យាអប្បបរមានាពេលអនាគត</b>				
	ក្នុងអំឡុងពេល ១ឆ្នាំ	ចាប់ពី១ឆ្នាំ ទៅ ៣ឆ្នាំ	ចាប់ពី៣ឆ្នាំ ទៅ ៥ឆ្នាំ	សរុប ពាន់ដុល្លារអាមេរិក	សរុប លានរៀល (សម្គាល់ ៤.២)
<b>ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១</b>					
ការទូទាត់ភតិសន្យាជួល	១៥	២៥	១៥៧	១៩៧	៨០៤
សេវាហិរញ្ញវត្ថុ	(១)	(២២)	(១២)	(៣៥)	(១៤៣)
<b>តម្លៃបច្ចុប្បន្នសុទ្ធ</b>	<b>១៤</b>	<b>៣</b>	<b>១៤៥</b>	<b>១៦២</b>	<b>៦៦១</b>
<b>ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០</b>					
ការទូទាត់ភតិសន្យាជួល	៧៦	២៤	-	១០០	៤០៨
សេវាហិរញ្ញវត្ថុ	(៤)	(១)	-	(៥)	(១៩)
<b>តម្លៃបច្ចុប្បន្នសុទ្ធ</b>	<b>៧២</b>	<b>២៣</b>	<b>-</b>	<b>៩៥</b>	<b>៣៨៩</b>

**៩. ការវិនិយោគនៅក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធ**

	ក្រុមហ៊ុន			
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ពាន់ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ពាន់ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ លានរៀល (សម្គាល់ ៤.២)	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ លានរៀល (សម្គាល់ ៤.២)
<b>ថ្លៃដើម-សន្លឹកហ៊ុនដែលមិនបានដាក់តម្លៃ</b>				
សមតុល្យពីកាលបរិច្ឆេទចាស់	៣៥	២៥	១៤៣	១០២
កាបន្ថែមភាគហ៊ុន	១៥	១០	៦១	៤១
	<b>៥០</b>	<b>៣៥</b>	<b>២០៤</b>	<b>១៤៣</b>

ព័ត៌មានលម្អិតនៃក្រុមហ៊ុនបុត្រសម្ព័ន្ធមានដូចខាងក្រោម៖

ឈ្មោះ:	ប្រទេសនៃសហ ការប្រាក់មានប្រសិទ្ធិភាព%		សកម្មភាពសំខាន់ៗ	
	ប្រតិបត្តិករ និង ប្រតិបត្តិការ	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១		ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០
PESTECH (Myanmar) Limited ("PML")	មីយ៉ាន់ម៉ា	១០០.០០%	៩៩.៩៩%	ការផ្តល់ការគ្រប់គ្រងគម្រោង ការសាងសង់ស្ថានីយ៍អគ្គិសនីរង បណ្តាញបញ្ជូន និងតំឡើងការត្រួតពិនិត្យលើការធ្វើតេស្ត និងការងារស៊ីវិល។
<b>បុត្រសម្ព័ន្ធនៃ PML</b>				
ESTECH Hinthar Corporation Limited ("PHC")	មីយ៉ាន់ម៉ា	៦០.០០%	៦០.០០%	បង្កើតហេដ្ឋារចនាសម្ព័ន្ធថាមពលនិងលើកកម្ពស់ការផលិតថាមពលការបញ្ជូនថាមពលនិងការចែកចាយ ថាមពល។
<b>បុត្រសម្ព័ន្ធនៃ PHC</b>				
PESTECH Microgrid Company Limited	មីយ៉ាន់ម៉ា	៥៤.០០%	៥៣.៩៩%	សំវិធានធន នៃប្រព័ន្ធ microgridនិងឥទ្ធិពលនៃហេដ្ឋារចនាសម្ព័ន្ធទៅដល់តំបន់ដាច់ស្រយាលនៃប្រទេសមីយ៉ាន់ម៉ា

**៩. ការវិនិយោគនៅក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធ (ត)**

នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ក្រុមហ៊ុន PESTECH Hinthar Corporation Limited ដំណើរការក្នុងនាមជាក្រុមហ៊ុនបុត្រសម្ព័ន្ធ មានភាគហ៊ុន ៩០% និងក្រុមហ៊ុន PESTECH Microgrid Company Limited នៅក្រោមច្បាប់ក្រុមហ៊ុនមីយ៉ាន់ម៉ាឆ្នាំ២០១៧ ជាក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត។

**១០. ទ្រព្យសកម្ម**

	សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន			
	ឆ្នាំ២០២១ ពាន់ដុល្លារអាមេរិក	ឆ្នាំ២០២០ ពាន់ដុល្លារអាមេរិក	ឆ្នាំ២០២១ លានរៀល (សម្គាល់ ៤.២)	ឆ្នាំ២០២០ លានរៀល (សម្គាល់ ៤.២)
<b>ទ្រព្យសកម្មកិច្ចសន្យា</b>				
សមតុល្យនាថ្ងៃទី១ ខែកក្កដា	២១៦.៩៨៩	១៧៩.១០១	៨៨៨.១៣៦	៧២៨.២២៣
ចំណូលដែលបានទទួលស្គាល់	៦៧.២១៤	៤៩.៣៤៩	២៧៣.៦២៨	២០១.៦៨៩
បំណុលកម្មសិទ្ធិ	(៤០.២៣៣)	(១១.៤៦១)	(១៦៣.៧៨៩)	(៤៦.៨៤១)
ចំណូលហិរញ្ញវត្ថុដែលបានទទួលស្គាល់	១.០៤៨	-	៤.២៧១	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	(៣.៧៩៧)	៥.០៦៥
<b>សមតុល្យនាថ្ងៃទី៣០ ខែមិថុនា</b>	<b>២៤៥.០១៤</b>	<b>២១៦.៩៨៩</b>	<b>៩៩៨.៤៤៩</b>	<b>៨៨៨.១៣៦</b>
បានបង្ហាញក្នុងនាមជា៖				
រយៈពេលខ្លី	១២២.៨៥១	១៨.៧៨៩	៥០០.៦១៨	៧៦.៩០៣
រយៈពេលវែង	១២២.១៦៣	១៩៨.២០០	៤៩៧.៨៣១	៨១១.២៣៣
	<b>២៤៥.០១៤</b>	<b>២១៦.៩៨៩</b>	<b>៩៩៨.៤៤៩</b>	<b>៨៨៨.១៣៦</b>

ទ្រព្យសកម្មកិច្ចសន្យា តំណាងឱ្យសិទ្ធិក្នុងការទូទាត់ការសាងសង់ដែលបានបញ្ចប់ទៅលើកិច្ចសន្យាសាងសង់របស់សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន ប៉ុន្តែមិនទាន់បានទូទាត់នៅឡើយនាកាលបរិច្ឆេទនៃរបាយការណ៍។ សមតុល្យនឹងត្រូវទូទាត់ទៅតាមតារាងទូទាត់ដូចដែលបានកំណត់នៅក្នុងកិច្ចសន្យាសាងសង់។

**១១. សន្និធិ**

	សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន			
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ពាន់ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ពាន់ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ លានរៀល (សម្គាល់ ៤.២)	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ លានរៀល (សម្គាល់ ៤.២)
វត្តមានក្នុងការសាងសង់	៣.៥០៨	៤.៣៣៥	១៤.២៩៥	១៧.៧៤៣

**១២. គណនីពាណិជ្ជ និងគណនីត្រូវទទួលផ្សេងៗ**

	<b>សម្ព័ន្ធក្រុមហ៊ុន</b>			
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ពាន់ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ពាន់ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ លានរៀល (សម្គាល់ ៤.២)	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ លានរៀល (សម្គាល់ ៤.២)
គណនីពាណិជ្ជត្រូវទទួល	២.៩៥០	១.៣៩១	១២.០២១	៥.៦៩៣
ប្រាក់តម្កល់	២៤១	៣៨	៩៨៤	១៥៦
បុរេប្រទានបុគ្គលិក	៣០	២៣	១២២	៩៤
<b>ទ្រព្យសកម្មហិរញ្ញវត្ថុ</b>	<b>៣.២២១</b>	<b>១.៤៥២</b>	<b>១៣.១២៧</b>	<b>៥.៩៤៣</b>
អាករលើតម្លៃបន្ថែម	១.១៣៦	១.៣០១	៤.៦២៩	៥.៣២៥
ការទូទាត់ជាមុន	២.១៤៦	៩១៤	៨.៧៤៥	៣.៧៤១
<b>ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ</b>	<b>៣.២៨២</b>	<b>២.២១៥</b>	<b>១៣.៣៧៤</b>	<b>៩.០៦៦</b>
	<b>៦.៥០៣</b>	<b>៣.៦៦៧</b>	<b>២៦.៥០១</b>	<b>១៥.០០៩</b>

	<b>ក្រុមហ៊ុន</b>			
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ពាន់ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ពាន់ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ លានរៀល (សម្គាល់ ៤.២)	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ លានរៀល (សម្គាល់ ៤.២)
គណនីពាណិជ្ជត្រូវទទួល	២.៩៥០	១.៣៩១	១២.០២១	៥.៦៩៣
ប្រាក់តម្កល់	២៣៥	២១	៩៥៨	៨៦
បុរេប្រទានបុគ្គលិក	៣០	២៥	១២២	១០៣
<b>ទ្រព្យសកម្មហិរញ្ញវត្ថុ</b>	<b>៣.២១៥</b>	<b>១.៤៣៧</b>	<b>១៣.១០១</b>	<b>៥.៨៨២</b>
អាករលើតម្លៃបន្ថែម	១.១៣៦	១.៣០១	៤.៦២៩	៥.៣២៥
ការទូទាត់ជាមុន	២.១៤៦	៩១៤	៨.៧៤៥	៣.៧៤១
<b>ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ</b>	<b>៣.២៨២</b>	<b>២.២១៥</b>	<b>១៣.៣៧៤</b>	<b>៩.០៦៦</b>
	<b>៦.៤៩៧</b>	<b>៣.៦៥២</b>	<b>២៦.៤៧៥</b>	<b>១៤.៩៤៨</b>



**១៣. សាច់ប្រាក់ និងសមតុល្យធនាគារ**

	<b>សម្ព័ន្ធក្រុមហ៊ុន</b>			
	<b>ថ្ងៃទី៣០ ខែមិថុនា</b>	<b>ថ្ងៃទី៣០ ខែមិថុនា</b>	<b>ថ្ងៃទី៣០ ខែមិថុនា</b>	<b>ថ្ងៃទី៣០ ខែមិថុនា</b>
	<b>ឆ្នាំ២០២១</b>	<b>ឆ្នាំ២០២០</b>	<b>ឆ្នាំ២០២១</b>	<b>ឆ្នាំ២០២០</b>
	<b>ពាន់ដុល្លារអាមេរិក</b>	<b>ពាន់ដុល្លារអាមេរិក</b>	<b>លានរៀល</b>	<b>លានរៀល</b>
			<b>(សម្គាល់ ៤.២)</b>	<b>(សម្គាល់ ៤.២)</b>
សាច់ប្រាក់ក្នុងធនាគារ (ក)	១៥.៧៥៣	៤.៣១៩	៦៤.១៩៤	១៧.៦៧៨
ដាក់ប្រាក់តម្កល់ជាមួយធនាគារមានអាជ្ញាប័ណ្ណ (ខ)	១.៤០៤	១.២០០	៥.៧២១	៤.៩១២
សាច់ប្រាក់ក្នុងដៃ	១០	៥	៤១	២០
	<b>១៧.១៦៧</b>	<b>៥.៥២៤</b>	<b>៦៩.៩៥៦</b>	<b>២២.៦១០</b>

	<b>ក្រុមហ៊ុន</b>			
	<b>ថ្ងៃទី៣០ ខែមិថុនា</b>	<b>ថ្ងៃទី៣០ ខែមិថុនា</b>	<b>ថ្ងៃទី៣០ ខែមិថុនា</b>	<b>ថ្ងៃទី៣០ ខែមិថុនា</b>
	<b>ឆ្នាំ២០២១</b>	<b>ឆ្នាំ២០២០</b>	<b>ឆ្នាំ២០២១</b>	<b>ឆ្នាំ២០២០</b>
	<b>ពាន់ដុល្លារអាមេរិក</b>	<b>ពាន់ដុល្លារអាមេរិក</b>	<b>លានរៀល</b>	<b>លានរៀល</b>
			<b>(សម្គាល់ ៤.២)</b>	<b>(សម្គាល់ ៤.២)</b>
សាច់ប្រាក់ក្នុងធនាគារ (ក)	១៥.៧៤១	៤.២៩៥	៦៤.១៤៥	១៧.៥៧៩
ដាក់ប្រាក់តម្កល់ជាមួយធនាគារមានអាជ្ញាប័ណ្ណ (ខ)	១.៤០៤	១.២០០	៥.៧២១	៤.៩១២
សាច់ប្រាក់ក្នុងដៃ	៩	៥	៣៧	២១
	<b>១៧.១៥៤</b>	<b>៥.៥០០</b>	<b>៦៩.៩០៣</b>	<b>២២.៥១២</b>

- (ក) គណនីធនាគារចំនួនពីរត្រូវបានដាក់ជាទ្រព្យធានាក្នុងការទទួលបានឥណទានហិរញ្ញវត្ថុដូចដែលបានបង្ហាញនៅក្នុងកំណត់សម្គាល់ ១៨ (គ.៥)។
- (ខ) ប្រាក់តម្កល់ជាមួយធនាគារដែលមានអាជ្ញាប័ណ្ណរបស់សម្ព័ន្ធក្រុមហ៊ុន ត្រូវបានដាក់ធានាជាទ្រព្យបញ្ចាំសម្រាប់គណនីឥណទានវិបារូប័រ និងឥណទានមានកាលកំណត់ដូចដែលបានបង្ហាញនៅក្នុងកំណត់សម្គាល់ ១៨ (ក.២)។ ប្រាក់តម្កល់នៃទទួលបានអត្រាការប្រាក់ ៤.២៥%ក្នុងមួយឆ្នាំ។

ក្នុងគោលបំណងនៃការបង្ហាញនៅក្នុងរបាយការណ៍លំហូរសាច់ប្រាក់ សាច់ប្រាក់ និងសាច់ប្រាក់សមមូលរួមមានដូចខាងក្រោម៖

	<b>សម្ព័ន្ធក្រុមហ៊ុន</b>			
	<b>ថ្ងៃទី៣០ ខែមិថុនា</b>	<b>ថ្ងៃទី៣០ ខែមិថុនា</b>	<b>ថ្ងៃទី៣០ ខែមិថុនា</b>	<b>ថ្ងៃទី៣០ ខែមិថុនា</b>
	<b>ឆ្នាំ២០២១</b>	<b>ឆ្នាំ២០២០</b>	<b>ឆ្នាំ២០២១</b>	<b>ឆ្នាំ២០២០</b>
	<b>ពាន់ដុល្លារអាមេរិក</b>	<b>ពាន់ដុល្លារអាមេរិក</b>	<b>លានរៀល</b>	<b>លានរៀល</b>
			<b>(សម្គាល់ ៤.២)</b>	<b>(សម្គាល់ ៤.២)</b>
សាច់ប្រាក់ និងសមតុល្យធនាគារ (ដូចខាងលើ)	១៧.១៦៧	៥.៥២៤	៦៩.៩៥៦	២២.៦១០
គណនីវិបារូប័រ (សម្គាល់ ១៨)	(២.៥២១)	(២.៤៧៧)	(១០.២៧៣)	(១០.១៣៨)
គណនីបញ្ជីមានកាលកំណត់បានដាក់ធានា				
សម្រាប់ប្រាក់កម្ចី	(១.៤០៤)	(១.២០០)	(៥.៧២១)	(៤.៩១២)
សាច់ប្រាក់នៅក្នុងធនាគារបានសន្យាខ្ចី	(៦.៦៤៣)	(២.៧៥៣)	(២៧.០៧០)	(១១.២៦៨)
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនៅក្នុង				
របាយការណ៍លំហូរសាច់ប្រាក់	<b>៦.៥៩៩</b>	<b>(៩០៦)</b>	<b>២៦.៨៩២</b>	<b>(៣.៧០៨)</b>

**១៣. សាច់ប្រាក់ និងសមតុល្យធនាគារ (ត)**

	ក្រុមហ៊ុន			
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០
	ពាន់ដុល្លារអាមេរិក	ពាន់ដុល្លារអាមេរិក	លានរៀល (សម្គាល់ ៤.២)	លានរៀល (សម្គាល់ ៤.២)
សាច់ប្រាក់ និងសមតុល្យធនាគារ (ដូចខាងលើ)	១៧.១៥៤	៥.៥០០	៦៩.៩០៣	២២.៥១២
គណនីវិបារូប (សម្គាល់ ១៨)	(២.៥២១)	(២.៤៧៧)	(១០.២៧៣)	(១០.១៣៨)
គណនីបញ្ញើមានកាលកំណត់បានដាក់ធានា				
សម្រាប់ប្រាក់កម្ចី	(១.៤០៤)	(១.២០០)	(៥.៧២១)	(៤.៩១២)
សាច់ប្រាក់នៅក្នុងធនាគារបានសន្យាខ្ចី	(៦.៦៤៣)	(២.៧៥៣)	(២៧.០៧០)	(១១.២៦៨)
<b>សាច់ប្រាក់ និងសាច់ប្រាក់សមមូលនៅក្នុង របាយការណ៍លំហូរសាច់ប្រាក់</b>	<b>៦.៥៨៦</b>	<b>(៩៣០)</b>	<b>២៦.៨៩២</b>	<b>(៣.៨០៦)</b>

**១៤. ដើមទុន**

	សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន					
	ចំនួនភាគហ៊ុន			ចំនួនទឹកប្រាក់		
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០
			ពាន់ដុល្លារអាមេរិក	ពាន់ដុល្លារអាមេរិក	លានរៀល (សម្គាល់ ៤.២)	លានរៀល (សម្គាល់ ៤.២)
ភាគហ៊ុនដែលបានចេញ ផ្សាយ និងបានទូទាត់						
- ដើមការិយបរិច្ឆេទ	៧១.០០០.០០០	៧១.០០០.០០០	៧.១០០	៧.១០០	២៨.៨៦៩	២៨.៨៦៩
- ភាគហ៊ុនបានចេញផ្សាយ	៣.៩៤៥.០០០	-	៣៩៤	-	១.៨៥៦	-
	<b>៧៤.៩៤៥.០០០</b>	<b>៧១.០០០.០០០</b>	<b>៧.៤៩៤</b>	<b>៧.១០០</b>	<b>៣០.៧២៥</b>	<b>២៨.៨៦៩</b>

នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ក្រុមហ៊ុនបានចុះបញ្ជីជាមួយផ្សារមូលបត្រកម្ពុជា (“CSX”) ដោយជោគជ័យ។ ភាគហ៊ុនថ្មីដែលបានចេញផ្សាយមានចំនួន ៣.៩៤៥.០០០ ភាគហ៊ុនជាមួយតម្លៃចារឹក ៤០០ រៀល ឬ០.១០ដុល្លារអាមេរិកក្នុងមួយភាគហ៊ុននៅក្នុងតម្លៃបោះផ្សាយ ៣.១២០រៀល ឬ០.៧៦ ដុល្លារអាមេរិកក្នុងមួយភាគហ៊ុន។ នាកាលបរិច្ឆេទនៃរបាយការណ៍លក្ខខណ្ឌៈក្រុមហ៊ុនមិនទាន់បានកែប្រែនៅឡើយ និងរំពឹងទុកថានឹងត្រូវកែប្រែបន្ទាប់ពីអនុម័តដោយម្ចាស់ភាគហ៊ុននៅក្នុងមហាសន្និបាតប្រចាំឆ្នាំនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះ។

**១៥. ដើមទុនបុព្វលាភ**

ដើមទុនបុព្វលាភទូទៅតំណាងឱ្យ សមតុល្យទឹកប្រាក់ដែលបានទទួលដោយក្រុមហ៊ុនលើស លើតម្លៃចារឹកនៃភាគហ៊ុនរបស់ខ្លួន អនុលោមតាមភាគហ៊ុនដែលបានចេញផ្សាយ ថ្លៃដើមប្រតិបត្តិការសុទ្ធដែលទាក់ទងដោយផ្ទាល់ទៅនឹងការចេញផ្សាយភាគហ៊ុននោះ។

**១៦. ទុនបម្រុង**

	សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន			
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ពាន់ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ពាន់ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ លានរៀល (សម្គាល់ ៤.២)	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ លានរៀល (សម្គាល់ ៤.២)
ទុនបម្រុងដើមទុន	៥២	៥២	២១២	២១៣
ទុនបម្រុងលើលំហូរសាច់ប្រាក់	(៤.៣២១)	(៥.៨៦៧)	(១៧.៦០៨)	(២៤.០១៤)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	(៣៩)	៧២
	<b>(៤.២៦៩)</b>	<b>(៥.៨១៥)</b>	<b>(១៧.៤៣៥)</b>	<b>(២៣.៧២៩)</b>

ទុនបម្រុងសម្រាប់ដើមទុនតំណាងតម្លៃសមស្របនៃមូលធន-ភាគហ៊ុនដែលបានទូទាត់ក្នុងជម្រើសក្នុងការផ្តល់ឱ្យនិយោជិតរបស់ក្រុមហ៊ុន ដោយក្រុមហ៊ុនមេនៅក្នុងខែតុលា ឆ្នាំ២០១៧។ ទុនបម្រុងនេះត្រូវបានធ្វើឡើងតាមតម្លៃសរុបលើសេវាកម្មដែលបានទទួលពីនិយោជិត ត្រូវបានកាត់ត្រាលើកាលបរិច្ឆេទដែលទទួលបានគិតចាប់ពីកាលបរិច្ឆេទដែលផ្តល់ទុនបម្រុងនៃមូលធន-ភាគហ៊ុនដែលបានទូទាត់ និងត្រូវ បានកាត់បន្ថយដោយសារផុតកាលកំណត់នៃចម្រើសភាគហ៊ុន ឬការទូទាត់ត្រូវបានធ្វើឡើងទៅលើក្រុមហ៊ុនមេ។

**១៧. គណនីពាររដ្ឋ និងគណនីត្រូវសងផ្សេងៗ**

	សម្ព័ន្ធក្រុមហ៊ុន			
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ពាន់ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ពាន់ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ លានរៀល (សម្គាល់ ៤.២)	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ លានរៀល (សម្គាល់ ៤.២)
សំវិធានធនលើថ្លៃដើមនៃគម្រោង	៣១.៦១៥	៨.០៧០	១២៨.៨៣១	៣៣.០៣១
គណនីពាររដ្ឋត្រូវសង	៨៩២	១.៨៥៥	៣.៦៣៥	៧.៥៩២
គណនីបង្ក	៧៣០	៧២៤	២.៩៧៥	២.៩៦៣
គណនីត្រូវសងផ្សេងៗ	៣៤	១៤៧	១៣៩	៦០២
<b>បំណុលហិរញ្ញវត្ថុ</b>	<b>៣៣.២៧១</b>	<b>១០.៧៩៦</b>	<b>១៣៥.៥៨០</b>	<b>៤៤.១៨៨</b>
ពន្ធត្រូវបង់	១២៥	៦៣	៥០៩	២៥៨
<b>បំណុលមិនហិរញ្ញវត្ថុ</b>	<b>១២៥</b>	<b>៦៣</b>	<b>៥០៩</b>	<b>២៥៨</b>
	<b>៣៣.៣៩៦</b>	<b>១០.៨៥៩</b>	<b>១៣៦.០៨៩</b>	<b>៤៤.៤៤៦</b>

**១៧. គណនីពាណិជ្ជ និងគណនីត្រូវសងផ្សេងៗ (ត)**

	ក្រុមហ៊ុន			
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ពាន់ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ពាន់ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ លានរៀល (សម្គាល់ ៤.២)	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ លានរៀល (សម្គាល់ ៤.២)
សំវិធានធនលើថ្លៃដើមនៃគម្រោង	៣១.៦១៥	៨.០៧០	១២៨.៨៣១	៣៣.០៣១
គណនីពាណិជ្ជត្រូវសង	៨៩២	១.៨៥៥	៣.៦៣៥	៧.៥៩២
គណនីបង្ក	៧២១	៧២៤	២.៩៣៨	២.៩៦៣
គណនីត្រូវសងផ្សេងៗ	២៩	១៤៧	១១៩	៦០២
<b>បំណុលហិរញ្ញវត្ថុ</b>	<b>៣៣.២៥៧</b>	<b>១០.៧៩៦</b>	<b>១៣៥.៥២៣</b>	<b>៤៤.១៨៨</b>
ពន្ធត្រូវបង់	១២៥	៦៣	៥០៩	២៥៨
<b>បំណុលមិនហិរញ្ញវត្ថុ</b>	<b>១២៥</b>	<b>៦៣</b>	<b>៥០៩</b>	<b>២៥៨</b>
	<b>៣៣.៣៨២</b>	<b>១០.៨៥៩</b>	<b>១៣៦.០៣២</b>	<b>៤៤.៤៤៦</b>

**១៨. ប្រាក់កម្ចី**

	សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន			
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ពាន់ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ពាន់ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ លានរៀល (សម្គាល់ ៤.២)	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ លានរៀល (សម្គាល់ ៤.២)
<b>ប្រាក់កម្ចីរយៈពេលខ្លី</b>				
មានទ្រព្យធានា៖				
ឥណទានវិបារូប័រ	២.៥២១	២.៤៧៧	១០.២៧៣	១០.១៣៨
ឥណទានបង្វិល	២.៥២៣	១.៦៣២	១០.២៨១	៦.៦៨០
ឥណទានមានកាលកំណត់	៨.៥០០	៨.៥០៥	៣៤.៦៣៨	៣៤.៨១១
<b>ប្រាក់កម្ចីរយៈពេលខ្លីសរុប</b>	<b>១៣.៥៤៤</b>	<b>១២.៦១៤</b>	<b>៥៥.១៩២</b>	<b>៥១.៦២៩</b>
<b>ប្រាក់កម្ចីរយៈពេលវែង</b>				
មានទ្រព្យធានា៖				
ឥណទានមានកាលកំណត់	៩១.៥៧៥	១០០.០៧៧	៣៧៣.១៦៨	៤០៩.៦១៥
<b>ប្រាក់កម្ចីរយៈពេលវែងសរុប</b>	<b>៩១.៥៧៥</b>	<b>១០០.០៧៧</b>	<b>៣៧៣.១៦៨</b>	<b>៤០៩.៦១៥</b>
	<b>១០៥.១១៩</b>	<b>១១២.៦៩១</b>	<b>៤២៨.៣៦០</b>	<b>៤៦១.២៤៤</b>

**១៨. ប្រាក់កម្ចី (ត)**

អត្រាការប្រាក់ប្រសិទ្ធិភាពនៃប្រាក់កម្ចីមានដូចខាងក្រោម៖

	សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន	
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០
	%	%
ឥណទានវិបារូប័រ (ក)	៧.៥ ទៅ ៨.៥	៧.៥ ទៅ ៨.៥
ឥណទានបង្វិល (ខ)	៧.២	៧.២
ឥណទានមានកាលកំណត់ (គ)	៤.១ ទៅ ៧.៥	៤.៦៨ ទៅ ៨

ឧបករណ៍ហិរញ្ញវត្ថុ ត្រូវបានដាក់ជាទ្រព្យធានាដូចខាងក្រោម៖

**ឥណទានវិបារូប័រ**

- ក.១. ការផ្តល់កម្ចីទៅឱ្យក្រុមហ៊ុន ក្រោមលិខិតផ្តល់ជូនចុះថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧។
- ក.២. ប្រាក់បញ្ញើរបស់ក្រុមហ៊ុនជាមួយធនាគារដែលបានចុះបញ្ជីដូចដែលបានបង្ហាញក្នុងកំណត់សម្គាល់ ១៣ ដែលត្រូវបានដាក់ធានាសម្រាប់ការទទួលបានឥណទានវិបារូប័រ។

**ឥណទានបង្វិល**

- ខ.១. ការធានារបស់ក្រុមហ៊ុនពីសំណាក់ក្រុមហ៊ុនមេ PESTECH International Berhad។

**ឥណទានមានកាលកំណត់**

- គ.១. កិច្ចព្រមព្រៀងស្តីពីសិទ្ធិ និងអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងបញ្ជូនថាមពល ចុះថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ ដែលធ្វើឡើងរវាងក្រុមហ៊ុន និងអតិថិជន
- គ.២. ការធានារបស់ក្រុមហ៊ុនពីសំណាក់ក្រុមហ៊ុនមេ PESTECH International Berhad
- គ.៣. ធានារបស់ទៅលើគម្រោង
- គ.៤. ការផ្តល់សិទ្ធិមួយចំនួនទៅឱ្យក្រុមហ៊ុន តាមរយៈកិច្ចព្រមព្រៀងផ្ទាល់ចុះថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៥ ដែលបានធ្វើឡើងរវាងក្រុមហ៊ុន និងអតិថិជន និង
- គ.៥. ការដាក់បញ្ចាំគណនីធនាគារ។

**១៩. និស្សន្ទឧបករណ៍ហិរញ្ញវត្ថុ**

	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១		ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០	
	តម្លៃជាតិ	តម្លៃសមស្របនៃបំណុល	តម្លៃជាតិ	តម្លៃសមស្របនៃបំណុល
	ពាន់ដុល្លារអាមេរិក	ពាន់ដុល្លារអាមេរិក	ពាន់ដុល្លារអាមេរិក	ពាន់ដុល្លារអាមេរិក
ការផ្លាស់ប្តូរអត្រាការប្រាក់	៤៧.២៥០	៥០.០០០	៤.៣២១	៥.៨៦៧
				១៧.៦០៨
				២៤.០១៤

នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ និងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ សម្ព័ន្ធក្រុមហ៊ុនបានធ្វើកិច្ចសន្យាផ្លាស់អត្រាការប្រាក់ ("IRS") ដើម្បីការពារការប្រឈមទៅនឹងហានិភ័យអត្រាការប្រាក់របស់ក្រុមហ៊ុនទៅលើប្រាក់កម្ចីរបស់ខ្លួន។ IRS ផ្តល់សិទ្ធិឱ្យក្រុមហ៊ុនក្នុងការទទួលបានអត្រាការប្រាក់ក្នុងអត្រាការប្រាក់ជាក់ស្តែងតាមទីផ្សារ លើចំនួនទឹកប្រាក់ដើម និងបំពេញកាតព្វកិច្ចរបស់សម្ព័ន្ធក្រុមហ៊ុនក្នុងការទូទាត់ការប្រាក់ តាមអត្រាការប្រាក់ថេរនៅចំនួនទឹកប្រាក់ដើមដើមដូចគ្នា ដូច្នេះហើយវាអនុញ្ញាតឱ្យក្រុមហ៊ុនបង្កើនអត្រាការប្រាក់ជាក់ស្តែងតាមទីផ្សារ ហើយផ្លាស់ប្តូរទៅជាអត្រាថេរ។

**១៩. និងស្របខុសគ្នាហិរញ្ញវត្ថុ (ត)**

ការផ្លាស់ប្តូរតម្លៃសមស្របនៃ IRS ទាំងនេះដែលត្រូវបានកំណត់ថាជាឧបករណ៍ការពារហានិភ័យ ត្រូវបានរួមបញ្ចូលក្នុងនាមជាការការពារ បម្រុងទុកនៅក្នុងមូលធន និងត្រូវបានចេញផ្សាយជាបន្តបន្ទាប់ទៅលើចំណូលលម្អិតរហូតដល់ការទូទាត់ទៅលើប្រាក់កម្ចី ឬកាលកំណត់ទៅលើ IRS ជម្រើសមូលដ្ឋានដែលលឿនជាង។ សម្រាប់ IRS ដែលមិនត្រូវបានកំណត់ថាជាឧបករណ៍ការពារហានិភ័យ បម្រុងប្រមូលទៅលើ តម្លៃសមស្រប គឺត្រូវបានទទួលស្គាល់ក្នុងគណនីចំណេញ ឬខាត។

**២០. ចំណូល**

	សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន			
	សម្រាប់ចុងការិយបរិច្ឆេទ		សម្រាប់ចុងការិយបរិច្ឆេទ	
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០
	ពាន់ដុល្លារអាមេរិក	ពាន់ដុល្លារអាមេរិក	លានរៀល (សម្គាល់ ៤.២)	លានរៀល (សម្គាល់ ៤.២)
កិច្ចសន្យាសាងសង់ និងការផ្តល់សេវាកម្ម	៦៧.២១៤	៤៩.៦៧៣	២៧៣.៦២៨	២០៣.០១៤

**២០.១. ព័ត៌មានទៅលើចំណូលដែលបានបែងចែក**

	សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន			
	សម្រាប់ចុងការិយបរិច្ឆេទ		សម្រាប់ចុងការិយបរិច្ឆេទ	
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០
	ពាន់ដុល្លារអាមេរិក	ពាន់ដុល្លារអាមេរិក	លានរៀល (សម្គាល់ ៤.២)	លានរៀល (សម្គាល់ ៤.២)
រយៈពេលនៃការទទួលស្គាល់ចំណូល៖				
ពេលកន្លងមក	៦៧.២១៤	៤៩.៦៧៣	២៧៣.៦២៨	២០៣.០១៤

(ទំព័រនេះត្រូវទុកឱ្យចន្លោះទទេដោយចេតនា)

**២១. ចំណាយប្រតិបត្តិការ**

	<b>សម្ព័ន្ធក្រុមហ៊ុន</b>			
	<b>សម្រាប់ចុងការិយបរិច្ឆេទ</b>		<b>សម្រាប់ចុងការិយបរិច្ឆេទ</b>	
	<b>ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១</b>	<b>ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០</b>	<b>ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១</b>	<b>ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០</b>
	<b>ពាន់ដុល្លារអាមេរិក</b>	<b>ពាន់ដុល្លារអាមេរិក</b>	<b>លានរៀល (សម្គាល់ ៤.២)</b>	<b>លានរៀល (សម្គាល់ ៤.២)</b>
<b>ថ្លៃដើមផ្ទាល់</b>				
វត្ថុធាតុដើម និងសម្ភារៈប្រើប្រាស់	៥២.៦១១	២៣.៦៨១	២១៤.១៧៩	៩៦.៧៨៤
ចំណាយបន្ទាប់បន្សំក្នុងផលិតកម្ម	២.៥៣៨	៣.៨៤៥	១០.៣៣២	១៥.៧១៥
	<b>៥៥.១៤៩</b>	<b>២៧.៥២៦</b>	<b>២២៤.៥១១</b>	<b>១១២.៥៩៩</b>
<b>អត្ថប្រយោជន៍បុគ្គលិក</b>				
ប្រាក់បៀវត្ស ប្រាក់ម៉ោង ប្រាក់រង្វាន់ និង ប្រាក់ឧបត្ថម្ភផ្សេងៗ	១.២៩៥	៣.៥៣៩	៥.២៧២	១៤.៤៦៤
សំណងរបស់អភិបាល	៣៩៤	៣៥៣	១.៦០៤	១.៤៤៣
<b>រំលស់ទ្រព្យសកម្មអរូបិយ</b>				
ទ្រព្យសកម្មអរូបិយ	៣	២	១២	៨
<b>រំលស់ទ្រព្យសកម្មរូបិយ</b>				
ទ្រព្យសម្បត្តិ រោងចក្រ និងបរិច្ឆារ	៩៦១	១.១០៨	៣.៩១២	៤.៥២៨
សិទ្ធិប្រើប្រាស់លើទ្រព្យសកម្ម	៩៨	៧០	៣៩៩	២៨៦
	<b>១.០៥៩</b>	<b>១.១៧៨</b>	<b>៤.៣១១</b>	<b>៤.៨១៤</b>
<b>ចំណាយទូទៅ</b>				
ពន្ធកាត់ទុក	៧៣២	៦៨១	២.៩៨០	២.៧៨៥
សេវាគ្រប់គ្រង	៥៦៥	២៦០	២.៣០០	១.០៦៣
សេវាវិជ្ជាជីវៈ	១៥១	៦១	៦១៥	២៤៩
សេវាធនាគារ	៦៩	៣៦	២៨១	១៤៧
ចំណាយផ្សេងៗ	១៧៩	១៩៨	៧២៩	៨០៩
	<b>១.៦៩៦</b>	<b>១.២៣៦</b>	<b>៦.៩០៥</b>	<b>៥.០៥៣</b>
	<b>៥៩.៥៩៦</b>	<b>៣៣.៨៣៤</b>	<b>២៤២.៦១៥</b>	<b>១៣៨.២៨១</b>

**២១. ចំណាយប្រតិបត្តិការ (ត)**

	ក្រុមហ៊ុន			
	សម្រាប់ចុងការិយបរិច្ឆេទ		សម្រាប់ចុងការិយបរិច្ឆេទ	
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ពាន់ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ពាន់ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ លានរៀល (សម្គាល់ ៤.២)	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ លានរៀល (សម្គាល់ ៤.២)
<b>ថ្លៃដើមផ្ទាល់</b>				
វត្ថុធាតុដើម និងសម្ភារៈប្រើប្រាស់	៥២.៦១១	២៣.៦៨១	២១៤.១៧៩	៩៦.៧៨៤
ចំណាយបន្ទាប់បន្សំក្នុងផលិតកម្ម	២.៥៣៨	៣.៨៤១	១០.៣៣២	១៥.៦៩៨
	<b>៥៥.១៤៩</b>	<b>២៧.៥២២</b>	<b>២២៤.៥១១</b>	<b>១១២.៤៨២</b>
<b>អត្ថប្រយោជន៍បុគ្គលិក</b>				
ប្រាក់បៀវត្ស ប្រាក់ម៉ោង ប្រាក់រង្វាន់ និង ប្រាក់ឧបត្ថម្ភផ្សេងៗ	១.២៧៣	៣.៥១៨	៥.១៨៣	១៤.៣៧៨
សំណងរបស់អភិបាល	៣៩៤	៣៥៣	១.៦០៤	១.៤៤៣
<b>រំលស់ទ្រព្យសកម្មអរូបិយ</b>				
ទ្រព្យសកម្មអរូបិយ	៣	២	១២	៨
<b>រំលស់ទ្រព្យសកម្មរូបិយ</b>				
ទ្រព្យសម្បត្តិ រោងចក្រ និងបរិច្ឆារ	៩៦១	១.១០៨	៣.៩១២	៤.៥២៨
សិទ្ធិប្រើប្រាស់លើទ្រព្យសកម្ម	៩៨	៧០	៣៩៩	២៨៦
	<b>១.០៥៩</b>	<b>១.១៧៨</b>	<b>៤.៣១១</b>	<b>៤.៨១៤</b>
<b>ចំណាយទូទៅ</b>				
ពន្ធកាត់ទុក	៧៣២	៦៨១	២.៩៨១	២.៧៨៣
សេវាគ្រប់គ្រង	៥៦៥	២៦០	២.៣០០	១.០៦៣
សេវាវិជ្ជាជីវៈ	១៤៧	៥៩	៥៩៨	២៤១
សេវាធនាគារ	៦៨	៣៥	២៧៧	១៤៣
ចំណាយផ្សេងៗ	១២៧	១៨៩	៥១៧	៧៧២
	<b>១.៦៣៩</b>	<b>១.២២៤</b>	<b>៦.៦៧៣</b>	<b>៥.០០២</b>
	<b>៥៩.៥១៧</b>	<b>៣៣.៧៩៧</b>	<b>២៤២.២៩៤</b>	<b>១៣៨.១២៧</b>



**២២. ថ្លៃដើមហិរញ្ញវត្ថុ**

	សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន			
	សម្រាប់ចុងការិយបរិច្ឆេទ		សម្រាប់ចុងការិយបរិច្ឆេទ	
	ថ្ងៃទី៣០ ខែមិថុនា	ថ្ងៃទី៣០ ខែមិថុនា	ថ្ងៃទី៣០ ខែមិថុនា	ថ្ងៃទី៣០ ខែមិថុនា
	ឆ្នាំ២០២១	ឆ្នាំ២០២០	ឆ្នាំ២០២១	ឆ្នាំ២០២០
	ពាន់ដុល្លារអាមេរិក	ពាន់ដុល្លារអាមេរិក	លានរៀល (សម្គាល់ ៤.២)	លានរៀល (សម្គាល់ ៤.២)
<b>ចំណាយការប្រាក់ទៅលើ៖</b>				
ឥណទានមានកាលកំណត់	៥.៤៩៣	៦.១៤៨	២២.៣៦២	២៥.១២៧
ឥណទានវិបារូបរី	១៨៧	២២៣	៧៦១	៩១១
ឥណទានបង្វិល	១៣៥	១៥៣	៥៥០	៦២៥
បង់ទៅឱ្យអន្តរក្រុមហ៊ុន	៤១៣	៧៩	១.៦៨១	៣២៣
បំណុលភតិសន្យា	១៥	៩	៦១	៣៧
	<b>៦.២៤៣</b>	<b>៦.៦១២</b>	<b>២៥.៤១៥</b>	<b>២៧.០២៣</b>

**២៣. ចំណាយពន្ធលើប្រាក់ចំណូល**

**ព្រះរាជាណាចក្រកម្ពុជា**

ដោយអនុលោមតាមច្បាប់ពន្ធនៃព្រះរាជាណាចក្រកម្ពុជា ក្រុមហ៊ុនមានកាតព្វកិច្ចក្នុងការបង់ពន្ធលើប្រាក់ចំណូល ("Tol") តាមអត្រា ២០% នៃប្រាក់ចំណូលជាប់ពន្ធ។

ក្រៅ Tol អ្នកជាប់ពន្ធនៅក្នុងប្រទេសកម្ពុជា មានកាតព្វកិច្ចដាច់ដោយឡែកមួយទៀតក្នុងការបង់អប្បបរមា។ ពន្ធអប្បបរមា គឺជាពន្ធប្រចាំឆ្នាំដែលមានអត្រា ១%នៃផលរបរប្រចាំឆ្នាំក្រៅពីពន្ធទាំងនៃអាករលើតម្លៃបន្ថែម ហើយមិនគិតពីស្ថានភាពចំណេញ ឬខាតរបស់អ្នកជាប់ពន្ធឡើយ។ ក្រុមហ៊ុនមានកាតព្វកិច្ចក្នុងការបង់ពន្ធលើតម្លៃមួយណាដែលខ្ពស់ជាងរវាង Tol និងពន្ធអប្បបរមា។

លិខិតប្រកាសពន្ធរបស់ក្រុមហ៊ុន គឺជាកម្មវត្ថុដែលត្រូវត្រួតពិនិត្យដោយអាជ្ញាធរពន្ធ។ ពីព្រោះការអនុវត្តច្បាប់ពន្ធ និងបទប្បញ្ញត្តិទៅប្រតិបត្តិការច្រើនប្រភេទ គឺអាចនឹងមានការបកស្រាយខុសគ្នា ចំនួនទឹកប្រាក់ដែលបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុអាចនឹងផ្លាស់ប្តូរនាការិយបរិច្ឆេទបន្ទាប់ដោយអាស្រ័យទៅការកំណត់ចុងក្រោយពីសំណាក់អាជ្ញាធរពន្ធដារ។

**ប្រទេសមីយ៉ាន់ម៉ា**

ដោយអនុលោមតាមច្បាប់ពន្ធលើប្រាក់ចំណូល របស់សាធារណរដ្ឋ សហភាពមីយ៉ាន់ម៉ា ក្រុមហ៊ុនបុត្រសម្ព័ន្ធផ្ទាល់ ឬប្រយោលមានកាតព្វកិច្ចក្នុងការបង់ពន្ធលើប្រាក់ចំណូលរបស់ក្រុមហ៊ុនក្នុងអត្រា ២៥%នៃប្រាក់ចំណូលជាប់ពន្ធ។ ក្រុមហ៊ុនបុត្រសម្ព័ន្ធ មិនមានកាតព្វកិច្ចក្នុងការបង់ពន្ធលើប្រាក់ចំណូលរបស់ក្រុមហ៊ុនឡើយសម្រាប់ចុងការិយបរិច្ឆេទថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ និងឆ្នាំ២០២១ ដោយសារតែក្រុមហ៊ុនទាំងនេះមិនទាន់បានចាប់ផ្តើមសកម្មភាពអាជីវកម្មរបស់ខ្លួននៅឡើយ។

(ទំព័រនេះត្រូវទុកឱ្យចន្លោះទទេដោយចេតនា)

**២៣. ចំណាយពន្ធលើប្រាក់ចំណូល (ត)**

ចំណាយពន្ធលើប្រាក់ចំណូលសម្រាប់ចុងការិយបរិច្ឆេទថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ និងឆ្នាំ២០២០ រួមមាន៖

	<b>សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន</b>			
	<b>សម្រាប់ចុងការិយបរិច្ឆេទ</b>		<b>សម្រាប់ចុងការិយបរិច្ឆេទ</b>	
	<b>ថ្ងៃទី៣០ ខែមិថុនា</b>	<b>ថ្ងៃទី៣០ ខែមិថុនា</b>	<b>ថ្ងៃទី៣០ ខែមិថុនា</b>	<b>ថ្ងៃទី៣០ ខែមិថុនា</b>
	<b>ឆ្នាំ២០២១</b>	<b>ឆ្នាំ២០២០</b>	<b>ឆ្នាំ២០២១</b>	<b>ឆ្នាំ២០២០</b>
	<b>ពាន់ដុល្លារអាមេរិក</b>	<b>ពាន់ដុល្លារអាមេរិក</b>	<b>លានរៀល</b>	<b>លានរៀល</b>
			<b>(សម្គាល់ ៤.២)</b>	<b>(សម្គាល់ ៤.២)</b>
ពន្ធបច្ចុប្បន្ន	៦៨៥	១.៥៨៦	២.៧៨៩	៦.៤៨២
ពន្ធពន្យារ	៣២៤	៤៥៣	១.៣១៩	១.៨៥១
<b>ចំណាយពន្ធលើប្រាក់ចំណូលបានប៉ាន់ស្មានទុក</b>	<b>១.០០៩</b>	<b>២.០៣៩</b>	<b>៤.១០៨</b>	<b>៨.៣៣៣</b>

**២៣.១. ការផ្ទៀងផ្ទាត់រវាងប្រាក់ចំណេញមុនបង់ពន្ធលើប្រាក់ចំណូល និងប្រាក់ចំណូលជាប់ពន្ធ**

ការផ្ទៀងផ្ទាត់រវាងគណនីចំណេញមុនបង់ពន្ធលើប្រាក់ចំណូល និងប្រាក់ចំណូលជាប់ពន្ធសម្រាប់ចុងការិយបរិច្ឆេទ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ និងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ មានដូចខាងក្រោម៖

	<b>សម្ព័ន្ធក្រុមហ៊ុន</b>			
	<b>សម្រាប់ចុងការិយបរិច្ឆេទ</b>		<b>សម្រាប់ចុងការិយបរិច្ឆេទ</b>	
	<b>ថ្ងៃទី៣០ ខែមិថុនា</b>	<b>ថ្ងៃទី៣០ ខែមិថុនា</b>	<b>ថ្ងៃទី៣០ ខែមិថុនា</b>	<b>ថ្ងៃទី៣០ ខែមិថុនា</b>
	<b>ឆ្នាំ២០២១</b>	<b>ឆ្នាំ២០២០</b>	<b>ឆ្នាំ២០២១</b>	<b>ឆ្នាំ២០២០</b>
	<b>ពាន់ដុល្លារអាមេរិក</b>	<b>ពាន់ដុល្លារអាមេរិក</b>	<b>លានរៀល</b>	<b>លានរៀល</b>
			<b>(សម្គាល់ ៤.២)</b>	<b>(សម្គាល់ ៤.២)</b>
គណនីចំណេញមុនបង់ពន្ធ	២.៤៧៨	៩.២៤៣	១០.០៨៨	៣៧.៧៧៦
<b>បូកបន្ថែម៖</b>				
ចំណាយមិនអាចកាត់កងបាន	៩៤៧	(១.៣១៣)	៣.៨៥៥	(៥.៣៦៦)
<b>ប្រាក់ចំណេញជាប់ពន្ធ</b>	<b>៣.៤២៥</b>	<b>៧.៩៣០</b>	<b>១៣.៩៤៣</b>	<b>៣២.៤១០</b>
ចំណាយពន្ធលើប្រាក់ចំណូលតាមអត្រា ២០% (ក)	៦៨៥	១.៥៨៦	២.៧៨៩	៦.៤៨២
ពន្ធអប្បបរមា (ខ)	៦៧២	៤៩៦	២.៧៣៦	២.០៣០
<b>ចំណាយពន្ធលើប្រាក់ចំណូលដែលបានប៉ាន់ស្មាន</b>				
ទុក (ក ឬខមួយណាដែលខ្ពស់ជាង)	៦៨៥	១.៥៨៦	២.៧៨៩	៦.៤៨២

(ទំព័រនេះត្រូវទុកឱ្យចន្លោះទទេដោយចេតនា)

**២៣. ចំណាយពន្ធលើប្រាក់ចំណូល (ត)**

**២៣.១. ការផ្ទៀងផ្ទាត់រវាងប្រាក់ចំណេញមុនបង់ពន្ធលើប្រាក់ចំណូល និងប្រាក់ចំណូលជាប់ពន្ធ (ត)**

	ក្រុមហ៊ុន			
	សម្រាប់ចុងការិយបរិច្ឆេទ		សម្រាប់ចុងការិយបរិច្ឆេទ	
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០
	ពាន់ដុល្លារអាមេរិក	ពាន់ដុល្លារអាមេរិក	លានរៀល (សម្គាល់ ៤.២)	លានរៀល (សម្គាល់ ៤.២)
គណនីចំណេញមុនបង់ពន្ធ	២.៥៦៨	៩.២៧៣	១០.៤៥៤	៣៧.៩០១
<b>បូកបន្ថែម៖</b>				
ចំណាយមិនអាចកាត់កងបាន	៨៥៧	(១.៣៤៣)	៣.៤៨៩	(៥.៤៨៩)
<b>ប្រាក់ចំណេញជាប់ពន្ធ</b>	<b>៣.៤២៥</b>	<b>៧.៩៣០</b>	<b>១៣.៩៤៣</b>	<b>៣២.៤១២</b>
ចំណាយពន្ធលើប្រាក់ចំណូលតាមអត្រា ២០% (ក)	៦៨៥	១.៥៨៦	២.៧៨៩	៦.៤៨២
ពន្ធអប្បបរមា (ខ)	៦៧២	៤៩៦	២.៧៣៦	២.០៣០
<b>ចំណាយពន្ធលើប្រាក់ចំណូលដែលបានប៉ាន់ស្មាន</b>				
<b>ទុក (ក ឬខមួយណាដែលខ្ពស់ជាង)</b>	<b>៦៨៥</b>	<b>១.៥៨៦</b>	<b>២.៧៨៩</b>	<b>៦.៤៨២</b>

ប្រព័ន្ធពន្ធដារនៅកម្ពុជាត្រូវបានកំណត់លក្ខណៈ និងបែងចែកជាច្រើនប្រភេទ និងបទបញ្ញត្តិមានការផ្លាស់ប្តូរញឹកញាប់ ដែលជាធម្មតាពុំមានភាពច្បាស់លាស់មានភាពផ្ទុយគ្នា និងជាកម្មវត្ថុនៃការបកស្រាយ។ ជាញឹកញាប់មានការបកស្រាយ ខុសគ្នាជាច្រើនកើតមានឡើងក្នុងចំណោមអាជ្ញាធរពន្ធដារយុត្តាធិការ។ ពន្ធ គឺជាកម្មវត្ថុនៃការត្រួតពិនិត្យឡើងវិញ និងការសង្កេតដោយភ្នាក់ងារផ្សេងៗជាច្រើនដែលមានសមត្ថកិច្ចក្នុងការដាក់ពិន័យលើការប្រាក់។

កត្តាទាំងនេះ ហើយដែលអាចធ្វើឱ្យមានហានិភ័យពន្ធដារនៅ ក្នុងព្រះរាជាណាចក្រកម្ពុជាធំជាងប្រទេសដទៃទៀត។ គណៈគ្រប់គ្រងមានការជឿជាក់ថាបំណុលពន្ធត្រូវបានកត់ត្រាគ្រប់គ្រាន់ដោយផ្អែកលើការបកស្រាយបទបញ្ញត្តិពន្ធដាររបស់ខ្លួន។

**២៤. ចំណូលពន្ធពន្យារ**

	សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន			
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០
	ពាន់ដុល្លារអាមេរិក	ពាន់ដុល្លារអាមេរិក	លានរៀល (សម្គាល់ ៤.២)	លានរៀល (សម្គាល់ ៤.២)
<b>ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ</b>				
សមតុល្យដើមគ្រា	៤៥៣	-	១.៨៥៤	-
ចំណេញ ឬខាតដែលបានទទួល	៣២៤	៤៥៣	១.៣១៩	១.៨៥១
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	(៧)	៣
<b>សមតុល្យចុងគ្រា</b>	<b>៧៧៧</b>	<b>៤៥៣</b>	<b>៣.១៦៦</b>	<b>១.៨៥៤</b>

**២៥. ការផ្ទៀងផ្ទាត់ទៅលើបំណុលដែលកើតឡើងពីសកម្មភាពហិរញ្ញវត្ថុ**

បម្រែបម្រួលបំណុលរបស់សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនដែលកើតឡើងពីសកម្មភាពហិរញ្ញវត្ថុដែលអាចចាត់ថ្នាក់បានដូចខាងក្រោម៖

	ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០		មិនមែនលំហូរសាច់ប្រាក់ ទិញបន្ថែម កត់ត្រាបញ្ញាស់		លំហូរសាច់ប្រាក់ ចំណូល ការទូទាត់		ថ្ងៃទី៣០ ខែមិថុនាឆ្នាំ២០២១	
	ពាន់ដុល្លារអាមេរិក	ពាន់ដុល្លារអាមេរិក	ពាន់ដុល្លារអាមេរិក	ពាន់ដុល្លារអាមេរិក	ពាន់ដុល្លារអាមេរិក	ពាន់ដុល្លារអាមេរិក	ពាន់ដុល្លារអាមេរិក	លានរៀល (សម្គាល់ ៤.២)
ឥណទានមានកាលកំណត់	១០៨.៥៨២	-	-	-	(៨.៥០៧)	១០០.០៧៥	៤០៧.៨០៦	
ឥណទានបង្វិល	១.៦៣២	-	-	៧.៩៩៧	(៧.១០៦)	២.៥២៣	១០.២៨១	
បំណុលភតិសន្យា	៩៥	២២០	(១៤)	-	(១៣៩)	១៦២	៦៦១	
	១១០.៣០៩	២២០	(១៤)	៧.៩៩៧	(១៥.៧៥២)	១០២.៧៦០	៤១៨.៧៤៨	

	ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩		មិនមែនលំហូរសាច់ប្រាក់ ទិញបន្ថែម កត់ត្រាបញ្ញាស់		លំហូរសាច់ប្រាក់ ចំណូល ការទូទាត់		ថ្ងៃទី៣០ ខែមិថុនាឆ្នាំ២០២០	
	ពាន់ដុល្លារអាមេរិក	ពាន់ដុល្លារអាមេរិក	ពាន់ដុល្លារអាមេរិក	ពាន់ដុល្លារអាមេរិក	ពាន់ដុល្លារអាមេរិក	ពាន់ដុល្លារអាមេរិក	ពាន់ដុល្លារអាមេរិក	លានរៀល (សម្គាល់ ៤.២)
ឥណទានមានកាលកំណត់	៩៥.៤០៧	-	-	១៣.៩២៦	(៧៥១)	១០៨.៥៨២	៤៤៤.៤២៦	
ឥណទានបង្វិល	១.៤៩៩	-	-	១១.៦៧២	(១១.៥៣៩)	១.៦៣២	៦.៦៨០	
បំណុលភតិសន្យា	១៦២	៩	-	-	(៧៦)	៩៥	៣៨៩	
	៩៧.០៦៨	៩	-	២៥.៥៩៨	(១២.៣៦៦)	១១០.៣០៩	៤៥១.៤៩៥	

**២៦. សមតុល្យ និងប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធ**

ខាងក្រោម គឺជាសមតុល្យមិនទាន់ទូទាត់ជាមួយភាគីពាក់ព័ន្ធ៖

ភាគីពាក់ព័ន្ធ	ទំនាក់ទំនង	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០
		ពាន់ដុល្លារអាមេរិក	ពាន់ដុល្លារអាមេរិក	លានរៀល (សម្គាល់ ៤.២)	លានរៀល (សម្គាល់ ៤.២)
<b>សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន</b>					
<b>សមតុល្យត្រូវទទួលពីភាគីពាក់ព័ន្ធ</b>					
Diamond Power Limited	ភាគីសម្ព័ន្ធធ្នាក់	២	៣២	៨	១៣១
Pestech Power Sdn Bhd	ភាគីសម្ព័ន្ធធ្នាក់	-	២.៣០០	-	៩.៤១៤
		<b>២</b>	<b>២.៣៣២</b>	<b>៨</b>	<b>៩.៥៤៥</b>
<b>ទឹកប្រាក់ដែលជំពាក់ភាគីសម្ព័ន្ធធ្នាក់</b>					
PESTECH Sdn Bhd	ក្រុមហ៊ុនបុត្រសម្ព័ន្ធ	១៦.៣០៨	៤.៧២៩	៦៦.៤៤៥	១៩.៣៥៦
Enersol Co., Ltd	ក្រុមហ៊ុនបុត្រសម្ព័ន្ធ	៣៤.៨២៨	២៧.៩៩១	១៤១.៩២៤	១១៤.៥៦៧
PESTECH Energy Sdn Bhd	ក្រុមហ៊ុនបុត្រសម្ព័ន្ធ	-	៨៦២	-	៣.៥២៨
ODM Power Line Co Ltd	ក្រុមហ៊ុនបុត្រសម្ព័ន្ធ	២៧.០០៦	-	១១០.០៤៩	-
PESTECH Transmission Sdn Bhd	ក្រុមហ៊ុនបុត្រសម្ព័ន្ធ	៣.៥០០	៣.០៨៥	១៤.២៦៣	១២.៦២៧
Green Sustainable Ventures Cambodia Co.,Ltd	ក្រុមហ៊ុនបុត្រសម្ព័ន្ធ	៩.០២៦	-	៣៦.៧៨១	-
		<b>៩០.៦៦៨</b>	<b>៣៦.៦៦៧</b>	<b>៣៦៩.៤៧២</b>	<b>១៥០.០៧៨</b>
			<b>៣៦.៦៦៧</b>		<b>១៥០.០៧៨</b>
<b>ទឹកប្រាក់ដែលក្រុមហ៊ុនជំពាក់ទៅក្រុមហ៊ុនមេ</b>					
Pestech International Berhad	ក្រុមហ៊ុនមេ	២៧.០៥៤	៦២.៨៩២	១១០.២៤៥	២៥៧.៤១៧
<b>ក្រុមហ៊ុន</b>					
<b>ទឹកប្រាក់ដែលក្រុមហ៊ុនបុត្រសម្ព័ន្ធជំពាក់</b>					
Pestech (Myanmar) Limited	ក្រុមហ៊ុនបុត្រសម្ព័ន្ធ	៧៩	៣៨	៣២២	១៥៦

**២៦. សមតុល្យនិវេតនិយមភារជាតិពាក់ព័ន្ធ (ត)**

សមតុល្យត្រូវទទួលបានពី/ត្រូវសងទៅភាគីពាក់ព័ន្ធ គឺមិនមានទ្រព្យធានា គ្មានការប្រាក់ និងការទូទាត់តាមតម្រូវការ លើកលែងចំនួនទឹកប្រាក់ជាក់លាក់មួយចំនួនដែលត្រូវសងទៅក្រុមហ៊ុន PESTECH International Berhad និងក្រុមហ៊ុន PESTECH Sdn Bhd ដែលមានការប្រាក់ក្នុងអត្រា ៤.៥% និង ៥% ក្នុងមួយឆ្នាំ។

ក្នុងអំឡុងកាលបរិច្ឆេទ ខាងក្រោមជាប្រតិបត្តិការជាភាគីពាក់ព័ន្ធត្រូវបានកត់ត្រាដូចខាងក្រោម៖

**សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន**

ភាគីពាក់ព័ន្ធ	ទំនាក់ទំនង	ប្រតិបត្តិការ	សម្រាប់ចុងការិយបរិច្ឆេទ		សម្រាប់ចុងការិយបរិច្ឆេទ	
			ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ពាន់ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ពាន់ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ លានរៀល (សម្គាល់ ៤.២)	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ លានរៀល (សម្គាល់ ៤.២)
Diamond Power Limited	ក្រុមហ៊ុនបុត្រសម្ព័ន្ធ	សេវាប្រតិបត្តិការ និងសេវាថែទាំ	១.២៨៩	១.២៤៥	៥.២៤៨	៥.០៩០
PESTECH Sdn Bhd	ក្រុមហ៊ុនបុត្រសម្ព័ន្ធ	ថ្លៃដើមកិច្ចសន្យា ចំណាយការប្រាក់	២០.១៩៣ ៤២	៧.២៥៥ ៣៤	៨២.២០៦ ១៧១	២៩.៦៥១ ១៣៩
Enersol Co., Ltd	ក្រុមហ៊ុនបុត្រសម្ព័ន្ធ	ថ្លៃដើមកិច្ចសន្យា (បញ្ជ្រាស់)/កើតឡើង	(៨៣)	១២.៦៣៥	(៣៣៨)	៥១.៦៣៩
PESTECH Transmission Sdn Bhd	ក្រុមហ៊ុនបុត្រសម្ព័ន្ធ	ថ្លៃដើមកិច្ចសន្យា សេវាគ្រប់គ្រងគម្រោង	៧២៦ ១៤២	២.៦៤៥ -	២.៩៥៦ ៥៧៨	១០.៨១០ -
ODM Power Line Co Ltd	ក្រុមហ៊ុនបុត្រសម្ព័ន្ធ	ថ្លៃដើមកិច្ចសន្យា	១០.០០០	-	៤០.៧១០	-
PESTECH International Berhad	ក្រុមហ៊ុនមេ	សេវាគ្រប់គ្រង ចំណាយការប្រាក់	៥៦៥ ៣៧១	២៦០ ៤៤	២.៣០០ ១.៥១០	១.០៦៣ ១៨០
Green Sustainable Ventures Cambodia Co., Ltd	ក្រុមហ៊ុនបុត្រសម្ព័ន្ធ	ថ្លៃដើមកិច្ចសន្យា	២.៥៩២	-	១០.៥៥២	-

**២៧. ប្រតិបត្តិការជាមួយគណៈគ្រប់គ្រងសំខាន់ៗ**

គណៈគ្រប់គ្រងសំខាន់ៗ ត្រូវបានកំណត់ថាជាបុគ្គលទាំងឡាយណាដែលមានសិទ្ធិ និងទំនួលខុសត្រូវក្នុងការធ្វើផែនការ ដឹកនាំ និងគ្រប់គ្រង លើសកម្មភាពរបស់សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនមិនទាមទារដោយផ្ទាល់ ឬដោយប្រយោល។ គណៈគ្រប់គ្រងសំខាន់ៗ រួមបញ្ចូលទាំងអភិបាល របស់សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន។

	សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន			
	សម្រាប់ចុងការិយបរិច្ឆេទ		សម្រាប់ចុងការិយបរិច្ឆេទ	
	ថ្ងៃទី៣០ ខែមិថុនា	ថ្ងៃទី៣០ ខែមិថុនា	ថ្ងៃទី៣០ ខែមិថុនា	ថ្ងៃទី៣០ ខែមិថុនា
	ឆ្នាំ២០២១	ឆ្នាំ២០២០	ឆ្នាំ២០២១	ឆ្នាំ២០២០
	ពាន់ដុល្លារអាមេរិក	ពាន់ដុល្លារអាមេរិក	លានរៀល	លានរៀល
			(សម្គាល់ ៤.២)	(សម្គាល់ ៤.២)
ប្រាក់បៀវត្ស និងរង្វាន់	៣៩៤	៣៥៣	១.៦០៤	១.៤៤៣

**២៨. តម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុ**

តារាងខាងក្រោមបង្ហាញពីសមតុល្យយោង និងតម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ រួមបញ្ចូលទាំងកម្រិតនៃឋានានុក្រម នៃតម្លៃសមស្រប។ វាមិនរាប់បញ្ចូលទាំងព័ត៌មាននៃតម្លៃសមស្របសម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុដែលមិនបានវាស់វែង តាមតម្លៃសមស្រប ប្រសិនបើសមតុល្យយោងគឺជាការប៉ាន់ស្មានដ៏សមហេតុផលនៃតម្លៃសមស្រប។ សមតុល្យយោងនៃសាច់ប្រាក់ និងសម តុល្យធនាគារ សមតុល្យត្រូវសងទៅ/ទទួលពីភាគីពាក់ព័ន្ធ សមតុល្យត្រូវទទួលពីក្រុមហ៊ុនបុត្រសម្ព័ន្ធ សមតុល្យត្រូវសងទៅក្រុមហ៊ុនមេ គណនីពាណិជ្ជ និងគណនីត្រូវទទួលផ្សេងៗ គណនីពាណិជ្ជ និងគណនីត្រូវសងផ្សេងៗ ព្រមទាំងប្រាក់កម្ចី ជាការប៉ាន់ស្មានដ៏សមហេតុផល នៃតម្លៃសមស្រប ទោះបីជាដោយសារតែលក្ខណៈរយៈពេលខ្លីរបស់វា ឬដោយសារតែការកើនឡើងនៃអត្រាការប្រាក់នៃឧបករណ៍ហិរញ្ញវត្ថុ ដែលត្រូវបានកំណត់តម្លៃឡើងវិញក្នុងទីផ្សារអត្រាការប្រាក់ក្នុង ឬជិតដល់ចុងការិយបរិច្ឆេទនៃរបាយការណ៍។

កម្រិតខុសគ្នានៅក្នុងឋានានុក្រមនៃតម្លៃសមស្រប គឺមានដូចខាងក្រោម៖

- តម្លៃដែលបានដកស្រង់ (មិនបានកែប្រែ) ក្នុងទីផ្សារសកម្មសម្រាប់ទ្រព្យសកម្ម ឬបំណុលដែលអាចកំណត់អត្តសញ្ញាណបាន (កម្រិត ១)។
- ធាតុចូលផ្សេងទៀតក្រៅពីតម្លៃដែលបានដកស្រង់ បានរួមបញ្ចូលក្នុងកម្រិត ១ ដែលអាចអង្កេតបានសម្រាប់ទ្រព្យសកម្ម និង បំណុលមិនទាមទារដោយផ្ទាល់ ឬដោយប្រយោល (កម្រិត ២)។
- ធាតុចូលនៃទ្រព្យសកម្ម ឬបំណុល ដែលមិនផ្អែកលើទិន្នន័យទីផ្សារដែលអាចអង្កេតបាន (កម្រិត ៣)។

	សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន			
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១		ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០	
	សមតុល្យយោង	កម្រិត ២	សមតុល្យយោង	កម្រិត ២
	ពាន់ដុល្លារអាមេរិក	ពាន់ដុល្លារអាមេរិក	ពាន់ដុល្លារអាមេរិក	ពាន់ដុល្លារអាមេរិក
បំណុលហិរញ្ញវត្ថុ				
សញ្ញាប័ណ្ណនៃឧបករណ៍ហិរញ្ញវត្ថុ	៤.៣២១	៤.៣២១	៥.៨៦៧	៥.៨៦៧

តម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុបានធ្វើប្រតិបត្តិការជួញដូរ ក្នុងទីផ្សារសកម្ម គឺផ្អែកលើតម្លៃទីផ្សារដែលបានដកស្រង់នាការិយបរិច្ឆេទនៃ របាយការណ៍។ ទីផ្សារមួយដែលត្រូវបានគេចាត់ទុកជាទីផ្សារសកម្ម ប្រសិនបើតម្លៃដែលបានដកស្រង់ គឺបានកើតឡើង និងកើតឡើងជាទៀង ទាត់ពីការផ្លាស់ប្តូរ អ្នកចែកចាយ ឈ្មួញកណ្តាល សម្ព័ន្ធសហគ្រាស តម្លៃសេវាកម្ម ឬភ្នាក់ងារនិយ័តកម្ម និងតម្លៃទាំងឡាយដែលតំណាងឱ្យ ប្រតិបត្តិការទីផ្សារជាក់ស្តែង និងកើតឡើងជាទៀងទាត់ដោយផ្អែកលើប្រតិបត្តិការជំហោងដៃ។ ឧបករណ៍ហិរញ្ញវត្ថុទាំងនេះ ត្រូវបានដាក់ បញ្ចូលទៅក្នុងកម្រិត ១។

**២៨. តម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុ (ត)**

តម្លៃសមស្របរបស់ឧបករណ៍ហិរញ្ញវត្ថុដែលមិនបានធ្វើប្រតិបត្តិការនៅក្នុងទីផ្សារសកម្ម (ឧទាហរណ៍ សញ្ញាប័ណ្ណហួសការប៉ាន់ស្មាន) ត្រូវបានកំណត់ដោយប្រើប្រាស់បច្ចេកទេសវាយតម្លៃ។ បច្ចេកទេសវាយតម្លៃទាំងនេះ បង្កើនការប្រើប្រាស់នូវទិន្នន័យទីផ្សារដែលអាចអង្កេតបាន នៅពេលដែលវាកើតមាន និងពឹងផ្អែកលើភាពអាចទៅរួចនៃការប៉ាន់ស្មានជាក់លាក់របស់អង្គការតិចតួចបំផុត។

ប្រសិនបើរាល់ធាតុចូលសំខាន់ៗ តម្រូវដើម្បីឱ្យតម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុអាចអង្កេតបាន នោះឧបករណ៍ហិរញ្ញវត្ថុត្រូវបានរួមបញ្ចូលទៅក្នុងកម្រិត ២។ ប្រសិនបើធាតុចូលសំខាន់ៗមួយ ឬច្រើន គឺមិនផ្អែកលើភាពអាចអង្កេតមាននៃទិន្នន័យទីផ្សារ នោះឧបករណ៍ហិរញ្ញវត្ថុត្រូវបានរួមបញ្ចូលទៅក្នុងកម្រិត ៣។ តម្លៃសមស្របនៃអត្រាប្តូរប្រាក់ គឺត្រូវបានគណនាក្នុងនាមជាតម្លៃបច្ចុប្បន្ននៃលំហូរសាច់ប្រាក់នាពេលអនាគតដែលបានប៉ាន់ស្មានទុក គឺផ្អែកលើខ្សែកោងទិន្នន័យដែលអាចអង្កេតបាន។

**២៩. ចំណាត់ថ្នាក់នៃឧបករណ៍ហិរញ្ញវត្ថុ**

តារាងខាងក្រោមបង្ហាញពីការវិភាគឧបករណ៍ហិរញ្ញវត្ថុក្នុងប្រភេទនីមួយៗ៖

	<b>សម្ព័ន្ធក្រុមហ៊ុន</b>			
	<b>ថ្ងៃទី៣០ ខែមិថុនា</b>	<b>ថ្ងៃទី៣០ ខែមិថុនា</b>	<b>ថ្ងៃទី៣០ ខែមិថុនា</b>	<b>ថ្ងៃទី៣០ ខែមិថុនា</b>
	<b>ឆ្នាំ២០២១</b>	<b>ឆ្នាំ២០២០</b>	<b>ឆ្នាំ២០២១</b>	<b>ឆ្នាំ២០២០</b>
	<b>ពាន់ដុល្លារអាមេរិក</b>	<b>ពាន់ដុល្លារអាមេរិក</b>	<b>លានរៀល</b>	<b>លានរៀល</b>
			<b>(សម្គាល់ ៤.២)</b>	<b>(សម្គាល់ ៤.២)</b>
<b>ទ្រព្យសកម្មហិរញ្ញវត្ថុ</b>				
<b>តាមថ្លៃដើមរំលស់</b>				
សាច់ប្រាក់ និងសមតុល្យធនាគារ	១៧.១៦៧	៥.៥២៤	៦៩.៩៥៦	២២.៦១០
គណនីពាណិជ្ជ និងគណនីត្រូវទទួលផ្សេងៗ	៣.២២១	១.៤៥២	១៣.១២៧	៥.៩៤៣
សមតុល្យត្រូវទទួលពីភាគីពាក់ព័ន្ធ	២	២.៣៣២	៨	៩.៥៤៥
	<b>២០.៣៩០</b>	<b>៩.៣០៨</b>	<b>៨៣.០៩១</b>	<b>៣៨.០៩៨</b>

	<b>ក្រុមហ៊ុន</b>			
	<b>ថ្ងៃទី៣០ ខែមិថុនា</b>	<b>ថ្ងៃទី៣០ ខែមិថុនា</b>	<b>ថ្ងៃទី៣០ ខែមិថុនា</b>	<b>ថ្ងៃទី៣០ ខែមិថុនា</b>
	<b>ឆ្នាំ២០២១</b>	<b>ឆ្នាំ២០២០</b>	<b>ឆ្នាំ២០២១</b>	<b>ឆ្នាំ២០២០</b>
	<b>ពាន់ដុល្លារអាមេរិក</b>	<b>ពាន់ដុល្លារអាមេរិក</b>	<b>លានរៀល</b>	<b>លានរៀល</b>
			<b>(សម្គាល់ ៤.២)</b>	<b>(សម្គាល់ ៤.២)</b>
<b>ទ្រព្យសកម្មហិរញ្ញវត្ថុ</b>				
<b>តាមថ្លៃដើមរំលស់</b>				
សាច់ប្រាក់ និងសមតុល្យធនាគារ	១៧.១៥៤	៥.៥០០	៦៩.៩០៣	២២.៥១២
គណនីពាណិជ្ជ និងគណនីត្រូវទទួលផ្សេងៗ	៣.២១៥	១.៤៣៧	១៣.១០១	៥.៨៨២
សមតុល្យត្រូវទទួលពីក្រុមហ៊ុនបុត្រសម្ព័ន្ធ	៧៩	៣៨	៣២២	១៥៦
សមតុល្យត្រូវទទួលពីភាគីពាក់ព័ន្ធ	២	២.៣៣២	៨	៩.៥៤៥
	<b>២០.៤៥០</b>	<b>៩.៣០៧</b>	<b>៨៣.៣៣៤</b>	<b>៣៨.០៩៥</b>



**២៩. ចំណាត់ថ្នាក់នៃឧបករណ៍ហិរញ្ញវត្ថុ (ត)**

	<b>សម្ព័ន្ធក្រុមហ៊ុន</b>			
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ពាន់ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ពាន់ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ លានរៀល (សម្គាល់ ៤.២)	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ លានរៀល (សម្គាល់ ៤.២)
<b>បំណុលហិរញ្ញវត្ថុ</b>				
<b>តាមថ្លៃដើមរំលស់</b>				
គណនីពាណិជ្ជ និងគណនីត្រូវសងផ្សេងៗ	៣៣.២៧១	១០.៧៩៦	១៣៥.៥៨០	៤៤.១៨៨
សមតុល្យត្រូវសងទៅក្រុមហ៊ុនមេ	២៧.០៥៤	៦២.៨៩២	១១០.២៤៥	២៥៧.៤១៧
សមតុល្យត្រូវសងទៅភាគីពាក់ព័ន្ធ	៩០.៦៦៨	៣៦.៦៦៧	៣៦៩.៤៧២	១៥០.០៧៨
ប្រាក់កម្ចី	១០៥.១១៩	១១២.៦៩១	៤២៨.៣៦០	៤៦១.២៤៤
<b>សញ្ញាប័ណ្ណដែលបានប្រើការពារហានិភ័យ</b>				
សញ្ញាប័ណ្ណនៃឧបករណ៍ហិរញ្ញវត្ថុ	៤.៣២១	៥.៨៦៧	១៧.៦០៨	២៤.០១៤
	<b>២៦០.៤៣៣</b>	<b>២២៨.៩១៣</b>	<b>១.០៦១.២៦៥</b>	<b>៩៣៦.៩៤១</b>

	<b>ក្រុមហ៊ុន</b>			
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ពាន់ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ពាន់ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ លានរៀល (សម្គាល់ ៤.២)	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ លានរៀល (សម្គាល់ ៤.២)
<b>បំណុលហិរញ្ញវត្ថុ</b>				
<b>តាមថ្លៃដើមរំលស់</b>				
គណនីពាណិជ្ជ និងគណនីត្រូវសងផ្សេងៗ	៣៣.២៥៧	១០.៧៩៦	១៣៥.៥២៣	៤៤.១៨៨
សមតុល្យត្រូវសងទៅក្រុមហ៊ុនមេ	២៧.០៥៤	៦២.៨៩២	១១០.២៤៥	២៥៧.៤១៧
សមតុល្យត្រូវសងទៅភាគីពាក់ព័ន្ធ	៩០.៦៦៨	៣៦.៦៦៧	៣៦៩.៤៧២	១៥០.០៧៨
ប្រាក់កម្ចី	១០៥.១១៩	១១២.៦៩១	៤២៨.៣៦០	៤៦១.២៤៤
<b>សញ្ញាប័ណ្ណដែលបានប្រើការពារហានិភ័យ</b>				
សញ្ញាប័ណ្ណនៃឧបករណ៍ហិរញ្ញវត្ថុ	៤.៣២១	៥.៨៦៧	១៧.៦០៨	២៤.០១៤
	<b>២៦០.៤១៩</b>	<b>២២៨.៩១៣</b>	<b>១.០៦១.២០៨</b>	<b>៩៣៦.៩៤១</b>

**៣០. កម្រៃក្នុងមួយភាគហ៊ុន**

កម្រៃក្នុងមួយភាគហ៊ុនជាមូលដ្ឋាន គឺត្រូវបានគណនាតាមរយៈការបែងចែកប្រាក់ចំណេញដែលទាក់ទងទៅនឹងអ្នកកាន់កាប់មូលធនរបស់ក្រុមហ៊ុនតាមចំនួនមធ្យមនៃភាគហ៊ុនធម្មតា ក្នុងការចេញផ្សាយភាគហ៊ុនក្នុងអំឡុងកាលបរិច្ឆេទដូចដែលបានបង្ហាញខាងក្រោម៖

	<b>សម្ព័ន្ធក្រុមហ៊ុន</b>			
	<b>ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១</b>	<b>ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០</b>	<b>ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១</b>	<b>ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០</b>
	<b>ពាន់ដុល្លារអាមេរិក</b>	<b>ពាន់ដុល្លារអាមេរិក</b>	<b>លានរៀល (សម្គាល់ ៤.២)</b>	<b>លានរៀល (សម្គាល់ ៤.២)</b>
ប្រាក់ចំណេញដែលទាក់ទងជាមួយម្ចាស់ក្រុមហ៊ុន	១.៣៨៨	៧.២០៧	៥.៦៥០	២៩.៤៥៥
ចំនួនភាគហ៊ុនជាមធ្យម	៧៤.៤៨០.២៤៧	៧១.០០០.០០០	៧៤.៤៨០.២៤៧	៧១.០០០.០០០
ចំណេញសុទ្ធក្នុងមួយភាគហ៊ុនគោល (សេន/រៀល)	<b>១.៨៦</b>	១០.១៥	<b>៧៥.៨៦</b>	៤១៤.៨៦
ចំណេញសុទ្ធក្នុងមួយភាគហ៊ុនថយចុះ (សេន/រៀល)	<b>១.៨៦</b>	១០.១៥	<b>៧៥.៨៦</b>	៤១៤.៨៦

តម្លៃថយចុះក្នុងមួយភាគហ៊ុន គឺត្រូវបានគណនាតាមរយៈការកែប្រែចំនួនភាគហ៊ុនធម្មតាជាមធ្យមដែលនៅសល់ ដើម្បីសន្មត់ពីការកែប្រែទៅលើភាគហ៊ុនដែលសក្តានុពលទាំងអស់។

សម្ព័ន្ធក្រុមហ៊ុនមិនមានការកែប្រែទៅលើភាគហ៊ុនធម្មតាដែលមានសក្តានុពល គិតត្រឹមចុងកាលបរិច្ឆេទនីមួយៗ។ ដូចនេះ កម្រៃដែលបានចរចាក្នុងមួយភាគហ៊ុន គឺសមមូលទៅនឹងកម្រៃជាមូលដ្ឋានក្នុងមួយភាគហ៊ុន។

**៣១. គោលបំណង និងគោលនយោបាយក្នុងការគ្រប់គ្រងហានិភ័យ**

**ហានិភ័យហិរញ្ញវត្ថុ**

សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនត្រូវប្រឈមនឹងហានិភ័យហិរញ្ញវត្ថុដែលកើតឡើងពីប្រតិបត្តិការអាជីវកម្ម និងការប្រើប្រាស់ឧបករណ៍ហិរញ្ញវត្ថុ។ គោលនយោបាយគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុត្រូវបានបង្កើតឡើងដើម្បីធានាថាមានធនធានគ្រប់គ្រាន់សម្រាប់ការអភិវឌ្ឍន៍អាជីវកម្មរបស់សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនខណៈពេលដែលការគ្រប់គ្រងហានិភ័យឥណទាន និងហានិភ័យលទ្ធភាពទូទាត់សងបំណុលហានិភ័យអត្រាការប្រាក់ និងហានិភ័យរូបិយប័ណ្ណបរទេស។ សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនដំណើរស្របតាមគោលនយោបាយ និងនីតិវិធីដែលបានកំណត់យ៉ាងច្បាស់ ត្រូវបានអនុម័តដោយក្រុមប្រឹក្សាភិបាលដើម្បីធានាប្រសិទ្ធភាពនៃដំណើរការគ្រប់គ្រងហានិភ័យ។

ផ្នែកសំខាន់ៗនៃហានិភ័យហិរញ្ញវត្ថុដែលសម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនបានប្រឈមមុខ និងគោលនយោបាយនៃចំណុចសំខាន់ៗនៃសកម្មភាពរតនាគារសំខាន់ៗត្រូវបានកំណត់ដូចខាងក្រោម៖

**(ក). ហានិភ័យឥណទាន**

ហានិភ័យឥណទាន គឺជាហានិភ័យនៃការខាតបង់ផ្នែកហិរញ្ញវត្ថុរបស់សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនប្រសិនបើអតិថិជន ឬសមភាគីនៃឧបករណ៍ហិរញ្ញវត្ថុមិនអាចបំពេញតាមកាតព្វកិច្ចតាមកិច្ចសន្យារបស់ខ្លួនបាន។

វាគឺជាគោលនយោបាយរបស់សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនក្នុងការប្រើប្រាស់នូវឧបករណ៍ហិរញ្ញវត្ថុ ជាមួយសមភាគីដែលអាចជឿជាក់បាន។ សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនមិនរំពឹងទុកថា នឹងទទួលបាននូវការខាតបង់ឥណទានជាសារវ័ន្ត លើទ្រព្យសកម្មហិរញ្ញវត្ថុ ឬឧបករណ៍ហិរញ្ញវត្ថុផ្សេងៗទៀត ។

ប្រភពនៃហានិភ័យឥណទាន កើតឡើងនៅពេលមានការប្រែប្រួលផ្នែកសេដ្ឋកិច្ច ឧស្សាហកម្ម និងកត្តាភូមិសាស្ត្រ ដែលធ្វើអោយប៉ះពាល់ដល់ក្រុមសមភាគី ដែលហានិភ័យឥណទានរបស់ខ្លួនជាផ្នែកដ៏សំខាន់ នៃហានិភ័យឥណទានទាំងអស់របស់សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន។ ប្រតិបត្តិការរបស់សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនត្រូវបានរួមបញ្ចូលជាមួយសមភាគីដែលអាចជឿជាក់បាន ដោយហេតុនេះវាអាចកាត់បន្ថយហានិភ័យឥណទានបាន។

**៣១. គោលបំណង និងគោលនយោបាយក្នុងការគ្រប់គ្រងហានិភ័យ (ត)**

**(ក). ហានិភ័យឥណទាន (ក)**

កត្តាដែលបង្កឱ្យសម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន ប្រឈមនឹងហានិភ័យឥណទានមានដូចខាងក្រោម៖

**គណនីត្រូវទទួល និងទ្រព្យសកម្មកិច្ចសន្យា**

តម្លៃដុលនៃគណនីត្រូវទទួល ត្រូវបានគិតពីការប៉ាន់ស្មានដែលសមហេតុផល នៃតម្លៃសមស្រប។

ក្នុងការវាស់វែងការខាតបង់ឥណទាន រំពឹងទុកពាណិជ្ជកម្មនិងគណនីត្រូវទទួលនិងទ្រព្យសកម្មកិច្ចសន្យាត្រូវបានវាយតម្លៃជាលក្ខណៈបុគ្គលដោយកំណត់លក្ខណៈហានិភ័យរបស់អតិថិជនចំពោះចំណាត់ថ្នាក់ខាងក្រៅដូចដែលបានផ្សព្វផ្សាយដោយទីភ្នាក់ងារវាយតម្លៃឥណទានអន្តរជាតិហើយ ECL ការខាតបង់ត្រូវបានប្រើដើម្បីគណនា ECL។

នាការិយបរិច្ឆេទនៃរបាយការណ៍នេះ មិនមានហានិភ័យឥណទាននៃចំនួនទឹកប្រាក់របស់គណនីត្រូវទទួលនៅក្នុង របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។

អតិថិជនត្រូវបានវាយតម្លៃ “AAA” ដោយក្រុមហ៊ុនមិនធ្លាប់ទទួលរងការខាតបង់ពីអតិថិជននេះពីមុនទេ ដូច្នេះអត្រា ០% ត្រូវបានប្រើ។ នាការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ការខាតបង់ឥណទានដែលបានរំពឹងទុកមិនមាននោះទេ។

**សាច់ប្រាក់ និងសាច់ប្រាក់សមមូល**

ហានិភ័យឥណទានសម្រាប់សាច់ប្រាក់ និងសាច់ប្រាក់សមមូល ត្រូវបានចាត់ទុកថាគិតត្រឹម ពីព្រោះសមភាគីជាធនាគារនៅក្នុងស្រុកដ៏ល្បី។

**ឧបករណ៍ហិរញ្ញវត្ថុប្រើក្នុងសកម្មភាពការពារហានិភ័យ**

សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនប្រឈមនឹងការខាតបង់ឥណទាន នៅក្នុងព្រឹត្តិការណ៍នៃមិនបានធ្វើប្រតិបត្តិការដោយសមភាគីនៃឧបករណ៍ហិរញ្ញវត្ថុ ប៉ុន្តែមិនមានការរំពឹងទុកថាមានសមភាគីណាមួយមិនអាចបំពេញកាតព្វកិច្ចរបស់ខ្លួនបាន។

**(ខ). ហានិភ័យលទ្ធភាពទូទាត់សងបំណុល**

ហានិភ័យលទ្ធភាពទូទាត់សងបំណុល គឺជាហានិភ័យដែលសហគ្រាស ប្រឈមនឹងការលំបាកក្នុងការរៀនចំថវិកា ដើម្បីបំពេញតាមកិច្ចសន្យាដែលទាក់ទងជាមួយនឹងឧបករណ៍ហិរញ្ញវត្ថុ។

ហានិភ័យលទ្ធភាពទូទាត់សងបំណុល គឺជាលទ្ធផលនៃកង្វះលទ្ធភាពក្នុងការលក់ចេញនូវទ្រព្យសកម្មហិរញ្ញវត្ថុក្នុងតម្លៃសមស្របដែលនៅកៀកបំផុត។

គោលនយោបាយរបស់សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន គឺដើម្បីត្រួតពិនិត្យជាប្រចាំនូវតម្រូវការសាច់ប្រាក់បច្ចុប្បន្ន និងលទ្ធភាពទូទាត់សងបំណុលដែលបានរំពឹងទុក ដើម្បីធានាបានថាខ្លួនអាចរក្សាសាច់ប្រាក់បម្រុងបានគ្រប់គ្រាន់ក្នុងការបំពេញនូវតម្រូវការសាច់ប្រាក់រយៈពេលខ្លី និងរយៈពេលវែងរបស់ខ្លួនបាន។

ហានិភ័យលទ្ធភាពទូទាត់សងបំណុល ដែលកើតពីប្រាក់កម្ចីរបស់ពួកគេ គណនីពាណិជ្ជ និងគណនីត្រូវសងផ្សេងៗ និងគណនីត្រូវសងទៅភាគីពាក់ព័ន្ធ។

**៣១. គោលបំណង និងគោលនយោបាយក្នុងការគ្រប់គ្រងហានិភ័យ (ត)**

**(ខ). ហានិភ័យលទ្ធភាពទូទាត់សងបំណុល (ត)**

**ការវិភាគទៅលើឧបករណ៍ហិរញ្ញវត្ថុតាមរយៈកាលកំណត់នៃកិច្ចសន្យា**

តារាងខាងក្រោម វិភាគអំពីទម្រង់នៃកាលកំណត់នៃបំណុលភតិសន្យារបស់សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន ដោយផ្អែកលើលំហូរសាច់ប្រាក់កិច្ចសន្យាដែលមិនបានធ្វើអប្បបរមា ដែលអាចនឹងខុសគ្នាពីតម្លៃយោងនៃបំណុលនាការលបរិច្ឆេទនៃរបាយការណ៍៖

**សម្ព័ន្ធក្រុមហ៊ុន**

ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១	តាមតម្រូវការ ឬ			លំហូរសាច់ប្រាក់កិច្ចសន្យាសរុប លានរៀល (សម្គាល់ ៤.២)
	ក្នុងពេល ១ឆ្នាំ ពាន់ដុល្លារអាមេរិក	១ឆ្នាំ ទៅ ៥ឆ្នាំ ពាន់ដុល្លារអាមេរិក	ច្រើនជាង ៥ឆ្នាំ ពាន់ដុល្លារអាមេរិក	
គណនីពាណិជ្ជ និងគណនីត្រូវសងផ្សេងៗ	៣៣.២៧១	-	-	៣៣.២៧១
សមតុល្យត្រូវសងទៅក្រុមហ៊ុនមេ	២៧.០៥៤	-	-	២៧.០៥៤
សមតុល្យត្រូវសងទៅភាគីពាក់ព័ន្ធ	៩០.៦៦៨	-	-	៩០.៦៦៨
បំណុលភតិសន្យា	១៤	១៤៨	-	១៦២
ប្រាក់កម្ចី	១៨.៥០៧	១០១.៥៩៥	-	១២០.១០២
	<b>១៦៩.៥១៤</b>	<b>១០១.៧៤៣</b>	<b>-</b>	<b>២៧១.២៥៧</b>

ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០	តាមតម្រូវការ ឬ			លំហូរសាច់ប្រាក់កិច្ចសន្យាសរុប លានរៀល (សម្គាល់ ៤.២)
	ក្នុងពេល ១ឆ្នាំ ពាន់ដុល្លារអាមេរិក	១ឆ្នាំ ទៅ ៥ឆ្នាំ ពាន់ដុល្លារអាមេរិក	ច្រើនជាង ៥ឆ្នាំ ពាន់ដុល្លារអាមេរិក	
គណនីពាណិជ្ជ និងគណនីត្រូវសងផ្សេងៗ	១០.៧៩៦	-	-	១០.៧៩៦
សមតុល្យត្រូវសងទៅក្រុមហ៊ុនមេ	៦២.៨៩២	-	-	៦២.៨៩២
សមតុល្យត្រូវសងទៅភាគីពាក់ព័ន្ធ	៣៦.៦៦៧	-	-	៣៦.៦៦៧
បំណុលភតិសន្យា	៧២	២៣	-	៩៥
ប្រាក់កម្ចី	១៩.១៣៥	៩៤.៤០៣	២៧.០៩៩	១៤០.៦៣៧
	<b>១២៩.៥៦២</b>	<b>៩៤.៤២៦</b>	<b>២៧.០៩៩</b>	<b>២៥១.០៨៧</b>

**ក្រុមហ៊ុន**

ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១	តាមតម្រូវការ ឬ			លំហូរសាច់ប្រាក់កិច្ចសន្យាសរុប លានរៀល (សម្គាល់ ៤.២)
	ក្នុងពេល ១ឆ្នាំ ពាន់ដុល្លារអាមេរិក	១ឆ្នាំ ទៅ ៥ឆ្នាំ ពាន់ដុល្លារអាមេរិក	ច្រើនជាង ៥ឆ្នាំ ពាន់ដុល្លារអាមេរិក	
គណនីពាណិជ្ជ និងគណនីត្រូវសងផ្សេងៗ	៣៣.២៥៧	-	-	៣៣.២៥៧
សមតុល្យត្រូវសងទៅក្រុមហ៊ុនមេ	២៧.០៥៤	-	-	២៧.០៥៤
សមតុល្យត្រូវសងទៅភាគីពាក់ព័ន្ធ	៩០.៦៦៨	-	-	៩០.៦៦៨
បំណុលភតិសន្យា	១៤	១៤៨	-	១៦២
ប្រាក់កម្ចី	១៨.៥០៧	១០១.៥៩៥	-	១២០.១០២
	<b>១៦៩.៥០០</b>	<b>១០១.៧៤៣</b>	<b>-</b>	<b>២៧១.២៤៣</b>

**៣១. គោលបំណង និងគោលនយោបាយក្នុងការគ្រប់គ្រងហានិភ័យ (ត)**

**(ខ). ហានិភ័យលទ្ធភាពទូទាត់សងបំណុល (ត)**

ក្រុមហ៊ុន

ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០	តាមតម្រូវការ ឬ				លំហូរសាច់ប្រាក់កិច្ចសន្យាសរុប លានរៀល (សម្គាល់ ៤.២)
	ក្នុងពេល ១ឆ្នាំ	១ឆ្នាំ ទៅ ៥ឆ្នាំ	ច្រើនជាង ៥ឆ្នាំ	ពាន់ដុល្លារអាមេរិក	
គណនីពាណិជ្ជ និងគណនីត្រូវសងផ្សេងៗ	១០.៧៩៦	-	-	១០.៧៩៦	៤៤.១៨៨
សមតុល្យត្រូវសងទៅក្រុមហ៊ុនមេ	៦២.៨៩២	-	-	៦២.៨៩២	២៥៧.៤១៧
សមតុល្យត្រូវសងទៅភាគីពាក់ព័ន្ធ	៣៦.៦៦៧	-	-	៣៦.៦៦៧	១៥០.០៧៨
បំណុលភតិសន្យា	៧២	២៣	-	៩៥	៣៨៩
ប្រាក់កម្ចី	១៩.១៣៥	៩៤.៤០៣	២៧.០៩៩	១៤០.៦៣៧	៥៧៥.៦២៧
	១២៩.៥៦២	៩៤.៤២៦	២៧.០៩៩	២៥១.០៨៧	១.០២៧.៦៩៩

**(គ). ហានិភ័យអត្រាការប្រាក់**

ហានិភ័យអត្រាការប្រាក់ គឺជាហានិភ័យដែលតម្លៃសមស្របនៃលំហូរសាច់ប្រាក់នាពេលអនាគតនៃឧបករណ៍ហិរញ្ញវត្ថុរបស់សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន នឹងប្រែប្រួលព្រោះតែការផ្លាស់ប្តូរក្នុងទីផ្សារអត្រាការប្រាក់។

**ការវិភាគលើហានិភ័យអត្រាការប្រាក់**

សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន ប្រឈមនឹងការប្រែប្រួលនៅក្នុងទីផ្សារអត្រាការប្រាក់តាមរយៈឥណទានធនាគារដែលមានអត្រាការប្រាក់អថេរ។ ខាងក្រោមនេះ គឺជាការបង្ហាញពីអត្រាការប្រាក់របស់សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុននៃឧបករណ៍ហិរញ្ញវត្ថុដែលមានការប្រាក់សំខាន់ៗ ដោយផ្អែកលើសមតុល្យយោងនាកាលបរិច្ឆេទនៃរបាយការណ៍៖

	សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន			
	ថ្ងៃទី៣០ ខែមិថុនា	ថ្ងៃទី៣០ ខែមិថុនា	ថ្ងៃទី៣០ ខែមិថុនា	ថ្ងៃទី៣០ ខែមិថុនា
	ឆ្នាំ២០២១	ឆ្នាំ២០២០	ឆ្នាំ២០២១	ឆ្នាំ២០២០
	ពាន់ដុល្លារអាមេរិក	ពាន់ដុល្លារអាមេរិក	លានរៀល	លានរៀល
			(សម្គាល់ ៤.២)	(សម្គាល់ ៤.២)
<b>ឧបករណ៍ហិរញ្ញវត្ថុតាមអត្រាកើនឡើង</b>				
បំណុលហិរញ្ញវត្ថុ				
ប្រាក់កម្ចី	៥៧.៨៦៩	៦២.៦៩១	២៣៥.៨១៦	២៥៦.៥៩៤
បំណុលហិរញ្ញវត្ថុសុទ្ធ	៥៧.៨៦៩	៦២.៦៩១	២៣៥.៨១៦	២៥៦.៥៩៤

តារាងខាងក្រោមបង្ហាញពីភាពប្រែប្រួលនៃប្រាក់ចំណេញចំពោះការផ្លាស់ប្តូរអត្រាការប្រាក់សមរម្យ +/- ០.២៥% ។ ការផ្លាស់ប្តូរទាំងនេះត្រូវបានគេចាត់ទុកថាអាចធ្វើទៅបានដោយផ្អែកលើការសង្កេតលើលក្ខខណ្ឌទីផ្សារបច្ចុប្បន្ន។ ការគណនា គឺផ្អែកលើការផ្លាស់ប្តូរទីផ្សារអត្រាការប្រាក់ជាមធ្យមសម្រាប់រយៈពេលនីមួយៗ និងឧបករណ៍ហិរញ្ញវត្ថុដែលបានធ្វើឡើងនៅកាលបរិច្ឆេទរបាយការណ៍នីមួយៗដែលងាយនឹងផ្លាស់ប្តូរអត្រាការប្រាក់។ អថេរផ្សេងទៀតទាំងអស់ត្រូវបានរក្សាទេរ។

**៣១. គោលបំណង និងគោលនយោបាយក្នុងការគ្រប់គ្រងហានិភ័យ (ត)**  
**(គ). ហានិភ័យអត្រាការប្រាក់ (ត)**

	ពាន់ដុល្លារអាមេរិក	សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន ប្រាក់ចំណេញក្នុងការិយបរិច្ឆេទ	
		+០.២៥% លានរៀល (សម្គាល់ ៤.២)	-០.២៥% លានរៀល (សម្គាល់ ៤.២)
<b>សម្រាប់ចុងការិយបរិច្ឆេទថ្ងៃទី៣០ ខែមិថុនា</b>			
ឆ្នាំ២០២១	(១៤៥)	(៥៩១)	១៤៥
សម្រាប់ចុងការិយបរិច្ឆេទថ្ងៃទី៣០ ខែមិថុនា			
ឆ្នាំ២០២០	(១៥៧)	(៦៤២)	១៥៧

**(ឃ). ហានិភ័យរូបិយប័ណ្ណបរទេស**

ហានិភ័យរូបិយប័ណ្ណបរទេស គឺជាហានិភ័យដែលតម្លៃសមស្រប ឬលំហូរសាច់ប្រាក់នាពេលអនាគតរបស់ឧបករណ៍ហិរញ្ញវត្ថុនឹងមានការប្រែប្រួល ពីព្រោះតែមានការផ្លាស់ប្តូរក្នុងអត្រាប្តូរប្រាក់បរទេស។

ហានិភ័យនៃការប្តូររូបិយប័ណ្ណបរទេសរបស់សម្ព័ន្ធក្រុមហ៊ុន កើតឡើងពីប្រតិបត្តិការជាប្រចាំរូបិយប័ណ្ណបរទេស រឹងហ្គីត ម៉ាឡេស៊ី (“RM”)។

ការប្រឈមនឹងហានិភ័យរូបិយប័ណ្ណបរទេសរបស់សម្ព័ន្ធក្រុមហ៊ុន គឺអាស្រ័យលើសមតុល្យយោងគិតត្រឹមចុងការិយបរិច្ឆេទមាន៖

	ថ្ងៃទី៣០ ខែមិថុនា		ថ្ងៃទី៣០ ខែមិថុនា	
	ឆ្នាំ២០២១	ឆ្នាំ២០២០	ឆ្នាំ២០២១	ឆ្នាំ២០២០
បានធ្វើប្រតិបត្តិការក្នុងរូបិយប័ណ្ណ RM	ពាន់ដុល្លារអាមេរិក	ពាន់ដុល្លារអាមេរិក	លានរៀល (សម្គាល់ ៤.២)	លានរៀល (សម្គាល់ ៤.២)
សមតុល្យត្រូវសងទៅភាគីពាក់ព័ន្ធ	-	៤១	-	១៦៨

**ការវិភាគលើហានិភ័យរូបិយប័ណ្ណបរទេស៖**

តារាងខាងក្រោម បង្ហាញពីហានិភ័យប្រាក់ចំណេញរបស់សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនក្នុងកាលបរិច្ឆេទក្នុង +/-៥% ការប្រែប្រួលនៅក្នុងរូបិយប័ណ្ណ RM គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍ដើម្បីទូទាត់ជាមួយរូបិយប័ណ្ណគោលរបស់សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន អចេរផ្សេងទៀតទាំងអស់ត្រូវបានរក្សាចេរ៖

	សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន			
	សម្រាប់ចុងការិយបរិច្ឆេទ		សម្រាប់ចុងការិយបរិច្ឆេទ	
	ថ្ងៃទី៣០ ខែមិថុនា	ថ្ងៃទី៣០ ខែមិថុនា	ថ្ងៃទី៣០ ខែមិថុនា	ថ្ងៃទី៣០ ខែមិថុនា
	ឆ្នាំ២០២១	ឆ្នាំ២០២០	ឆ្នាំ២០២១	ឆ្នាំ២០២០
	ពាន់ដុល្លារអាមេរិក	ពាន់ដុល្លារអាមេរិក	លានរៀល (សម្គាល់ ៤.២)	លានរៀល (សម្គាល់ ៤.២)
RM/ដុល្លារអាមេរិក				
Strengthened	-	(២)	-	(៨)
Weakened	-	២	-	៨

**៣២. កិច្ចសន្យា**

ក្រុមហ៊ុនមានកិច្ចសន្យាក្នុងការទិញធានារ៉ាប់រងលើហានិភ័យនយោបាយសម្រាប់រយៈពេល ១០ឆ្នាំ សម្រាប់ការសាងសង់គម្រោងប្រព័ន្ធបញ្ជូនថាមពលវារីអគ្គិសនី ស្ទឹងតាតែ ២៣០គីឡូវ៉ុល-ភ្នំពេញ ដែលមានចំនួនទឹកប្រាក់សរុបចំនួន ៤.៩៦៨.៦០០ដុល្លារអាមេរិក ដើម្បីធានាទៅលើប្រាក់កម្ចី ដូចដែលបានបង្ហាញនៅក្នុងកំណត់សម្គាល់ ១៨ គ.៣។ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ចំនួនទឹកប្រាក់ដែលមិនទាន់បានទូទាត់មានចំនួន ២.៧៦១.៧៣៣ ដុល្លារអាមេរិក (ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០៖ទឹកប្រាក់ចំនួន ៤.២១៦.៧៦២ ដុល្លារអាមេរិក)

លើសពីនេះទៀត ក្រុមហ៊ុនមានកិច្ចសន្យាក្នុងការទិញធានារ៉ាប់រងលើហានិភ័យនយោបាយសម្រាប់រយៈពេល ៧ឆ្នាំសម្រាប់ការសាងសង់គម្រោងប្រព័ន្ធបញ្ជូនសៀគ្វីភ្លោះ ២៣០គីឡូវ៉ុល និង ៥០០គីឡូវ៉ុល ពីភ្នំពេញទៅខេត្តព្រះសីហនុ ដែលមានចំនួនទឹកប្រាក់សរុប ៣.២២២.១២៥ ដុល្លារអាមេរិក ដើម្បីធានាទៅលើប្រាក់កម្ចី ដូចដែលបានបង្ហាញនៅក្នុងកំណត់សម្គាល់ ១៨ គ.៣។ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ចំនួនទឹកប្រាក់ដែលមិនទាន់បានទូទាត់មានចំនួន ២.៣២០.០០៥ ដុល្លារអាមេរិក (ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០៖គ្មាន)។

**៣៣. យថាភាព**

ក្នុងឆ្នាំ ២០១១ GDT បានចេញសេចក្តីជូនដំណឹងអំពីការវាយតម្លៃពន្ធឡើងវិញដល់ក្រុមហ៊ុនដើម្បីទាមទារពន្ធលើប្រាក់ចំណេញដែលមិនបានប្រកាសជាមុននិងពន្ធលើតម្លៃបន្ថែមដែលមានចំនួន ៥៤៦.៩៧១ ដុល្លារអាមេរិក (២.២២២.៣៤៤.០១១ ខ្មែររៀល) ក្នុងអំឡុងពេលចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០១១ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១១។

នៅឆ្នាំ២០១៥ GDT បានចេញសេចក្តីជូនដំណឹងស្តីពីការវាយតម្លៃពន្ធឡើងវិញដល់ក្រុមហ៊ុនដើម្បីទាមទារពន្ធលើប្រាក់ចំណេញដែលមិនបានប្រកាសជាមុន និងអាករលើតម្លៃបន្ថែមដែលមានចំនួន ៤៩០.៩១២ ដុល្លារអាមេរិក (១.៩៩៤.៥៧៥.៧៨៥ ខ្មែររៀល) ដែលទាក់ទងនឹងរយៈពេលចាប់ពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៣ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣។

នៅឆ្នាំ២០១៧ GDT បានចេញសេចក្តីជូនដំណឹងស្តីពីការវាយតម្លៃពន្ធឡើងវិញដល់ក្រុមហ៊ុនដើម្បីទាមទារពន្ធលើប្រាក់ចំណេញដែលមិនបានប្រកាសអាករលើតម្លៃបន្ថែមនិងពន្ធភាត់ទុក ១៤%លើពន្ធសេវាកម្មចំនួន ២៦៧.៩៥៦ ដុល្លារអាមេរិក (១.០៨៨.៧០៤.៨៣៩ ខ្មែររៀល) សម្រាប់ការធ្វើសវនកម្មពន្ធពេញលេញប្រចាំឆ្នាំ២០១០។

ជាការឆ្លើយតប ក្រុមហ៊ុនបានបំពេញលិខិតស្នើសុំទៅកាន់ GDT ដើម្បីជាការតវ៉ាលើការវាយតម្លៃខុសទាំងនេះ។ គណៈគ្រប់គ្រងបានកំណត់ថាលិខិតវាយតម្លៃទាំងនេះមិនមានមូលដ្ឋាន និងមិនសមស្រប ព្រមទាំងលទ្ធភាពដែលវាតម្រូវឱ្យទូទាត់ទៅលើការវាយតម្លៃពន្ធឡើងវិញដាច់ដោយឡែក។ បន្ថែមពីនេះទៀត ចាប់តាំងពីក្រុមហ៊ុនបានចុះបញ្ជីជាមួយរដ្ឋាភិបាលកម្ពុជាដោយជោគជ័យ ក្រុមហ៊ុននឹងទទួលបានអត្ថប្រយោជន៍ពន្ធដោយរួមបញ្ចូលទាំងសិទ្ធិក្នុងការស្នើសុំលើកលែងការវាយតម្លៃពន្ធឡើងវិញដែលបានរៀបរាប់ខាងលើ ដោយអនុលោមតាមអនុក្រឹត្យស្តីពីការលើកទឹកចិត្តផ្នែកពន្ធនៅក្នុងវិស័យមូលបត្រ។ គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមហ៊ុននៅកំពុងរងចាំការអនុម័តពី GDT ទៅលើការស្នើសុំការលើកលែងលើលិខិតវាយតម្លៃពន្ធឡើងវិញ។

**៣៤. ការគ្រប់គ្រងដើមទុន**

គោលបំណងចម្បងនៃការគ្រប់គ្រងដើមទុនរបស់សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន គឺដើម្បីធានាឱ្យបានថា ក្រុមហ៊ុនរក្សាបាននូវសមាមាត្រដើមទុនគ្រប់គ្រាន់ដើម្បីគាំទ្រការធ្វើពាណិជ្ជកម្មរបស់ខ្លួន និងដើម្បីបង្កើនតម្លៃដល់ម្ចាស់ភាគហ៊ុន។

សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន គ្រប់គ្រងរចនាសម្ព័ន្ធដើមទុនរបស់ខ្លួន និងធ្វើនិយ័តកម្មដោយមើលឃើញពីការប្រែប្រួលនៃស្ថានភាពសេដ្ឋកិច្ច។ ដើម្បីរក្សាទុក ឬកែតម្រូវលើរចនាសម្ព័ន្ធដើមទុន សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនអាចធ្វើនិយ័តកម្មទៅលើការទូទាត់ភាគលាភទៅឱ្យម្ចាស់ភាគហ៊ុន ផ្ទេរភាគហ៊ុនទៅម្ចាស់ភាគហ៊ុនវិញ ឬការចេញផ្សាយភាគហ៊ុនថ្មី។ មិនមានការផ្លាស់ប្តូរទៅលើគោលបំណង គោលនយោបាយ ឬដំណើរការបានកើតមានឡើងសម្រាប់ចុងការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងឆ្នាំ២០២០នេះឡើយ។

**៣៥. ព្រឹត្តិការណ៍ក្រោយកាលបរិច្ឆេទនៃរបាយការណ៍**

លើកលែងតែផលប៉ះពាល់នៃជម្ងឺកូវីដ-១៩ទៅលើក្រុមហ៊ុនដូចដែលបានបង្ហាញនៅក្នុងសម្គាល់១ ទៅរបាយការណ៍ហិរញ្ញវត្ថុ មិនមានព្រឹត្តិការណ៍គួរឱ្យកត់សម្គាល់ផ្សេងទៀតបានកើតឡើងបន្ទាប់ពីចុងកាលបរិច្ឆេទនៃរបាយការណ៍ និងកាលបរិច្ឆេទនៃការអនុម័តទៅលើរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ ដែលតម្រូវឱ្យមានការកែប្រែ ឬសេចក្តីបញ្ជាក់ដែលនឹងត្រូវធ្វើឡើងនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

**៣៦. សេចក្តីអនុម័តនៃរបាយការណ៍ហិរញ្ញវត្ថុ**

របាយការណ៍ហិរញ្ញវត្ថុរបស់សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនគិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ និងសម្រាប់ចុងការិយបរិច្ឆេទ គឺត្រូវបានអនុម័តឱ្យចេញផ្សាយដោយក្រុមប្រឹក្សាភិបាលនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១។